

※*ဟူ*・*က* ①必要以上の。無駄な。②(仕事
が)失敗した。もう手の打ちようがない。

※*မိ*・*က* 組織。機構。連盟。(報道)機関。
(操車)センター。(*မိ*・*က*+~は見出し語
*မိ*の中を見よ)。

※*မိ*・*က* = *မိ*・*က*・*ခ*・*က* = *မိ*・*ခ*・*က*。
①雇われ人。被雇用者。(cf. 反対は*မိ*・*က*・*ခ*・*က*)。②働く人。工員。職人。労働者。③→
မိ・*မိ*・*မိ*・*က* 名士。知名人。

○*ခ*・*က* ①役に立たない。無駄/無益な。②
無利子の。*လေ*・*ခ*・*က* ぶらぶらと時
を過ごす。*မိ*・*ခ*・*က* つまら
ぬことで長々と議論する。

△*ခ*・*က*・*ခ*・*က* 利子なしで貸し借りする。
△*မိ*・*ခ*・*က* 無駄な。役に立たない。無
価値の。*မိ*・*ခ*・*က* 無効と
する。

က・*က* [ka:rəə'ka'niəm] (p. *kāraka* +
nāma) (名) 行為者を表す名詞。主格名詞。

က・*က* [ka'ke:t] (cf. t. *က*・*က* :
ka:rakè:t) (名) (木) タコノキ科タコノキ属。
Pandanus sp. , *က*・*က*。

က・*က* [ka'ratt'a:n] (p. *kāra* + *ṭhāna*) (名)
仕事場。工事現場。作業場。事務所。職場。

က・*က* [ka'di:nal] (f. *cardinal*) (名) 枢
機卿。

က [ka:] (ps. *kāraṇa*) (名) ①状況。②
事件。騒ぎ。③(世の中の)事。事柄。④原因。
理由。事情。⑤情報。資料。

※*က*・*က*・*က* 細部 (=重要でないこ
と)。

※*က*・*က*・*က* 秘密情報。
△*မိ*・*က*・*က*・*က* = *မိ*・*က*・*က*・*က*。
က。秘密情報部員。

※*က*・*က* → *မိ*・*က*・*က* 何かが起こ
る。

△*မိ*・*က*・*က*・*က*・*က* まさかの時に
備える (←貯金する, など)。

△*မိ*・*က*・*က*・*က* もし何かあったら。

※*က*・*က* ①原理。原則。(指導)要領。
(社会主義の)根本理念。②基礎知識。
(*က*・*က*と混同されることが多い)。

※*က*・*က*・*က*・*က* 根本原理。

※*က*・*က*・*က*・*က* 指導要領/指針。

※*က*・*က*・*က*・*က* 矛盾律。

※*က*・*က*・*က* 計画。案。プロジェクト。

※*မိ*・*က*・*က* → *မိ*・*က*・*က* 問い
ただす。

※*မိ*・*က*・*က* 成り行き。

※*မိ*・*က*・*က* 公的に宣言/発表/声明する。

※*မိ*・*က*・*က* 駄目になる (←計画など)。
うまくいかない。

※*မိ*・*က*・*က* → *မိ*・*က*・*က* ①仲介者。
②報告者。レポーター。

※*မိ*・*က*・*က* トラブルをおこす。

※*မိ*・*က*・*က* 情報が漏れる。秘密がばれる。

※*မိ*・*က*・*က* 暴露する。

※*မိ*・*က*・*က* 事柄を明らかにする。事件を解
明する。

※*မိ*・*က*・*က* さまざまな情報を突き合わせる。

※*မိ*・*က*・*က* (学説の)基礎。

※*မိ*・*က*・*က* 偵察する。(状況/秘密/身辺

を) 探る (←普通に尋ねて).

※យល់ការណ៍ 事柄を理解する.

※រត់ការណ៍ 手続きをする/とる.

※របាយការណ៍ レポート.

※របាយការណ៍ 報告/レポートする.

※លក្ខការណ៍ 原則.

※សង្វេតការណ៍ 観察する.

※សភាពការណ៍ 情勢. 状況. 事態.

※ស្ទើបការណ៍ = ស្ទើបការ. スパイする.

こっそり調査する.

※ហេតុការណ៍ 事件. 出来事.

※ឲ្យការណ៍ ①情報を与える. 通報する. ②

陳述/供述する.

ការណកម្ម [ka'ra'na'kam] (p. kāraṇa + kamma) (名) 製造.

ការណដ្ឋាន [ka'ra'natt'a:n] (p. kāraṇa + ṭhāna) (名) 工場.

ការណនិយម [ka'ra'na'ni'yòm] (ps. kāraṇa + niyama) (名) 实用主義.

ការណភាព [ka'ra'na'p'i'əp] (ps. kāraṇa + bhāva) (名) 様子. 状態. 状況.

ការណត័ [ka'ne:] (エ) (f. carnet). → កូនការណត័.

ការតែល [ka'tael] (f. cartel) (名) カルテル. លុបការតែលចេញ カルテルを解体する.

ការទូស្សូ [ka'tu:h] (f. cartouche) (名) ① 弾丸. ②~発(射つ). ③(俗)金{かね}.

※សំបកការទូស្សូ 弾丸の薬莖.

ការន [ka'røn] (p. kāra + anta) (名) 語の末尾の母音.

※មការន (= []) .

※អាការន 母音^ハで終る語.

ការបូនីថ [ka'bo'nèc] = ការបូនីក.

ការបូនីក [ka'bo'ni:k] (f. carbonique) =

ការបូនីថ. (形) 炭酸の.

※ហ្គាសការបូនីក = ឧស្ម័នការបូនីក. 炭酸ガス.

※ឧស្ម័នការបូនីក = ហ្គាសការបូនីក.

ការរោន [ka'baon] = ការរោន.

ការរាត [ka'rat] (f. carat) (名) カラット

(←宝石の重さの単位).

ការរាប៉ិន [ka'ra'bin] (エ) (f. carabine). →

កាំភ្លើងការរាប៉ិន.

ការិត [ka're'ta'] (s. kārita) (形) 使役の.

ការិនី [ka're'ni:] (ps. kārinī < kārin) (名) ①

女性スタッフ/メンバー. ②女性電話交換手.

ការិយកម្ម [ka're'ya'kam] (p. kāriya + kamma)

(名) ①練習. ②練習問題. ③職務. ④実行.

ការិយការ [ka're'ya'ka:] (p. kāriya + kāra)

(名) 任務.

※បំពេញការិយការ 任務を果たす.

ការិយកិច្ច [ka're'ya'kəc] (p. kāriya + kicca)

(名) 練習. ドリル.

※ការិយកិច្ចវាចា 口頭練習.

ការិយបរិច្ឆេទ [ka're'ya'pa'recc'aet] (p.

kāriya + pari + cheda) (名) ①会計年度. ②仕

事の割当て. ការិយបរិច្ឆេទ.១៩៩៥ 19

95 会計年度.

ការិយភារ [ka're'ya'p'i'ə] (p. kāriya + bhāra)

(名) 任務. 職務. 責務.

ការិយភារី [ka're'ya'p'i'ərai] (p. kāriya +

bhārī<bhārin) (名) 出来高労働者。
 ကာရိယလေစာဒက [ka're'ya'le'k'a'nu'ka:] (p.
 kāriya+lekhā+anukāra) (名) 官僚。官吏。
 ကာရိယာဇိပတေယျ [ka're'ya't'i'pa'tai] (p.
 kāriya+ādhipateyya) (名) 官僚政治。
 ကာရိယာလိယ [ka'ri'ya'lai] (p. kāriya+ālaya)
 (名) ①事務所。オフィス。事務室。②(官庁
 の)課。局。~事務所。
 ※ကာရိယာလိယ·ကြေ့ဂျာ·ပုဏ္ဏိ 裁判所の文書課。
 ※ကာရိယာလိယ·ပုန္တလိက 人事課。
 ※ကာရိယာလိယ·ပြဇာပံ·တြာ (押印して正式
 文書とする課)。
 ※ကာရိယာလိယ·ကုမ္ပဏေယ 土地登記課(?)。
 ※ဇာယ·ကာရိယာလိယ = ဇာယက·
 ကာရိယာလိယ。事務所長。局長。課長。
 ※ဇာယက·ကာရိယာလိယ = ဇာယ·
 ကာရိယာလိယ。
 ※ပိကာ·ဝိဒ·ကာရိယာလိယ 事務用品。
 ကာရိယာလိယဒိယမ [ka'ri'ya'laini'yòm] (p.
 kāriya+ālaya+niyama) (名) 官僚主義。
 ကာရီ [ka'ri:, ka'rəi] ① [ka'ri:] (i.) (名)
 カレー。② [ka'rəi] (ps. kāri<kārin) (名)
 ①スタッフ。メンバー。②電話交換手。
 ※မင်္ဂလီ·ကာရီ カレー粉。
 ※လှေ·ကာရီ カレー。
 ※လှေ·ကာရီ カレーを作る。
 ကာရင်္ဂီ [ka'roj] (名) (ြေပေထုတ်စုတ်စုတ်の葉を編
 んで作った袋) (←米を入れる)。ကြေ့ပုဏ္ဏိ·
 မာတိ·ကာရင်္ဂီ ကာရင်္ဂီの口を寄せてしぼる。
 ကာရုဏ္ဏိဇိတိ [ka'roṇṇa'cət] (p. kāruṇṇa+citta)
 (名) 慈悲心。哀れみの心。

ကာရုဏ္ဏိဇာတိ [ka'roṇṇa'p'i'əp] (p. kāruṇṇa+
 bhāva) (名) 慈悲。恩恵。寛大。
 ကာရုဏ္ဏိက [ka'ru'nək, -ne'ka'] (p. kāruṇṇika)
 (形) 慈悲心のある。(名) 慈悲心のある人。
 ကာရုတိ [ka'rot] (エ) (f. carotte)。→ကြေ့မ·
 ကာရုတိ。
 ကာရု [ka'ro:] (f. carreau) (名) ダイヤ(←
 တランプ)の)。
 ※မာတိ·ကာရု ダイヤのエース(←トランプ)の)。
 ကာရီ [ka're:] (f. carré) (名) ①平方(メー
 トル。キロメートル。数。根)。②二乗。(形)
 正方形の)。
 ※ဝိဒ္ဓန္တ·ကာရီ 平方数。二乗した数。
 ※ဝိဒ္ဓန္တ·ကာရီ →ဝိဒ္ဓန္တကာရီ。
 ※ကြေ့မတြာ·ကာရီ = ကြေ့မတြာ·ကြေ့ဂျာ = ကြေ့မတြာ·
 ဇေဒုဏ္ဏေ။ 平方メートル。
 ※ပုလ်·ကာရီ 平方根。
 ကာရီမ [ka're:m] (f. crème) = ကာရီမ။ (名)
 アイスクリーム。ကာရီမ·၂·မိဏ္ဍာလ် အိ
 န်ကရီမ 2塊 (= 2すくい)。
 ကာရီမ [ka'raem] = ကာရီမ။
 ကာရီ [ka:] (s. kārya) (ok. kāryya) (名)
 ①仕事。事務。②行い。行為(←家を建てる、
 農作物を売る、など)。③作品。④(法律)工
 作物。製作品。作品。(=机、家具、小説、な
 ど)。
 ※ကာရီ·လိလျာ: 芸術作品。
 ※ကြေ့မတြာ·ကာရီ 女中。
 ကာလ [ka:l] (ps. kāla) (名) ①(ok.)。時。
 ②(~した)時(←未来にはあまり使用しな
 い)。③死。死の神。(エ) ④→ကြေ့မတြာ·ကာလ→

①ច្បាប់·គេរ·កាល. ②សាស្ត្រា·គេរ·
កាល. ㊸→វាល·កាល. កាល·ជំនាន់·ដំ·
ភា·ខ្ញុំ 私の祖父の時代. កាល·កន្លង·ទៅ·
ហើយ 時が経過した.

※កាល·កំណត់ 規定の期日. តាម·កាល·
កំណត់ 規定の期日に従って.

△នីកិត្តគណ·កង·កាល·កំណត់ 定期預金.

※កាល·គួរ = ពេល·គួរ. 都合のいい/適当な
時.

※កាល·ដុំ·គួរ 丁度いい/しかるべき時.

※កាល·ដើម·ទ្រើយ 一番最初. そもそも.

※កាល·ណា ①いつ. ②~する/~した時. ~
したその時. (←未来にも可). កាល·
ណា·ទៅ·បាន·រួច いつになったら行けるよ
うになるのか.

△ពី·កាល·ណា いつ(←過去).

※កាល·នោះ その時.

※កាល·បើ~ ①~した/する以上は. ②~し
たその時. កាល·បើ·បង·មិន·ជួយ·ខ្ញុំ·ទៅ·
ទុក·ឲ្យ·លោក·មា·ចាត់·ការ·វិញ·ចុះ ぁ
あなたが私を助けてくれない以上は叔父さんに始
末をつけて貰いましょう. នាង·ឆ្មារ៉ា·ទឹក·
មុខ·ភ័យ·រន្ធត់·កាល·បើ·ឮ·ម្តាយ·សួរ·
ដូច្នោះ 母がそう尋ねるのを聞いて彼女は真青
になった.

※កាល·ពី~ ~の時(←過去). កាល·ពី·
ក្មេង 幼い時. 子供の頃. កាល·ពី·ទៅ·
តូច 未だ幼かった時.

※កាល·ពី·ឆ្នាំ·ទៅ 昨年(←時).

※កាល·ពី·ឆ្នាំ·មុន 過去の年(←時. 昨年も含
めて).

※កាល·ពី·ដើម ①以前. 昔. (←老人が自分
の若い頃をさして使うことが多い). ②最初.

※កាល·ពី·ដំបូង 最初. 最初の頃.

※កាល·ពី·តូច 幼い時.

※កាល·ពី·ថ្ងៃ 昼間.

※កាល·ពី·ថ្ងៃ·មុន 先ごろ. 先日.

※កាល·ពី·ព្រេង·នាយ 昔々(←昔話で).

※កាល·ពី·មុន 以前.

※កាល·មុន 前. 以前.

※កាល·មួយ → មាន·កាល·មួយ かつて. ぁ
る時.

※កាល·យូរ → អស់·កាល·យូរ 長い時間を
かけて.

※កាល·សព្វ·មួយ·ដង → ដូច·កាល·សព្វ·
មួយ·ដង いつものように/と同じように.

※កាល·សម័យ → ខុស·កាល·សម័យ 時代
錯誤的な.

※កាល·អាយ័ត 禁止期間.

※គ្រៅ·កាល 時間外.

※ចុះ·កាល 日付を書く.

※ជួន·កាល~ 時には/時々~. ~する時もある.

※ដល់·កាល → គួរ·ដល់·កាល しかるべき時
の. 時宜を得た.

※ត្រូវ·កាល = ត្រូវ·ពេល·វេលា. 時宜を得
た. タイミングの良.

※នា·កាល~ ~の時.

※ពាស·កាល → ពាស·វាល·ពាស·កាល

①いたる所に(ある. 売っている)(←点的.
cf. ពោរ·ពាស). ②大ざっぱな.

※ព្រះ·កាល 死の神.

※*ຍຸສ・ກາລ* → *ຍຸສ・ກາລ* 時期外れの。

※*ຍຸທ・ກາລ* ①=*ຍາລ*。ある時。②→*ຍຸທ・ຜັງ・ຍຸທ・ກາລ* 時々。時折。

※*ຮຸຍ・ກາລ* 期間。

※*ຮຸຍ・ກາລ・ກຳ໌・ຜັງໂດນ໌* = *ຮຸຍ・ເກດລ*・*ກຳ໌・ຜັງໂດນ໌*。任期。

※*ກຳ໌ຮຸຍ・ກາລ* → *ເລີກ・ກຳ໌ຮຸຍ・ກາລ* 延期する。

※*ວິກາຄ・ກາລ* 時間表。時間割。スケジュール。

※*ສຕຸກາລ* 最近。この頃。

ກາລ: [ka'la'] (ps. kāla) (名) (文法) 時制。テンス。

ກາລ໌ [kal] (動) ①交尾する。交尾するために上にする。②(髪を)切りそろえる。トリムする。③(自分の物として目印を付けておいて)他人にとられない/他人のものとはわからなくならないようにする。④(雄が他の雄を通せんぼして)自分の雌に近寄らせない。(エ)→*ກາຄ໌・ກາລ໌*。

※*ກາລ໌・ເງີ* ①交尾する。②発情する(←雄が)。雌を追う。*ເສາ・ກາລ໌・ເງີ* 牡牛が牝牛の上にいる(=交尾する)。

※*ຜັງ໌・ກາລ໌* (シユムリアップ州の郡名)。

※*ເສາ໌・ກາລ໌* = *ເສາ໌・ສູງ໌* = *ເສາ໌*。(木)

センダン科センダン属インドセンダン, *Azadirachta indica* (S), *ឥន្ទី*。センダン科センダン属センダン, *Melia azedarach* (H)。(←若い葉をサラダに使う。苦いが体に良いと信じられている)。

ກາລກິຣີຢາ [ka'la'ke're'ya:] (p. kāla+kiriya) (名) 死。死亡。

※*ເລີກ・ກາລກິຣີຢາ* 死ぬ。

ກາລ໌ຄຸຄາ [kalkutta:] (f. Calcutta) (名) カルカッタ。

ກາລ:ເຈສ: [ka'la'tè'sa'] (p. kāla+desa, s. desā) (名) ①事情。状況。様子。②時と場合/場所。③事件。*ຄຸຄາຕ໌ເຈສ*。
ກາລ:ເຈສ: その状況の重大さ。

※*ຄາຍ・ກາລ:ເຈສ:* 時と場合とに応じて。

※*ໂຊວ໌・ກາລ:ເຈສ:* 時宜に適っている。時と場合とにマッチする。

※*ໂສລ໌・ກາລ:ເຈສ:* 都合がいい。

ກາລ໌ຜັຍ [ka'la't'və] (s. kāla+dharma) (名) 死。

ກາລບຸກູ [ka'la'pa'] (p. kāla+pakkha) (名) = *ກາຊູບຸກູ*。黒分(←月の)。下弦期。

ໂຕະ໌ຜັຍ・ກາລບຸກູ = *ໂຕະ໌ຜັຍ・ກາຊູບຸກູ*。下弦期/黒分の月(=満月後の欠けていく月)。

ກາລບຸກູເຮັດ [ka'la'pa'recc'aet] (ps. kāla+pari+cheda) (名) ①日付。②行事などの予定時刻。スケジュールの日程/時刻。

※*ກາລບຸກູເຮັດ・ບຸກູຜັຍ* (法律) 確定日付。

※*ກາລບຸກູເຮັດ・ສາເຈສ* 上告期限日。

※*ຜັຍ・ກາລບຸກູເຮັດ* 日付を記入する。

※*ຜັຍ໌・ກາລບຸກູເຮັດ* スケジュールの日程や時刻を決める。

※*ເຮັດ໌・ກາລບຸກູເຮັດ* → *ໂຄາເຮັດ໌・ກາລບຸກູເຮັດ* 日付スタンプ。

ກາລບຸໂຕີກູ [ka'la'bo'p'ruk] (? +s. vṛkṣa) (名) (植) マメ科カワラケツメイ属コチョウセンナ, *Cassia javanica* (S)。

ກາລບຸໂລກູ [ka'lappa'vət] (p. kāla+

pavatti) . = កាលប្រវត្តិ.

កាលប្បវត្តិវិជ្ជា [ka'lap'pa'v'vatte'vicci'a] (p.

kāla+pavatti+vijjā) . = កាលប្រវត្តិវិជ្ជា.

កាលប្រវត្តិ [ka'la'pr'v'vat] (ps. kāla+

ប្រវត្តិ) (名) = កាលប្បវត្តិ. χρονিকル.

編年史.

កាលប្រវត្តិវិជ្ជា [ka'la'pr'v'vatte'vicci'a] (p.

kāla+ប្រវត្តិ+vijjā) (名) =

កាលប្បវត្តិវិជ្ជា. 編年史学.

កាលវ.ទឹក [ka'la'ə tuək] (f. couleur. -)

(名) 水彩絵具.

កាលវិបត្តិ [ka'la'vi'bat] (ps. kāla+vipatti)

(名) ① 時間に正しくないこと. ② 時宜/時勢

にふさわしくないこと. ③ 時節におくれている

こと.

កាលវិបល្លាស [ka'la'vi'palla:h] (p. kāla+

vipallāsa) (名) 時制による語形変化 (→

វិបល្លាស「語形変化」).

កាលវិភាគ [ka'la'vi'p'i'a'ə] (ps. kāla+vibhāga)

(名) 時間割当. 時間割.

កាលសម័យ [ka'la'sa'mai] (ps. kāla+samaya)

(名) 時代.

កាលសម្បត្តិ [ka'la's'ombat] (ps. kāla+

sampatti) (名) ① 時間に正しいこと. ② 時宜

/時勢にふさわしいこと.

កាលសូត្រ [ka'la'so:t] (s. kāla+sūtra) . =

កាលសូត្រនរក.

កាលសូត្រនរក [ka'la'so:tra'nò'r'v'ə] (s. kāla

+sūtra+naraka) (名) = កាលសូត្រ. 黒繩

地獄 (= 八大地獄のひとつ) (→ នរក).

កាលាទិករណ៍ [ka'la'ti'ko:] (ps. kāla+ādi+

karāṇa) (名) ① 予期. 予想. ② 前もっての約
束. 内約. 根回し.

កាលានុកាល [ka'la'nu'ka:l] (ps. kāla+anu+

kāla) (名) 全ての/ありとあらゆる時. (副)

① 時々. ② 時に応じて順々に.

កាលានុវច [ka'la'nu'ru:p] (ps. kāla+anurūpa)

(名) 好機. (形) 時宜を得た. タイミングの
良い.

កាលានុវត្តិ [ka'la'nu'v'vat] (p. kāla+anu+

vatta) (形) 好都合な. 時宜を得た.

កាលានុវត្តិន័យ [ka'la'nu'v'vat] (p. kāla+

anuvattana) (名) 便宜. 好都合.

កាលានុវត្តនភាព [ka'la'nu'v'vat'na'n'ə'p'i'əp] (p. kāla+

anuvattana+bhāva) (名) 好機.

កាលានុវត្តនិយម [ka'la'nu'v'vat'na'ni'y'om] (p.

kāla+anu+vatta+niyama) (名) 樂觀主義.

好都合主義.

កាលានុវត្តភាព [ka'la'nu'v'vat'na'p'i'əp] (p.

kāla+anu+vatta+bhāva) (名) 適時性.

កាលិក [ka'lu:k] (p. kālika) (形) 期限付き

の. 一時的の. 臨時的の. (名) (僧が規定され
た時間内に保有し飲食を許されているもの)

(← យាវកាលិក「朝から正午までに食べる食

物」, យាមកាលិក「1 昼夜内に消費する果汁

類」, សត្វាហកាលិក「7 日以内に消費する

もの=濃バター, 薄バター, 油, 蜂蜜, サトウ

キビの汁」, យាវជីវិក「一生の間に消費する

もの=薬」の4種がある).

※ ប្រវត្តិសន្តិកាលិក 臨時/期限付き採用.

※ ភារិក. ធារ. កាលិក 臨時職員.

※ វសានន. កាលិក 期限付きの年金.

※*រសាធន*·*កាលិក*·*ភ្នំកំព្រា* 孤児年金。
កាលិកបត្រ [ka·li'ka'bat] (s. kālīka+pattra)
 = *កាលិកប័ត្រ*。(名) 定期刊行物。
កាលិកប័ត្រ [ka·li'ka'bat] = *កាលិកបត្រ*。
កាលិកមហាប័ណ [ka·li'ka'mò'ha'ban] (p.
 kālīka+mahā+paṇa) (名) 交易会。見本市。～
 ㄉㄛㄛ。
 ※*កាលិកមហាប័ណ*·*អន្តរជាតិ* 国際見本市。
ការ [ka:w] (動) ① (鉤のあるもので) 引き寄
 せる。(*កង្វារ*でゾウの耳を) 引っぱる。② 鉤
 針で編む。(名) ① (cf. t. ព្រា:ka:w. c.
 膠)。糊。膠。ゴム糊。② イヤリング (←垂れ
 下がるもの。cf. *ទំហូ*)。(エ)→*លាវ*·*ការ*。
 ※*ការ*·*បិទ* 糊。
 ※*ការ*·*ស* (俗) 精液。
 ※*ការ*·*វៃស្យូក*·*ក្របី* 膠。
 ※*ជ័រ*·*ការ* ① 膠。② アラビヤゴム。
 ※*បិទ*·*ការ* 膠/糊で付ける。
 ※*មូល*·*ការ* = *មូល*·*ទំពក់*。鉤針。
ការ·*អៀក* [kaw'ri'a'] (c. 膏葉) = *រកាយក់*。
 (名) 膏葉。
កាស [ka:h] (名) ① (往時使用された四角い
 穴のあいた貨幣) (←中国及びベトナムから)。
 ② (ゲームの) 点棒。チップ。③ 金。手当。④
 (ゾウや人の額の所にあると信じられている光
 る珠)。(動) (間を開ける/詰めるために)
 動かす。少し動かす。間隔を開ける/詰める。
 (エ)→*ប្រឡាំង*·*កាស*。
 ※*កាស*·*ចេញ* →*ទំហំ*·*ទឹក*·*វែល*·*ភ្នំ*·*នាវា*·
កាស·*ចេញ* 船の排水量。
 ※*កាស*·*ទ្រនាប់* ワッシャー。

※*កាស*·*មួយ*·*បាច់* (*កាស*貨幣を10
ត្រណោត=100*ត្រ*)^៥ = 6000枚束ねた
 もの)。
 ※*កាស*·*វត្តមាន* 出席手当。
 ※*កាស*·*អង្វរ* (昔、官吏へ米代として支給さ
 れた月給)。
 ※*កូន*·*កាស* →*លាក់*·*កូន*·*កាស* = *ទះ*·*កាច់*
 = *ទះ*·*ខ្ទាច់*。(遊び)。
 ※*ទុក*·*កាស* →*ទុក*·*ប្រាក់*·*ទុក*·*កាស* 貯金す
 る。
 ※*ប្រាក់*·*កាស* 金銭。
 ※*អស់*·*កាស* 貧しくなる。
កាស់ [kah] (動) 身体をよけて道をあける。
កាសាវតស្រ្ត [ka'sa'veə'pəəh] (p. kāsāva+s.
 vastra) (名) = *កាសាវតស្រ្ត*。僧の着る黄
 衣。袈裟。
កាសាវតស្រ្ត [ka'sa'veə'pəəh] (p. kāsāva+
 តស្រ្ត)。(名) = *កាសាវតស្រ្ត*。
កាសិ [ka'sai] (s. kāsī) (名) カーシー (=
ជម្ពូទិប「南瞻部州=インド」21か国の中の
 ひとつ)。
ការសត [ka'saet] (f. gazette) (名) 新聞。
ការសត·*២*·*ច្បាប់* 新聞2部。 *យក*·
ការសត·*ទៅ*·*ចែក* 新聞を配達する。
ផ្សាយ·*ទំនិញ*·*ថ្មី*·*តាម*·*ការសត* 新聞で新
 製品の宣伝をする。 *ការសត*·*លក់*·*មិន*·
ដាច់ 売れ残りの新聞。
 ※*ការសត*·*ចុះ*·*ថា*～ 新聞に～と出ている。
 ※*ការសត*·*ចេញ*·*ផ្សាយ* 新聞が報じる。
 ※*ការសត*·*ចេញ*·*រាល់*·*ថ្ងៃ* = *ការសត*·
ប្រចាំ·*ថ្ងៃ*。

※**กาไรสิด**·ថា~ 新聞に~と出る。 **ថើ**·
กาไรสิด·ថា~ もし新聞に~と出たら。
 ※**กาไรสิด**·**ប្រចាំ**·**ថ្ងៃ** = **กาไรสิด**·**ចេញ**·
រាល់·**ថ្ងៃ**。日刊新聞。
 ※**กาไรสิด**·**ពេល**·**ព្រឹក** 朝刊。
 ※**ក្រដាស**·**กาไรสิด** 新聞紙。
 ※**ក្រុម**·**ហ៊ុន**·**กาไรสิด** 新聞社。
 ※**ចុះ**·(**កង**)·**กาไรสิด** ①新聞にのる。②新聞にのせる。
 ※**ចេញ**·**តាម**·**กาไรสิด** 新聞に出る。
 ※**ចេញ**·**ផ្សាយ**·**กาไรสิด** 新聞を発行する。
 ※**វេច**·**กาไรสิด** 新聞を配達する。
 ※**ជាំ**·**กาไรสิด** = **យក**·**กาไรสิด**。新聞を購読する/取る。
 ※**យក**·**กาไรสิด** = **ជាំ**·**กาไรสิด**。
 ※**រៀប**·**រៀង**·**กาไรสิด** 新聞を編集する。
 ※**អត្ថបទ**·**กาไรสิด** 新聞記事。
 ※**អ្នក**·**กาไรสิด** 新聞記者。
กาไรสฎ [ka'ssaet] (f. cassette) (名) ①
 カセットテープレコーダー。②カセットテープ。
กาហាត [ka'ha:t] (cf. モンクメール祖語のka
 「魚」) (名) (魚)。
กาไรហ [ka'hae] (cf. t. **ក្រះហ្នែ**: krahē:,
 kahē:) (cf. モンクメール祖語のka「魚」)
 (名) (魚) コイ科, Cyprinidae, **ក្រះហ្នែ**。
Labeo pleurotoenia (H)。
กาไรហា [ka'hao] (cf. t. **ក្រះហ្នែ**: krahō:,
 kahō:) (cf. モンクメール祖語のka「魚」)
 (名) (魚) コイ科, Catlocarpio siamensis,
ក្រះហ្នែ。Catla buchanani (H)。
กาไร [ka'fe:] (f. café) (名) コーヒー。

กาไร·**២**·**វ៉ែត** コーヒー2杯。
 ※**กาไร**·**កិន** 挽いたコーヒー。
 ※**กาไร**·**ខ្មៅ** ブラックコーヒー。
 ※**กาไร**·**ទឹក**·**ដោះ**·**រោ** カフェオレ。
 ※**กาไร**·**រស** → **กาไร**·**រស**。
 ※**កង**·**กาไร** コーヒーをいれる。
 ※**ជាំ**·**កម្រាល**·**กาไร** (袋にコーヒーの粉を入れて湯につけて煮出し、火を引いて保温する)
 (cf. **ជាំ**·**កម្រាល**·**វ៉ែត**はしない)。
 ※**ជាំ**·**กาไร** (袋にコーヒーの粉を入れて湯につけて煮出す)。
 ※**វ៉ែត**·**กาไร** コーヒーカップ。
 ※**វ៉ែត**·**กาไร**·**ចំទើរ** テミタス。
 ※**លីង**·**กาไร** コーヒーを焙煎する。
 ※**ស្លាប**·**ព្រា**·**กาไร** コーヒースプーン。茶さじ。
 ※**ហាង**·**กาไร** 喫茶店。
 ※**ទួត**·**กาไร** (沸いたコーヒーをカップに注ぐための管状のもの)。
กาไร·**រស** [ka'fe'r'oh] (f. café+ps. rasa)
 (名) カフェイン。
กาไร·**អ៊ិន** [ka'fe'i:n] (f. caféine) (名) カ
 フェイン。
กาไร·**កណ្តិ** [ka'lkannoi] (p. kāḷakaṇṭhi) =
กาไร·**កិណ្តិ**。
กาไร·**កិណ្តិ** [ka'like'nai] (<**กาไร**·**កណ្តិ**) (名)
 = **กาไร**·**កណ្តិ**。①性悪で多情の人。不幸をもた
 らす人。②魔女。厄病神。
กาไร·**កោស** [ka'la'kaoh] (p. kāḷa+kosa)
 (名) (眼球を包む膜)。脈絡膜。
กาไร·**ទ្រី**·**យេ** [ka'loṅdri'yè:] (f. calendrier)

(名) カレンダー。

កាឡបក្ក [ka'la'pa'] (p. kāja+pakkha). = កាលបក្ក.

កាឡភាគ [ka'la'p'i'a'] (p. kāja+bhāga)

(名) ①黒い/暗い部分。②半影。半暗部。

កាឡសីហា: [ka'la'saiha'] (p. kāja+sīha)

(名) 黒くて草食のライオン(→សីហា:「ライオン」)。

កាឡា [ka'la:] = ក្រឡា (俗)。(動) =

វិប្រកាឡា。変身する(←術を使って)。

(エ)→កាឡាវៃនន。

កាឡាវៃនន [ka'la: tɛ:n] (名) = កឡាវៃនន

(俗) = ក្រឡាវៃនន (俗) = សាលាវៃនន

(俗) = ស្រឡាវៃនន (俗)。おたふく

風邪。

កាឡាប៉ា [ka'la'pa:] (m. ?) (名) ①(イン

ドネシアの島の名)。(②(ナイフ)。

កាឡៃ [ka'loi] (i. ?) (名) (織機1回分の布)

(←サンボット20着分)。

កាឡូរី [ka'lo:ri:] (f. calorie) (名) 熱量。カロリー。

※កាឡូរីមាត្រ → កាឡូរីមាត្រ。

※កាឡូរីមាត្រវិធី → កាឡូរីមាត្រវិធី。

កាឡូរីមាត្រ [ka'lo:ri'mi:t] (f. calorie+s.

mātra) (名) カロリー計。熱量計。

កាឡូរីមាត្រវិធី [ka'lo:ri'mi:t'ra'vi't'i:] (f.

calorie+s. mātra+vidhi) (名) 熱量測定法。

កាឡេ [ka'le:] (f. chalet) (名) 大邸宅。

កាឡៃ [ka'lai] (t. กะไหล่: kalai) = ក្រឡៃ

(俗)。(動) ①めっき{鍍金}する。②まがい物を作る。

(名) ①めっき{鍍金}製品。②

まがい物。偽物。

※កាឡៃប្រាក់ 銀めっき{鍍金}する。

※កាឡៃមាស 金めっき{鍍金}する。

※ក្រសួងកាឡៃ 義歯。入れ歯。

※ឆ្នាំងកាឡៃថ្នាំ (葉を煎じるためのほうろ
うの鍋)。

※ពេជ្រកាឡៃ 人造ダイヤ。

※ភ្លឺកាឡៃ 光沢のある。

※មាសកាឡៃ まがい物の金。

កើកើ [ke' ke'] (音) (動物の鳴き声)。

កើកក [kək kək] (動) (サボるため) 色々

口実を作る。言を左右にして困らせる。駄々をこねる。(形) 喧嘩好きの。やくざな。非行の。

※យំកើកក (子供が) ぐずぐず泣く。

កើង [kəŋ] (名) 屋根(←舟や車のアンベラな

どで作ったもの)。(形) 2階建ての家。

船)。

កើច្ច [kəc] (p. kicca) (名) ①職務。義務。②

仕事。用事。

※កើច្ចកល 計略。ちょっとした嘘。

※កើច្ចការ ①職務。職業。仕事。②ビジネス。

事業。③宿題。④取り引き契約。(夫の許可な

して行った)こと。កើច្ចការដែលនៅ

កក 沢山たまっている仕事。កើច្ចការ

ទើងកក 仕事たまる。កើច្ចការ

ដែលគ្រូដាក់ឱ្យទើង 先生の出した宿題。

△ដំឡើងកើច្ចការ 報酬。

△បំពេញកើច្ចការ 任務を果たす。

△មជ្ឈមណ្ឌលដើមនៃកើច្ចការ (住所と

は居住しかつ) 仕事の中心地(となる所であ

る)。

△មាន·កិច្ច·ការ 用がある。

△រាយ·កិច្ច·ការ 報告する。述べる。

※កិច្ច·ការ·ខ្លី·ខា やつつけ仕事。

※កិច្ច·ការ·គំរូ 例題としての問題。

※កិច្ច·ការ·តាម·ជួរ·ការ 公務。公用。

※កិច្ច·ការ·នយោបាយ ①政治。②政務。

※កិច្ច·ការ·នៅ·ផ្ទះ 宿題。

※កិច្ច·ការ·ប្រចាំ·ថ្ងៃ 毎日の仕事。

※កិច្ច·ការ·ប្រញាប់ 急用。

※កិច្ច·ការ·ជាល់·ខ្លួន 私用。

※កិច្ច·ការ·ដែក·ក្នុង 内政。

※កិច្ច·ការ·រដ្ឋ 国務。

※កិច្ច·ការ·សង្រ្គោះ·សង្គម 社会福祉事業。

※កិច្ច·ការ·សិស្ស 生徒のレポート/宿題。

※កិច្ច·ការ·សិរិល 民事関係の事柄。

※កិច្ច·ការ·គត·ផល 無駄な仕事。

※កិច្ច·ចរចា = ការ·ចរចា。交渉。会談。話し合い。

※កិច្ច·ចាត់·ការ·សាមញ្ញ 日常の雑用。

※កិច្ច·ធម្មតា 当たり前の義務。

※កិច្ច·ធានា·ដោយ·បុគ្គល 保証人を立てて保証すること。

※កិច្ច·ធារៈ 用事。用件。

※កិច្ច·បង្ហើយ 仕上げ。

※កិច្ច·ប្រជុំ = សេចក្តី·ប្រជុំ。契約。協定。

※កិច្ច·ប្រជុំ 会議。

※កិច្ច·ជ្រុះ·ជ្រុះ 仲裁。

△នីតិក្រម·នៃ·កិច្ច·ជ្រុះ·ជ្រុះ 仲裁の裁判。

※កិច្ច·ព្រម·ព្រៀង 協定。取り決め。

※កិច្ច·រវល់ → ជាប់·កិច្ច·រវល់ やらねばならぬ用事がある。忙しい。(←それで~できな

い)。

※កិច្ច·សង្រ្គោះ 救济。

※កិច្ច·សន្ទនា 会話。用談。លូក·មាត់·ចូល·ក្នុង·កិច្ច·សន្ទនា·របស់·គេ 他人の会話を口をはさむ。

※កិច្ច·សន្យា 契約。協定。កិច្ច·សន្យា·ក៏·បាន·សម្រេច·ជា·រូប·រាង 契約が成立する。ចម្រើ·កិច្ច·សន្យា·នេះ·ចប់ 此の契約を(要点でなく)全部うつす。

△ចុះ·កិច្ច·សន្យា 契約する。

△ជាប់·កិច្ច·សន្យា 約束/契約に縛られている。

△ទម្លាយ·កិច្ច·សន្យា 契約を破棄する。

△ធ្វើ·កិច្ច·សន្យា 契約を結ぶ。

△រំលាយ·កិច្ច·សន្យា 契約を破棄する。

△លិខិត·កិច្ច·សន្យា 契約書。

△ស្នើ·ញា·កិច្ច·សន្យា 契約書に署名する。

※កិច្ច·សន្យា·ការ·ងារ 雇用契約。

※កិច្ច·សន្យា·ជួល 賃借契約。

※កិច្ច·សន្យា·ដែល·ធ្វើ·ជា·ហូរ·វិល 日常たえず行われる契約(=売買, 質入れ, 交換, など)。

※កិច្ច·សន្យា·ធានា 保証。

※កិច្ច·សន្យា·បណ្តោះ·អាសន្ន 暫定協定。

※កិច្ច·សន្យា·បន្ថែម 追加/付加条項。

※កិច្ច·សន្យា·មាតិកកណ្ត 婚姻期間中に行われた約束。

※កិច្ច·សន្យា·រដ្ឋាភិបាល 行政契約。

※កិច្ច·សន្យា·សជ្ជកម្ម 同意契約。

※កិច្ច·សន្យា·សុំ·កូន 養子契約/縁組。

※កិច្ច·សម្រុះ·សម្រួល 協定。申し合わせ。妥

協。

※**ប្រស្រ័ប់·កិច្ច** → **ត្រាន់·វៃត·ប្រស្រ័ប់·កិច្ច** (心を入れてではなく) 形を整えてお茶をにごす。

※**សម្រេច·កិច្ច** ①仕事を終る/完遂する。②(婉) 射精する。

កិច្ចសមភាព [kacca'sa'ma'p'i'əp] (p. kicca + sama + bhāva) (名) 仕事の同等 (→ **សមភាព**) 。

កិណន្ទ [ke'naŋ] = **កិណន្ទ** 。

កិណន្ទ [ke'na:ŋ] (s. kiṇa + aṅga) = **កិណន្ទ** 。

(名) (医学) 脳梁。

កិណនកម្ម [kenvəə'nəə'kam] (s. kiṇvana < kiṇva + p. kamma) (名) 発酵。

កិត [kat] (動) 尻をふく (←用便後)。(形) 接するばかりに近い (←物理的も時間も可)。

※**កិត·ៗ** くっついて。

※**កិត·ៗ·គ្នា** (競り合う様子)。負けず劣らず。五分五分。ぎりぎり。すれすれ。抜きつ抜かれつ。

※**កិត·តូច** = **កិត·អាចម៍** 。

※**កិត·អាចម៍** = **កិត·តូច**。①用便後尻を拭く。

②汚い。

※**តាម·កិត·ពី·ក្រោយ** すぐ後をついて行く。

កិតនាម [ke'ta'ni'əm] ({<s. kṛta} + ps. nāma) (名) 派生名詞 (←動詞又は形容詞からの) 。

កិត្តិ [kette³] (p. kitti) (名) 賞賛。名声。評判。

កិត្តិគណ [kette'kun] (p. kitti + guṇa) (名) 栄光。榮譽。良い評判, 。

កិត្តិនាម [kette'ni'əm] (p. kitti + nāma) (名)

①名声。名望。声望。②評判。 **មាន** 。

កិត្តិនាម 名声がある。 **មាន·កិត្តិនាម·មិន·ល្អ** 評判が悪い。

កិត្តិភាព [kette'p'i'əp] (p. kitti + bhāva) (名) 声望。信望。

※**គរ·ដល់·កិត្តិភាព** 信望を得るのにふさわしい。

កិត្តិមជន [kette'ma'c'ə̀n] (p. kittima + jana) (名) ①名士。要人。②出演者。登場人物。

កិត្តិយស [kette'y'ə̀h] (p. kitti + yasa) (名)

名誉。 **ជា·កិត្តិយស·មួយ·ដល់** ~ ~は (Aにとって) 光栄だ。 **ជា·កិត្តិយស·ចំពោះ** ~ ~の名誉のために。

※**កញ្ជា·កិត្តិយស** ①(賓客などに花束などを捧げる役の女性)。②ミス(ユニバース。日本) 。

※**ខូច·កិត្តិយស** 名誉を傷つける/損なう。

※**នារ·ជា·កិត្តិយស** 名誉職。

※**ការាង·កិត្តិយស** 表彰状。

※**ធ្វើ·កិត្តិយស·ចំពោះ** ~ ~の名誉を褒め賛える。~に榮譽をおくる。

※**បណ្ត·កិត្តិយស** 表彰状。

※**ប្រធាន·កិត្តិយស** 名誉会長。

※**មន្ត្រី·កិត្តិយស** 名誉職の官吏 (←無給) 。

※**សមាជិក·កិត្តិយស** 名誉会員。

※**អាប់·កិត្តិយស** 品位を落とす。

កិត្តិសព [kette'sap] (p. kitti + s. śabda) (名) = **កិរិសព** 。

※**បង្ខំ·កិត្តិសព** 評判を落ちさせる/損なわせる。

កិត្ត្យានុភាព [kett'ya'nu'p'i'əp, kət-] (p.

kitti+anubhāva) (名) 名声から生まれる威力。

威光。威厳。威信。權威。勢力。支配力。

કૈસ [kan] (動) ① (挽臼で、コーヒーを、自動車(人)を) ひく。(糶)を)する。(芋)を押し潰す。(砂利)を押し潰して固める。(皮をむくために麻を)潰す。②(比)吐っていじめる。③消化する。

※કૈસ·ચ્છલ 道路をつき固める。(ローラーで)道路をひき固める。

Δ_૧ચ·કૈસ·ચ્છલ = ૧૧૧·કૈસ·ચ્છલ.

Δ_{૧૧૧}·કૈસ·ચ્છલ = ૧૧૧·કૈસ·ચ્છલ = ૧૧૧૧·કૈસ·ચ્છલ. ローター(←道路工事の、૧૧૧·કૈસ·ચ્છલを多用)。

※કૈસ·ચ્છા 葉を粉末にする。

※કૈસ·ચ્છ → ૧૧૧૧·કૈસ·ચ્છ = ૧૧૧૧૧·કૈસ·ચ્છલ. (→કૈસ·ચ્છલ)。

※કૈસ·ચ્છાંબ 圧縮する。

※કૈસ·ચ્છાંબેચ (ゆでた芋を)潰す。押し潰す。

※કૈસ·ચ્છાંબ 製粉する。

Δ_{૧૧૧૧}·ચ·કૈસ·ચ્છાંબ 製粉工場。

※કૈસ·લેખાલક્ષી·(૧૧૧·સંચેત) 金属を圧延する。[૧૧૧·સંચેત·કૈસ·લેખાલક્ષી 圧延機。

※કૈસ·લંઘિત સુરિત્ત્વ.

※કૈસ·સંતત 織物を縮絨する。

※કૈસ·સંઘાત 精白する。

※કૈસ·સુવ 糶を摺る。精米する。

Δ_{૧૧૧૧૧}·સુવ·કૈસ·સુવ 精米機。

Δ_{૧૧૧૧૧}·કૈસ·સુવ 精米所。

※કૈસ·સુવ 消化が良い。[કૈસ·કૈસ·ચ્છલ·સુવ 消化不良をおこす。

※કૈસ·સુવ ①精米する。②米を挽いて粉にする。

る。

※કાલ્પ·કૈસ 挽いたコーヒー。

※કાલ્પ·કૈસ ①挽臼。②=કાલ્પ·કૈસ.

(植)アオイ科シマイチビ, *Abutilon indicum*

(S). ③→૧૧૧·કાલ્પ·કૈસ = ૧૧૧૧·

૧૧૧૧. (植) *Molva tomentosa*? (H).

※કાલ્પ·કૈસ → [કૈસ·કાલ્પ·કૈસ 胃の消化が悪い。

※કાલ્પ·કૈસ 圧延ローラー。

※સાંચ·કૈસ 挽肉。

※સંચેત·કૈસ = સંચેત·ચ્છા. 精製塩。(સંચેત·કૈસを多用)。

કૈસ [kenno:, ke'no:] (p. kinnara, s.

kinnara) (ok.) = ૧૧૧૧ = ૧૧૧૧. (名)

キンナラ (=上半身は人, 下半身は鳥で翼を持つ)。

કૈસ [kenno'rāi, ke'no'-] (p. kinnarī, s.

kinnarī) (名) キンナリー (=કૈસの女性)。

કૈવ [kəp] = કૈવ. (名) ① (葉筈の後ろの小さい突起)。信管。起爆装置。②スナップ(←ボタン)。(動) ①スナップ/ホッチキスでとめる。②=સંચ·કૈવ.

※કૈવ·ચ્છ 押しボタン。

※કૈવ·ચ્છ 信管。雷管。

※કૈવ·[કૈવ·(૧૧૧) 横領する。上前をはねる。

※૧૧૧·કૈવ ホッチキス。

※૧૧૧·૧૧૧·કૈવ (大きい鉄)。

※૧૧૧·૧૧૧·કૈવ ホッチキスの針。

※૧૧૧·કૈવ·સાંચ ホッチキスで綴じる。

※સંચ·કૈવ = કૈવ. 一部分を着服する。びんはねする。(幽霊兵士の給料, 返すべき物, 渡すべ

きもの、釣り銭の一部分、などを)ごまかして
着服する。

※*၂၅၅* ကိပ် *スナップ* (←ボタン)。

ကိမိညာ [ke'mi'ciət] (p. kimi+jāti) (名)

(ミミズや毛虫のような長い虫)。

ကိရိယာ [ke'ri'ya:] (p. kiriyā) (ok. はs.

kriyā) (名) 立ち居振る舞い。挙措動作。

※*ကိရိယာ*·*မာယာ* 振る舞い。態度。行儀。

၂၅၆ *ကိရိယာ*·*မာယာ* 人物証明書。

※*ကိရိယာ*·*လှပေ* 慎しみのある行動。 *၅၀*·

ကိရိယာ·*လှပေ* 慎みがない。

※*ကိရိယာ*·*လှပေ*·*လှပေ* 美しい立ち居振る舞い。

※*ကိရိယာ*·*ကိရိယာ* 振る舞う (←動作ではなく性格)。

※*ကိရိယာ*·*ကိရိယာ* 物腰態度。立居振る舞い。

※*ကိရိယာ*·*ကိရိယာ* 振る舞う (←性格ではなく動作)。

※*ကိရိယာ*·*ကိရိယာ* 態度。物腰。行い。行動。

※*ကိရိယာ*·*ကိရိယာ* 動作態度。

ကိရိယာ·*ကိရိယာ* [ke'ri'ya·nu'kr'əh] (p. kiriyā

+s. anugraha) (名) 助動詞。

ကိရိယာ·*ကိရိယာ* [ke'ri'ya·vi'p'i'ə] (p. kiriyā +

vibhāga) (名) 動詞の活用。

※*ကိရိယာ*·*ကိရိယာ* = *ကိရိယာ*·*ကိရိယာ* 動
詞を活用させる。

ကိရိယာ·*ကိရိယာ* [ke'ri'ya·vi'sa:h] (p. kiriyā

+visesana) (名) 副詞。

※*ကိရိယာ*·*ကိရိယာ* 副詞句。

ကိရိယာ·*ကိရိယာ* [ke'ri'ya·səp] (p. kiriyā +s.

śabda) (名) 動詞。

※*ကိရိယာ*·*ကိရိယာ* 助動詞。

※*ကိရိယာ*·*ကိရိယာ* = *ကိရိယာ*·*ကိရိယာ* 単音節

動詞。

※*ကိရိယာ*·*ကိရိယာ* 中性形動詞。

※*ကိရိယာ*·*ကိရိယာ* 不定詞。原形動詞。

※*ကိရိယာ*·*ကိရိယာ* = *ကိရိယာ*·*ကိရိယာ* 動
詞を活用させる。

ကိရိယာ [ke:] = *ကိရိယာ*·

ကိရိယာ [ke'te'sap] (s. kīrti+śabda) =

ကိရိယာ·*ကိရိယာ*。

ကိရိယာ [kəl] (動) (座っていて) 尻を浮かして

少し動く。いざる。(形) ずらしていく/移動

させることができる。移動式の(テント。小

屋)。(名) (s. kila) 境界碑。

※*ကိရိယာ*·*ကိရိယာ* テントの枕。

※*ကိရိယာ*·*ကိရိယာ* 移動キャンプ/兵営。臨時/仮
設の兵営。移動可能の防壁。

※*ကိရိယာ*·*ကိရိယာ* → *ကိရိယာ*·*ကိရိယာ* (担いで持っ
て行ける*ကိရိယာ*)。

※*ကိရိယာ*·*ကိရိယာ* = *ကိရိယာ*·*ကိရိယာ* 恩を仇で返す。

※*ကိရိယာ*·*ကိရိယာ* 脚立。

ကိရိယာ [ke'le:h] (p. kilesa) (名) 欲望。邪

念。煩惱。(←仏教の。その代表は、*ကိရိယာ*·

ကိရိယာ「瞋恚」、*ကိရိယာ*「渴愛」、*ကိရိယာ*「貪欲」、

ကိရိယာ「愚痴」の4煩惱)。

※*ကိရိယာ*·*ကိရိယာ* 煩惱がなくなる。

※*ကိရိယာ*·*ကိရိယာ* → *ကိရိယာ*·*ကိရိယာ*·*ကိရိယာ*·*ကိရိယာ*
大きな苦しみと欲望。

※*ကိရိယာ*·*ကိရိယာ* 煩惱をなくす。

※*ကိရိယာ*·*ကိရိယာ* 情欲/煩惱のなくなった。

※*ကိရိယာ*·*ကိရိယာ* 煩惱を捨て去る。

※*ကိရိယာ*·*ကိရိယာ* 多くの情欲。

ကိရိယာ·*ကိရိယာ* [ke'le'sa'nippi'ən] (p. kilesa +

nibbāna) (名) = ក្រសិនិវាណ =
ឧបាទិសេសនិព្វាន = ឧបាទិសេសបរិនិព្វាន.
有余涅槃 (= ក្រសេស「煩惱」を滅して² ខ្លួន
「蘊」のみ残っていること)。

ក្រសេសមារ [ke'le'sa'miə] (p. kilesa + māra)
(名) 悩魔 (= 煩惱。→ មារ「善を妨げるもの」)。

ក្រស [kəh] (名) (ビールびんの) ケース。箱。
ក្រ [kəi] ④ (cf. t. ក្រ: ki: c. 機) (名) ① 織機。
② (布の長さの単位) (← サロン約4着分)。
③ (名) (金銀細工師の用いる仕事台)。
(エ) → ក្រវែម·ក្រ。

※ ក្រ·ក្រខ្រាត់ (紐を引いて梭を走らせる装置のついた織機)。

※ ក្រ·ត្បាញ 織機。

※ ក្រ·ត្បាញ·ដៃ 手織り機。

※ ក្រ·ក្រ = ឃ្មាយ。 (植) アオギリ科サキシマスオウノキ属サキシマスオウノキ, *Heritiera littoralis* (S)。

※ ក្រ·ក្រ → ប្រទាស់·ក្រ·ក្រ 同棲する。内縁関係を結ぶ。

※ ចុង·ក្រ → សំពត់·ចុង·ក្រ (反物のロールの終りの部分)。ありぎれ。

※ ដើម·ក្រ → សំពត់·ដើម·ក្រ (反物のロールの始めの部分)。

ក្រដៃស័យ [kəide'sai] (s. kīti + p. āsaya) (形) 食虫の。

ក្រល [kəl] (エ) (ps. kīla)。→ សីមា·ក្រល = សីមា·ក្រស្រីល。

ក្រវែល [kəi'e:n] (cf. t. ក្រវែល: kile:n. c. 麒麟) (名) (伝説中に表れる動物名)。麒麟。

ក្រវែលដ្ឋាន [kəilatt'a:n] = ក្រវែលដ្ឋាន。

ក្រវែលដ្ឋាន [kəila'natt'a:n] (p. kīlanā + thāna)。= ក្រវែលដ្ឋាន。

ក្រវែលភណ្ឌ [kəila'na'p'ə:n] (p. kīlanā + bhaṇḍa) (名) 遊び道具。おもちゃ。

※ ក្រវែលភណ្ឌ·ក្រវែល 子どものおもちゃ。

ក្រវែល [kəila:] (p. kīlā) (名) スポーツ。

※ ក្រវែល·ចាក់·សាប フェンシング。

※ ក្រវែល·ដឹះ·សេះ 馬術 (← スポーツ)。

※ ក្រវែល·បាល់ 球技。

※ ក្រវែល·បាល់·ទាត់ サッカー。 [ប្រកួត·ក្រវែល·បាល់·ទាត់] サッカーの試合をする。

※ ក្រវែល·ប្រដាល់ ボクシング。

※ ក្រវែល·យោល·ទោល 吊り輪 (← 体操の種目)。

※ ក្រវែល·រត់·ប្រណាំង トラック競技。

※ ក្រវែល·រថ·យន្ត 自動車レース。

※ ក្រវែល·រំអិល スケート。

※ ក្រវែល·អត្តពលកម្ម 体育。

※ ក្រវែល·អត្តពលិក 体操。

※ ខាង·ក្រវែល → សារប័ព្វ·ខាង·ក្រវែល = សារប័ព្វ·ផ្នែក·ក្រវែល。 (→ ផ្នែក·ក្រវែល)。

※ ទិវា·(រឿ)·ក្រវែល 運動の日。

※ ទិវា·ក្រវែល 運動場。

※ ប្រកួត·ក្រវែល スポーツの競技試合をする。

※ ផ្នែក·ក្រវែល → សារប័ព្វ·ផ្នែក·ក្រវែល = សារប័ព្វ·ខាង·ក្រវែល。 スポーツ欄。

※ មណ្ឌល·ក្រវែល 運動競技場。 スタジアム。

※ លេង·ក្រវែល スポーツをする。

※ សម្ពន្ធ·ក្រវែល 体育連盟。

※ អ្នក·ក្រវែល ① スポーツマン。 ② 運動選手。

*អក្សរកីឡាថាមវន្ត 実力のある運動選手。
 *អក្សរកីឡារោង 少年選手。
 កីឡាករ [kəila'kə:] (p. kīlā+kara) (名) 運動選手。スポーツマン。
 កីឡាការីនី [kəila'ka're'ni:] (p. kīlā+kārinī<kārin) . (កីឡាការីនីの女性形)。
 កីឡាការី [kəila'ka'rai] (p. kīlā+kāri<kārin) (名) スポーツ選手。
 កីឡាដ្ឋាន [kəila'tt'a:n] (p. kīlā+ṭhāna) = កីឡាដ្ឋាន=កីឡាដ្ឋាន. (名) =កីឡាដ្ឋាន =កីឡាកម្ពុជា=កីឡាស្ថាន. スタジアム. 競技場。
 កីឡាដ្ឋាន [kəila'tt'a:n] =កីឡាដ្ឋាន。
 កីឡាភាព [kəila'p'i'əp] (p. kīlā+bhāva) (名) スポーツマンシップ。
 កីឡាកម្ពុជា [kəila'p'u:m] (p. kīlā+bhūmi) . = កីឡាដ្ឋាន。
 កីឡាមណ្ឌល [kəila'm'ənd'ə:l] (p. kīlā+maṇḍala) (名) 総合競技場。スタジアム。スポーツセンター。
 កីឡាស្ថាន [kəila'st'a:n] (p. kīlā+s.sthāna) . =កីឡាដ្ឋាន。
 កីឡាអត្តពលិក [kəila'atta'p'èə'luk] (p. kīlā+atta+bala+ika) (名) 運動/体操競技者。
 កឹក [kək] (名) (麻薬) 中毒。(音) こっここ (←鶏の鳴き声)。
 *កឹកអាត្រីន 阿片中毒。
 កឹនីកឹនៃ [kəŋ kəntrai] (名) (書名) (←倫理, 道徳を説いている)。
 កឹប [kəp] =កឹប。
 កឹ: [kəh] =k:。

កឹ [kə:] (エ) ①→ស្រលឹកឹ=ស្រឡឹកឹ. ②→ស្រឡឹកឹ。
 កឹរ [kə:] (f. coeur) (名) ハート(←トランプの)。
 *អាតឹកឹរ ハートのエース(←トランプの)。
 កឹក [kok] (名) ①(鳥) サギ. ហ្សាយ. ②(f. Koch). (人名) コッホ。(動) 居眠りしてこっくりこっくりする。(エ)→កឹកកឹក. អង្គុយកឹក 座って居眠りする。
 *កឹកកឹនៃ =កឹកសឹក。
 *កឹកកឹក インドアカガシラサギ, Ardeola grayii. カンムリサギ, Ardeola ralloides, ហ្សាយហ្សាយ. (←កឹក. ៗ と鳴く)。
 *កឹកខ្សែ 塔カサゴクロサギ, Butorides straitus, ហ្សាយកាំ。
 *កឹកខ្សែតាំង =កឹកសឹក。
 *កឹកដំបង់ត្រញឹង (鳥) (កឹក)。
 *កឹកត្រឹ (鳥) (កឹក)。
 *កឹកសឹ (鳥) (កឹក) ហ្សាយត្រឹ。
 *កឹកសឹកឹ =កឹកកឹនៃ=កឹកខ្សែតាំង. (鳥) (កឹក) Herodias gazetta (H)。
 *កឹកសាបឹ (鳥) (កឹក) Ardeola grayi (H)。
 *កឹនឹកឹកឹ (棺) (←木の葉または布製. 貧しい人用)。
 *ឈរកឹក 立って居眠りする。
 *ទណ្ឌណ្ឌកឹក កឹក. 結核菌。
 *នាតឹកឹកឹ →ស្រូវនាតឹកឹកឹ (イネ)。
 *វែបកឹកឹ 仲間割れする。
 *អាចឹកឹកឹ ①=ចង្កឹអាចឹកឹកឹ. (魚)。
 ②(植) ホシクサ科ホシクサ属, Eriocaulon

nautiliforme (S).

កកតៃ [koktai] (f. cocktail) (名) カクテル.

កកច្ចៈ [kokkocca?] (p. kukkucca < {kud + kicca}) (名) ①悪い行い. ②後悔. 懺悔.

悔俊. 悔悟.

កកដៈ [kokko'da?] (ps. kukkuṭa) (名) (鳥) ニワトリ.

កកដៈនៃត្រី [kokko'da'nè:t] (s. kukkuṭa + netra) (名) (句読記号) 二重丸 (←かつてパラグラフの頭などに使用).

កកដៈបក្សី [kokko'da'bakk'səj] (s. kukkuṭa + pakṣī < pakṣin) (名) ニワトリ.

កង [koŋ] ① (cf. t. ក័ង : kòŋ) (形) 湾曲した. 反った. (動) 大回りさせる. (名) ①湾曲したもの. ②湾曲した部分. ③ (cf. t. ក័ង : ko:ŋ) (動) だます. いんちきする. ④

(名) ① (cf. t. ក័ង : kōŋ. c. 公). 祖父.

②口座. ③ (cf. t. ក័ង : koŋ). (船の) リブ. ④ = កង្កឹត. (エ) ① → កង្កឹត. ② →

កង្កឹត. ③ → កង្កឹត. ④ → កង្កឹត.

※ កង្កឹត ① (舟のへさきの柱) (←お守りなどを付ける). ② 舟を大回りさせる.

※ កង្កឹត (道具) (←綿実から種子を取り除くため. 弓形).

※ កង្កឹត (州名) コホコン.

※ កង្កឹត (後をつけられないように) 遠回りする.

※ កង្កឹត 口座を解約する.

※ កង្កឹត 口座を開く.

※ កង្កឹត ①カーブした道. ②迂回路. 遠回りの道.

កង្កឹត [koŋ kap] (動) (新しく開墾した土地などの) 所有権を宣言する.

កង្កឹត [koŋ p'at] (名) (柱の下部の締め付け金具).

កង្កឹត [koŋcu:] (ឧទ្ទិស កង្កឹត 正しい).

កង្កឹត [koŋta?] = កង្កឹត.

កង្កឹត [koŋta?] (f. contact) = កង្កឹត = កង្កឹត. (名) スイッチ.

※ កង្កឹត. កង្កឹត 電灯のスイッチ. កង្កឹត.

កង្កឹត. កង្កឹត 電灯のスイッチを入れる.

※ កង្កឹត. កង្កឹត スイッチを押す.

※ កង្កឹត. កង្កឹត スイッチを切る.

※ កង្កឹត. កង្កឹត スイッチを入れる.

កង្កឹត [koŋ] (f. comte) = កង្កឹត. (名) 伯爵.

កង្កឹត [koŋtə] (f. compteur) (名) メーター.

※ កង្កឹត. កង្កឹត タクシーのメーター.

※ កង្កឹត. កង្កឹត 水道のメーター.

※ កង្កឹត. កង្កឹត 電気のメーター.

កង្កឹត [koŋp'la'ke:] (f. contreplaqué) (名) ベニヤ板.

កង្កឹត [koŋsi:] (cf. t. កង្កឹត : koŋsi:. c. 公司) (名) 会社. 店.

※ កង្កឹត. កង្កឹត 質屋.

※ កង្កឹត. កង្កឹត 酒造所.

កង្កឹត [koŋsun] (t. កង្កឹត : koŋsūn < f. consul). = កង្កឹត.

កង្កឹត [koŋsul] (f. consul) (名) =

កង្កឹត. 領事.

※ កង្កឹត. កង្កឹត 移動/巡回領事.

※ កង្កឹត. កង្កឹត 総領事.

※កងស៊ីល·អាជ័ព 本職の領事(←名譽領事でなく)。

※ស្ថាន·កងស៊ីល 領事館。

※អគ្គ·កងស៊ីល → អគ្គកងស៊ីល。

※អង្គ·កងស៊ីល 領事団。

កងហ្គា [kɔŋɡo:] (f. Congo) (名) (国名) コンゴ。

កង្សីយ៍ [kɔŋsɔi] (f. conseil) (名) ①=

រដ្ឋមន្ត្រី 大臣。②顧問。

※កង្សីយ៍·គ្រូ (俗) 文部大臣。

※កង្សីយ៍·សេនាបតី ①大臣。②枢密顧問団

(←かつて大臣5人で構成した。現在の内閣に相当する。→ចតុស្តម្ភ)。

※ភូណ្ណយ·កង្សីយ៍ 次官。

កញ្ច [kɔŋ] (動) 途方にくれる。思案投げ首する。(形) ぎっしりの。大勢の。 ើល·

ទៅ·ើលញ្ច·កញ្ច 見ると人がぎっしりだ。

※កញ្ច·គំនរ → កញ្ច·ចិត្ត·កញ្ច·គំនរ。

※កញ្ច·ចិត្ត·(កញ្ច·គំនរ) 思案投げ首する。途方にくれる。

※កក·កញ្ច 一面に沢山/ぎっしりと。アリのはい出るすき間もない位。

កញ្ជា [kɔŋcə:] (ps. kuñjara) (名) (書) ゾウ。(形) 立派/盛大/有名な。

កញ្ជាធិបតី [kɔŋcəə'riət'i'pa'dəi] (ps. kuñjara+adhipati) (名) ①陸軍の司令官。②王のゾウの飼育係りの長。

កដំរិកា [kɔ'da'ti'əri'ka:] (p. kuṭa+dhārikā<dhāraka) (名) 女奴隷。

កដំ [kɔt] (ps. kuṭi) (ok. kuṭiも, kutiも) (名) 庫裏。

※កដំ·ថែវ (長屋式庫裏)。

កដំកតត្តិ [kɔ'de'ka'p'ɔət] (p. kuṭikā+bhatta) (名) 庫裏にいる人(=僧)に差し上げる食物。

កដំកា [kɔ'de'ka:] (លាកដំកា) (略)。

កដំដុំកៈ [k'dompi'ka', kɔ'dom-] (p. kuṭumbika) = កដំ (俗)。(名) ①富農。豪農。②億万長者。③長者の田畑。

កដំរោគ [kɔt'a'rɔ:k] (p. kuṭṭha+roga) (名) ハンセン氏病。

កណ៍ [kɔn] (s. kuṇḍa) (名) (火葬の火の中に現れると信じられている人の姿)。

※កង·កណ៍ កណ៍の群(←火葬の火の中に現れる)。

កណ៍ក [kɔnd'ɔ:] = កន្តក់。

កណ៍ល [kɔnd'ɔl] (ps. kuṇḍala) (ok. kuṇḍalāも, kundalaも) (名) イヤリング。

កណ៍ [kɔndi:] (p. kuṇḍi) (名) (手に掛ける聖水の容器)。

កត [kɔt] (エ) (cf. កញ្ជា:kòt「おさえる」)。
→ អាវ·កត。

កតិដំ [kɔ'titt'e'] (p. ku+diṭṭhi) (名) 誤った見解/考え。悪い考え。

កន [kɔn] (名) (t. កន:kɔn<s. kala. cf. កល)。(話) = ភាពយន្ត (書)。映画。

②計略。策謀。(動) ①へまをして失敗する。～しそこなう。②～に困っている。 ើល·

កន·កម្មន្ត 映画を楽しむ。 កន·នេះ·ើល·រួច·ហើយ この映画は前に見た。

កន·នេះ·ើល·ចប់·ហើយ この映画は終りまで見た。

※កន·ការ 邪魔が入って仕事がうまく行かぬ/

進まぬ。

※ကုဒ်·ခွဒ် 畏にかかる。してやられる。

△မိမိ·ကုဒ်·ခွဒ် 窮地を脱する。

※ကုဒ်·စ 無声映画。

※ကုဒ်·တဲ·ဒီယာယ トークー映画。

※ကုဒ်·ကျံ 映画の画面がちらちらする。

※ကုဒ်·တၢ်ဂိၤ 洋画。

※ကုဒ်·တၢ်ဂိၤ ミュージカル映画。

※ကုဒ်·လၢယ 金に困っている。

※ကုဒ်·ြၢၤဂိၤ スード/成人映画。

※ကုဒ်·မာၤဖိၤ ひどく便意を催している。

※ကိၤ·ကုဒ် = မိမိ·ကုဒ်。窮地を脱する。うまく

く言い抜ける。計略から逃れる。

※တၢ်ပၤ·ဟူၤ·ကုဒ် 映画監督。

※ကိၤ·ကုဒ် 映画気違い。

※မိမိ·ကုဒ် 計略にかかる。窮地に陥る。

※မိမိ·ကုဒ် = ကိၤ·ကုဒ်。

※မိမိ·ကုဒ်·ပုၤ·ခွဒ် 苦境を脱する。

※ကိၤ·ကုဒ်·ြၢၤ 女優。

※ကိၤ·ခဲကုဒ် ①映画スター。②映画の主演者。

※ပၤ·ကျံၤ·ကုဒ် 映画を上映する。

※ပုၤ·တိၤ·ကုဒ် 窮地を脱する。計略から逃れる。

※ကိၤ·ကျံၤ·ကုဒ် 映画の脚本。

※ကုဒ်·ဂိၤ 映画館。

※လၢ·ကုဒ် = တဲ·ကျံၤ·လၢ·ကုဒ်。映画に出演する。

ကုဒ် [konna'ti:] (p. kunnadi) (名) 小川。

ကု [kop] (音) こつん。こん。(←靴の音など)。

※ကု·၅ こつんこつん。こんこん。 ဝဲ·ကု·၅

၅·ကု·၅ こつこつと歩く(靴の)音が聞え

る。

ကု·ပုၤ·ကုဒ် [ko'pa'kam] ({p. kuppā+kammaをku +pakammaと誤解したもの})。 = ကု·ပုၤ·ကုဒ်。

ကု·ကိၤ [ko'pa'ka:] ({p. kuppā+karaをku +pakaraと誤解したもの})。 = ကု·ပုၤ·ကိၤ。

ကု·ပုၤ·ကုဒ် [koppa'kam] (p. kuppā+kamma) = ကု·ပုၤ·ကုဒ်。(名) ①悪事。②反乱。暴動。騒動。

ကု·ပုၤ·ကိၤ [koppa'ka:] (p. kuppā+kara) = ကု·ပုၤ·ကိၤ (ကု·ပုၤ·ကိၤの民間語源)。(名) ①悪事 /反乱 /暴動を起こす人。暴徒。叛徒。②反乱や暴動の首謀者。

ကု·ပုၤ·ကျံၤ·ဂိၤ [komp'yutə] (f. computer) (名) コンピュータ。

ကု·မာၤ [ko'ma:] (ps. kumāra) (ok.) (名) 児童。少年。

※ကု·မာၤ·ကျံၤ·ဂိၤ 小児科医。

※လၢ·မာၤ·ကျံၤ·ဂိၤ 児童公園。遊園地。

ကု·မာၤ·တိၤ·ကိၤ·ြၢၤ [ko'ma'ra'citta'sa:h] (s. kumāra+citta+sāstra) (名) 児童心理学。

ကု·မာၤ·ပုၤ·ကျံၤ [ko'ma'ratt'a:n] (p. kumāra + ṭhāna) (名) 小学1年級。

ကု·မာၤ·ပုၤ·ကျံၤ [ko'ma'ra'boṣṣe'a'] (p. kumāra + pabba) (名) 子供の章 (=

မဟာ·ဝဲ·လၢ·ပုၤ·ကျံၤ·ဂိၤ「大本生経。布施太子本生経。ウエーサンタラ太子本生経」の第8章)。

ကု·မာၤ·တိၤ·ကိၤ·ပုၤ·ကျံၤ [ko'ma'ra'pale'ka:] (ps. kumāra+pālikā<pālaka) (名) 子供を預かって面倒をみる女。

ကု·မာၤ·တိၤ·ကိၤ·ပုၤ·ကျံၤ [ko'ma'ra'p'irəp] (ps. kumāra + bhāva) (名) 児童であること。幼年。

ကု·မာၤ·လၢ·ပုၤ·ကျံၤ·ဂိၤ [ko'ma'ra'soṅkr'əh] (s.

kumāra + saṃgraha) (名) = កុមារានុវត្តន៍。

① 児童救済。② 孤児院。

កុមារា [ko'ma'ra:] (p. kumārā < kumāra)
(名) 少年。

※ កុមារា · កុមារី 少年少女。

កុមារានុវត្តន៍ [ko'ma'ra'nu'kr'vət̚h] (s.

kumāra + anusamgraha) = កុមារសុវត្តិៈ。

កុមារានុវត្តន៍ [ko'ma'ra'nu'rē'akk'sa'st'a:n]

(s. kumāra + anurakṣ + sthāna) (名) 託児所。

កុមារិកា [ko'ma're'ka:] (ps. kumārikā) (名)

女の子。

កុមារី [ko'ma'rəi] (ps. kumārī) (名) 少女。

※ កុមារា · កុមារី 少年少女。

កុមារោទ្យាន [ko'ma'raot'yien] (s. kumāra

+ udyāna) (名) 児童公園。

ក្រមុច [ko'mot] (ps. kumuda 「白いハス」) =

ក្រមុច (俗)。(名) 赤いハス。

ក្រមុណ [komp'əən] (ក្រមុណ 俗)。

※ បារក · ក្រមុណ 恐れて二度と抵抗しようとしな
い。

ក្រមុះ [komp'əə'] (ps. kumbha) (ok.) (名)

① 水瓶座。宝瓶宮。② 陶器。甕。土鍋。③ =

វិទ្ធ · ក្រមុះ 陽曆2月。

ក្រមុកា [komp'əə'ka:] (ps. kumbha + kāra)

(名) 陶工。

ក្រមុកាដាន [komp'əə'ka'ratt'a:n] (p.

kumbha + kāra + thāna) (名) 陶器製造所。陶
房。

ក្រមុកាភណ [komp'əə'ka'ra'p'əən] (p.

kumbha + kāra + bhaṇḍa) (名) 陶器。

ក្រមុការី [komp'əə'ka'rəi] (ps. kumbha + kāri

< kārin) (名) 陶工。

ក្រមុណ [komp'əən] (p. kumbhaṇḍa) =

ក្រមុណ (俗)。(名) (阿修羅) (= វិរុទ្ធក
「増長天」の従者)。

ក្រមុណិ [komp'əəndi:] (p. kumbhaṇḍī <

kumbhaṇḍa)。(ក្រមុណ 的女性形)。

ក្រមុរសី [komp'əə'ri'əsəi] (s. kumbha + rāsī)

(名) 水瓶座。宝瓶宮。

ក្រមុង [komməŋ] (f. commande) (動) 注文

する。ទទួល · ការ · ក្រមុង 注文を受ける。

ក្រមុងដុ [komməŋdo:] (エ) (f. commando)。

→ កង · ក្រមុងដុ。

ក្រមុយនិស្ត [kommūnih] (f. communiste)

(名) コミュニスト。共産主義者。

※ ក្រមុយនិស្ត · និយម → ក្រមុយនិស្តនិយម。

※ ប្រតិភូ · ក្រមុយនិស្ត 共産圏 / ブロック。

※ លទ្ធិ · ក្រមុយនិស្ត コミュニズム。

※ លោក · ក្រមុយនិស្ត 共産主義世界。

ក្រមុយនិស្តនិយម [kommūnihni'yəm] (f.

communiste + ps. niyama) (名) 共産主義。

※ កាន់ · ក្រមុយនិស្តនិយម → អ្នក · កាន់ ·

ក្រមុយនិស្តនិយម 共産主義者。

ក្រៃ [koi] (名) ① サイの角。② (俗) 陰茎。

(動) (俗) 性交する。ក្រៃ · រមាស サイ
の角。

ក្រៃ [kao, kol] (ok. kur : 人名) (名) = ក្រៃ ·

ក្រៃ 亥年。

ក្រៃ [ko'ru'] (s. kuru) (名) クル (= ជម្រុប

「南瞻部州 = インド」21 か国の中のひとつ)。

ក្រៃ [kol] (モ) (ps. kula) (ok. kulā 毛)。

家。良家。(エ) ① → ក្រៃ · ក。② (f. colt)。

→ កាំ·ភ្នែង·ដៃ·កុល. ③ → ច្រើន·កុល.

កុល·ភ [kol ko:] (f. col. -) (名) 襟.

កុលធីតា [kolt'i'da:, ko'la'-] (ps. kula + dhīta) (名) ① 良家の娘. ② 若い女. 娘.

កុលបលីពោធិ [ko'la'pa'li'pò:t] (p. kula + palibodha) (名) 家族に対する心配/悩み.

កុលបុត្រ [kolbot, ko'la'-] (s. kula + putra) (名) 良家の息子.

កុលពិរោធិ [kolpi'rò:t, ko'la'-] (ps. kula + virodha) (名) ① 家族の中の憎しみ/怒り. ② 家族のメンバーに対する憎しみ/怒り.

កុលមច្ឆរិយៈ [ko'la'macc'a're'ya'] (p. kula + macchariya) (名) ① 自己の家族の利益のみを守ろうとすること. ② 自己の家族を大切に他人に近寄らせないこと.

កុលវិគ្គ [ko'la'veə'] (p. kula + vagga) (名) កាស្ត (= ព្រាហ្មណៈ: 「バラモン」, ក្សត្រិយៈ: 「クシャトリア」, វៃស្សៈ: 「ヴァイシャ」, សូទ្រ: 「スードラ」の4つ).

កុលវិបត្តិ [ko'la'vi'bat] (ps. kula + vipatti) (名) ① 悪事をなした/慣習に違反した一族. ② 子孫の絶えた一族.

កុលវិសៈ [ko'la'vaṅsa'] (p. kula + vaṅsa, s. vaṅsa) (名) 家系.

កុលសម្បត្តិ [ko'la'sombat, kol-] (ps. kula + sampatti) (名) 善行をした一族. ② 繁栄している一族.

កុលសម្ព័ន្ធ [ko'la'sompvəən] = កុលសម្ព័ន្ធ.

កុលសម្ព័ន្ធ [ko'la'sompvəən] (ps. kula + sambandha) = កុលសម្ព័ន្ធ. (名) ① 部族. ② (いくつかの国や民族が集まった) 同盟. ③ 家

系のつながり.

※ អង្គ·ការ·កុលសម្ព័ន្ធ 部族連盟.

កុលស្រី [kolstrai, ko'la'-] (s. kula + stri) (名) 良家の淑女.

កុលាប [ko'la:p] = កុលាប.

កុលាលភណ្ឌ [ko'la'la'p'vəən] (p. kulāla + bhaṇḍa) (名) 粘土で作ったもの.

កុលាលភាជន៍ [ko'la'la'p'i'əc] (ps. kulāla + bhājana) (名) ① 陶磁器. 土器. ② (特に) 磁器.

កុរិវរ [ko've:] = កុរិវរ.

កុរិវរ [ko've'rèə'] (s. kuvera) = កុរិវរ. (名) = (ព្រះ·បាទ·វៃស្សៈវិណៈ).

កុរិវររាជ = វៃស្សៈវិណៈ. 多聞天. 毘沙門天. (= 四天王の1. 北方を守りយក្សの主人.

កុរិវរ: 是旧名).

កុរិវររាជ [ko've'rèə'ri'əc] (s. kuvera + rāja). = ព្រះ·បាទ·វៃស្សៈវិណៈ·កុរិវររាជ = វៃស្សៈវិណៈ = កុរិវរ: = កុរិវរ:. (→ 見出し 語 កុរិវរ:).

កុសល [ko'sol] (p. kusala, s. kuśala) (名) 善業. 善行. 善徳. 功德. 功德となる行い. (形) ① 善い. 徳のある. ② 優れた. អំពើ·ជា·កុសល 善行.

※ កុសល·ផល·បុណ្យ → ផ្សាយ·កុសល·ផល·បុណ្យ 善根を分け与える.

※ កម្ម·កុសល ① 善行. 善い行い. ② 善行の報い. 善果.

※ ចាប·កុសល → ចូល·(លុយ)·ចាប·កុសល 善果を得るために寄付をする.

※ ចិត្ត·កុសល 慈善心.

※*ບຸណຸງ·ກຸສລ* 善業。善行。

※*ຜູ້ສື່·ກຸສລ* (自分の行ってきた善行にその力を貸してくれと祈りながら~する)。

※*ສາສີ·ກຸສລ* 善根を積む。

ກຸສລກັມ [ko'sa'la'kam] (p. kusala+kamma) (名) 慈善行為。善業を行うこと。

ກຸສລກັມບັທ [ko'sa'la'kamma'bat] (p. kusala+kamma+patha) (名) (人間が身体と口と心で行う10種の) 善業道(←*ກາຍສຸຕິວິສິ*「善行」が、不殺、不盗、不淫、の3種、*ວິຣິສຸຕິວິສິ*「善言」が、不妄、不兩舌、不粗言、不綺語、の4種、*ຍາຣາສຸຕິວິສິ*「善意」が、不貪欲、不瞋恚、不邪見、の3種)。

ກຸສລາເຜັດສາ [ko'sa'la'ce'ta'na:] (p. kusala+cetanā) (名) 善意。

ກຸສລາສິຍ [ko'sa'la't'ɔ:] (s. kusala+dharma) (名) 善。善であること。

ກຸສລາທິເສກ [ko'sa'la'p'i'saek] (p. kusala+abhiseka) (エ) → *ສຸກ·ຢາຍ*。

ກຸສລາທິເສກ。(→見出し語*ຢາຍ*の中)。

ກຸສລາມູລ [ko'sa'la'mu:l] (p. kusala+mūla, s. kusala) (名) 善根。

ກຸສລາທາຍ [ko'sa'laoba:i] (s. kusala+upāya) (名) 妙計。

ກຸສິນາກ [ko'se'ni'əri:ə] (p. kusinārā) (名) クシナラ(=昔のインドの地名。釈迦入滅の地)。

ກຸສິທບຸກຸລ [ko'saita'bokk'ɔ:l] (p. kusīta+puggala) (名) 忘け者。

ກຸສຸມ [ko'som, ko'so'mɛəʔ] (ps. kusuma) =

ເກສຸມ (俗)。(名) 花。

ກຸບາກ [ko'hoʔ] (ps. kuhaka) = *ກບາກ* (俗) = *ໄກບາກ* (俗)。(動) 嘘/作り事を言う。(形) 嘘の。

※*ກຸບາກ·ເຮັງ* ໄລ·*ໄກສາສີ* 見え透いた嘘を言う。

※*ເກກຸງ·ກຸບາກ* 嘘。

※*ຍສິສຸງ·ກຸບາກ* 嘘つき。

※*ເຮັງ* ໄລ·*ກຸບາກ* 作り事/話。てたらめ。

ກຸງກາ [ko'la:] (名) (カンボジアのバイリン地方に住み、主として宝石採掘に従事している種族。ビルマ系)。

※*ໄບຣ໌·ກຸງກາ* (薄荷油を主成分とした気付け薬)(←嗅ぎ薬)。

ກຸງກາບ [ko'la:p] (cf. t. ກຸລາບ : kulā:p) = *ກຸລາບ*。(名) ①バラ。②(比) 美しい娘。

※*ກຸງກາບ·ຜິສິນ* = *ກຸງກາບ·ສັກ·ກຸງກາບ* = *ຜິສິນ*。(植) バラ科バラ属, *Rosa damascenea*, *ຝິສິນ*。

※*ກຸງກາບ·ສັກ·ກຸງກາບ* = *ກຸງກາບ·ຜິສິນ*。

※*ຄູ່ງຸ່ງ·ກຸງກາບ* (宝石) 紅電氣石。

※*ຜາ·ກຸງກາບ* ①バラの花。②(比) 美しい娘。

※*ຍາກັກ·ກຸງກາບ* → *ຄູ່ງຸ່ງ·ຍາກັກ·ກຸງກາບ* 緑柱石。

※*ສິ·ກຸງກາບ* = *ຜາ·ສິ·ກຸງກາບ*。バラ色。ピンク。

ກີ: [koh] (形) (隙間のない位) 密集している。

※*ກີ·ກີ* = *ກີ·ກີ*。①沢山の。豊富な。②大勢いる。雑踏する。大勢/沢山集まる。 *ຍສຸ·ກີ·ກີ* 蚊が集まる。

ຜາສາວ·ກີ·ກີ 一面に散らばって大勢の。

※ $\underset{\text{ウ}}{\text{ク}}\cdot\underset{\text{ウ}}{\text{ク}} = \underset{\text{ウ}}{\text{ク}}\cdot\underset{\text{ウ}}{\text{ク}}$.

※ $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\cdot\underset{\text{ウ}}{\text{ク}}$ (人/物が)ものすごく多い。大混雑している。立錐の余地もない。

※ $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\cdot\underset{\text{ウ}}{\text{ク}}$ → $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\cdot\underset{\text{ウ}}{\text{ク}}$ ニワトリがあちこちで鳴く夜明け。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ [ko:k] (動)叫ぶ。(間) = $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 。(エ)

(f. coke). → $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\cdot\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$.

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ [ko:k] = $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 。(間) = $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 。はい! (←呼

ばれた時の返事)。

※ $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\cdot\underset{\text{ウ}}{\text{ク}}$ (ハトの鳴き声)。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ [ko'ka:h] (f. Caucase) (名)コーカサス。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ [ko'na'] (エ) (f. cognac) =

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 。→ $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ [ko'da'kam] (p. kūṭa+kamma) (名)

ストライキ。

※ $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\cdot\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 座り込み (= 職場占拠)。

※ $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\cdot\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ ハンガーストライキ。

※ $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\cdot\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 怠業戦術。

※ $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ ストライキをする。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ [ko'da'ko:] (ps. kūṭa+kara) (名)ス

トライキ者。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ [ko'da'pɾo'pəən] (s. kūṭa+

prabandhana) (名)奸策。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ [ko'da'] (f. kodak) (名)コダックカ

メラ。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ [ko'daoba:i] (s. kūṭa+upāya)

(名)陰謀。悪い計略。策略。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ [ko'daoba-yi:] (s. kūṭa+upāyī<

upāyin) (名)陰謀を巡らす人。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ [ko:t] (動)①(弓で)弦楽器を弾く。②

(ツタなどの葉を)細くさいて紐にする。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ バイオリンを弾く。

※ $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ ①バイオリンの弓。②物をこするための棒。

※ $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ → $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 諸種/全種類の楽器。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ [ko:n] (名)①(ok. kun, kon, konn,

kvan, kvann). (人/動物/鳥/魚/虫の)

子(←人間の場合は「親子」としての「子」。

「大人」に対する「子供」は $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$)。②(木

/鍋/鏡/村の)小さいもの。小(枝。鍋。

机)。③手下。部下。雇われ人。(代)①私

(←親へ)。②お前(←子へ)。 $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 子がひとりも無い。 $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ お

腹の中の子。 $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 1度

に産む子の数。 $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 母の無い子。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 養子に出す子。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 子供の口に飯を入れてやっ

て食べさせる。 $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 小さいヤシ。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 小机。小テーブル。 $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$

小箱。 $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 丘。小山。 $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 小太

鼓。 $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 稚魚。 $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 小鳥。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ アヒルの雛を孵す。 $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 。

$\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ お前、いじめては駄目

よ。

※ $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ ①ローラー。キャスト。②子供用自転車。

※ $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ 手鏡。

※ $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ ①小さい包み。②小包。

※ $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ ①ネズミの子。②(リンパ腺の

腫れ)。ぐりぐり。 $\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}\underset{\text{ウ}}{\text{ク}}$ リン

※*ကုၵ်း*·*ကြာပ်* (*ကြာပ်*を叩いて歌の拍子をとる人)。
 ※*ကုၵ်း*·*ပြုၵာ်*·*ယျုၵ်း* 子宮外妊娠。
 ※*ကုၵ်း*·*ကာတ်* = *ကာတ်*。(足が出て尾がなくなつたオタマジャクシ)。
 ※*ကုၵ်း*·*ကက* オタマジャクシ。
 ※*ကုၵ်း*·*ကြဲက* → *ပြေ*·*ကုၵ်း*·*ကြဲက* (イネ)。
 ※*ကုၵ်း*·*ခွီ* (まだ抱かされている赤ん坊)。乳児。
 △*ကုၵ်း*·*ကုၵ်း*·*ခွီ* 乳飲み児を抱えた女性。
 ※*ကုၵ်း*·*ကြွမ်* → *ဇာပ်*·*ကုၵ်း*·*ကြွမ်* = *ဇာပ်*·*ကုၵ်း*·*ဗား*。(遊び)(←日本の「子とろ」。「親」の後に大勢の「子」が前の人の腰をつかんで1列になり、「鬼」は最後尾の「子」を捕まえようと、「親」はこれを妨害する)。
 ※*ကုၵ်း*·*န့ၵ်* ①(ポロのような遊びに使う玉)。ホッケーのバック。②小球。ビー玉。おはじき。③ピンポン玉。*ဂံယ*·*ကုၵ်း*·*န့ၵ်* ビー玉/ホッケーをする。
 ※*ကုၵ်း*·*ကေ* → *ပြေ*·*ကျွၵ်း*·*ကုၵ်း*·*ကေ*·*ပမ်*·*ဗံၵ်*·*ပြေ*·*ကျွၵ်း*·*ဗို*·*ကေ*·*ပမ်*·*ဗို* 他人の子を愛して育てると(結局はそむかれることになって)食べさせてやった飯を損し、他人の夫を愛すると(心を損して)ばかをみる。
 ※*ကုၵ်း*·*ကော* 子牛。
 ※*ကုၵ်း*·*ကောလ* ①(ポロのような球技)(←球を自陣に入れる)。(2) *ကုၵ်း*·*ကောလ*に使う球。(ポロやホッケーの)バック。③ホッケー。ポロ。*ကြဲယျမ်*·*ကုၵ်း*·*ကောလ* ポロ。ホッケー。*ဂံယ*·*ကုၵ်း*·*ကောလ* ポロ/ホッケーをする。
 ※*ကုၵ်း*·*သီာ* = *ကုၵ်း*·*သီာတ်*。(家庭語)(生まれたばかりの赤ん坊)。乳児。新生児。

※*ကုၵ်း*·*သီာတ်* = *ကုၵ်း*·*သီာ*。
 ※*ကုၵ်း*·*ဗကြွမ်* ဗကြွမ်の駒。
 ※*ကုၵ်း*·*ဇာၵ* 小皿。
 ※*ကုၵ်း*·*ဇာပ်* = *ဇာမ်*·*ဇာပ်*。(呪)①呪術師の弟子。②赤ん坊。幼児。
 ※*ကုၵ်း*·*ဇာပ်က* (*ဇာပ်က*をする時に投げる板)。
 ※*ကုၵ်း*·*ဇီၵ်* 養子。
 ※*ကုၵ်း*·*ဇမ်* (後妻/妾との子)。
 ※*ကုၵ်း*·*ဇဇက*·*ကြဲကျဲ*·*ပြေ* (葉を出したばかりの小さなバナナの苗)。
 ※*ကုၵ်း*·*ဇိာ်* 漕ぎ手。
 ※*ကုၵ်း*·*ဇိာ်* ①子供達。子と孫。②子孫。③部下。
 △*ဇျွၵ်း*·*ကုၵ်း*·*ဇိာ်* = *ဇျွၵ်း*·*ကော*·*ကောလ*。(書名)(←子供は親に対してどの様に仕えるべきかを説いている)。
 △*ကြွမ်*·*ပြေ*·*ဗေၵ်*·*ပြေ*·*ဂုၵ်*·*သံက*·*ကုၵ်း*·*ဇိာ်*·*ဗေၵ်*·*ပြေ*·*သွၵ်* 稲をつくるには草を見よ、子や孫の結婚相手をさがすには家族を見よ。
 △*သံဇံ*·*ပြေ*·*ကုၵ်း*·*ဇိာ်* 親が娘の婚約を破棄する(=娘を男に与えない)。
 ※*ကုၵ်း*·*ဇိာ်*·*ပြေ*·*သွၵ်* 子孫。*ဗေၵ်*·*ကုၵ်း*·*ဇိာ်*·*ပြေ*·*သွၵ်* 子孫に伝える。
 ※*ကုၵ်း*·*ဇျွမ်* 長子。
 ※*ကုၵ်း*·*ကြဲက* ホールベアリング。
 ※*ကုၵ်း*·*ကြဲက*·*ကျွမ်* (俗)養子。
 ※*ကုၵ်း*·*သွမ်* → *သီမ်*·*သွမ်*·*ပြေ*·*သွမ်*·*ကုၵ်း*·*သွမ်*·*ပြေ*·*သွမ်*·*ဂံ* 斧が使いにくいのは柄のせい、子供が駄目なのは父母のせい。
 ※*ကုၵ်း*·*သွမ်* 秤のおもり。分銅。
 ※*ကုၵ်း*·*သီာ်* 徒弟(←職人の)。
 ※*ကုၵ်း*·*သီာ်* ①全てを他人に世話になっている人。

居候。②男色の女役(?)。

△လၢမ်·ကုၢ်·မိၢ် 男色をする。

※ကုၢ်·မိၢ် 足の小指。

※ကုၢ်·မိၢ် ①客(←商店の)。②(店を持たない人がする零細な商売)。

※ကုၢ်·လိၢ် ①小さい木。②苗木。

※ကုၢ်·လိၢ် 雇われ人(←မူကဲ·ပုၤမြိၢ်の方が良い感じ)。

※ကုၢ်·လိၢ် ①(犬、牛などの)雄の子。

※ကုၢ်·ဣာ် 幼虫。

※ကုၢ်·ဣာ် (犬、牛などの)雌の子。

※ကုၢ်·မိၢ် ①小さいびん。小びん。②アンプル。

※ကုၢ်·မိၢ် (最初の正式な結婚でできた子)。

正妻/正夫との子。先妻/先夫との子。(←

ကုၢ်·ပုၤတၢ်·မိၢ် 与 ကုၢ်·ပိၢ်·မိၢ် 与 との総称)。

※ကုၢ်·မိၢ် 手の小指。

△ဝံ့·မာၢ်·ကုၢ်·မိၢ် (長さの単位)(←親指と小指とを広げて、その両端間の距離)。

※ကုၢ်·မိၢ် 長子。

※ကုၢ်·မိၢ် ①(紐の先におもりがついていて、垂直かどうかを知るための道具)(←ကုၢ်·ပုၤယၢ် と言うのが正しい)。②(紐の先に鉄球のついた武器)(←投げ付けて絡ませて引き寄せる)。③(紐の先に球がついていて、森に住んで修行する僧が蚊屋を吊るときに、蚊屋の屋根を木の枝に吊るすための道具)。

※ကုၢ်·မိၢ်·ခိၢ် ①サトウヤシの若木/苗。

※ကုၢ်·မိၢ်·ခိၢ် 耳珠(=外耳口の突起)。

※ကုၢ်·မိၢ်·ခိၢ် 愛娘。愛子。

※ကုၢ်·မိၢ် ①タバコの苗。②လၢမ်·ကုၢ်·မိၢ် ①タバコの苗を植える。

※ကုၢ်·မိၢ် ①おはじき。

※ကုၢ်·မိၢ်·လၢမ်·ခိၢ် 認知した子。

※ကုၢ်·မိၢ်·လၢမ် (父や母と同じ背の高さに成長した子)。

※ကုၢ်·မိၢ် ①重し。②မူကဲ·ကုၢ်·မိၢ်·လၢမ်·ခိၢ်·ပုၤယၢ် ①重しで紙をおさえる。

※ကုၢ်·မိၢ် 兵卒。

※ကုၢ်·မိၢ်·လၢမ်·ခိၢ် 水兵。

※ကုၢ်·မိၢ် ①トロッコ。②貨車。

※ကုၢ်·မိၢ်·မိၢ်·လၢမ်·ခိၢ် ①列車の貨車。

※ကုၢ်·မိၢ် ①ひとりっ子。②数珠。数珠玉。

※ကုၢ်·မိၢ် ①小さい竹の子。

※ကုၢ်·မိၢ် 義理の息子(←約束によるもの)。

※ကုၢ်·မိၢ် ①兄/姉の子。②長子。

※ကုၢ်·မိၢ်·ခိၢ် 実子。②ကုၢ်·မိၢ်·ခိၢ် ①私の実の子。

※ကုၢ်·မိၢ်·ခိၢ် = ပုၤတၢ်·မိၢ်·ခိၢ် (書)。父の死後に生れた子。

※ကုၢ်·မိၢ် 実生の苗木。

※ကုၢ်·မိၢ်·ခိၢ် (大きな水の容器の中に浮かべたある小さな容器)(←水を汲むための道具)。

※ကုၢ်·မိၢ် = ကုၢ်·မိၢ် = မိၢ်·ခိၢ် ①(睥ったばかりのシラミの子)。②(比)とても背の低い人。

※ကုၢ်·မိၢ် ①双葉。つぼみ。

※ကုၢ်·မိၢ် ①末子。

※ကုၢ်·မိၢ်·ခိၢ် 借金人。債務者。

※ကုၢ်·မိၢ်·ခိၢ်·လၢမ်·ခိၢ် ①連帯債務者。

※ကုၢ်·မိၢ်·ခိၢ်·ခိၢ် ①ピベツト。

※ကုၢ်·မိၢ်·ခိၢ်·ခိၢ် ①認知した子。

※ကုၢ်·မိၢ်·ခိၢ် ①妻の連れ子。

※*ကုဒ်*·*ပြာတၢ်*·*မိၤမ* ①夫の先妻/正妻との子。

②妻の連れ子。

※*ကုဒ်*·*ပြာယောလ* = *ဝဲၤခွဲၤ*·*ပြာယောလ* =
ပြာယောလ。(紐の先におもりがついていて、
垂直かどうかを測るための道具)。

※*ကုဒ်*·*ပြာသာ* 義理の子(=息子の妻、娘の
夫)。

※*ကုဒ်*·*ပြာသာ*·*ပြာသာ* 婿(=娘の夫)。

※*ကုဒ်*·*ပြာသာ*·*ပြာသာ* 嫁(=息子の妻)。

※*ကုဒ်*·*ပြာသာ*·*ဝဲၤခွဲၤ* = *ဝဲၤခွဲၤ*·*ပြာသာ*。瞳。瞳孔。

※*ကုဒ်*·*ပြာသာ* ①息子。②男の子(のくせに)。

ကုဒ်·*ပြာသာ*·*ဝဲၤခွဲၤ*·*မိၤမ*·*တၢ်*·*မိၤမ*·*တၢ်*·*မိၤမ*·*တၢ်*·*မိၤမ*
親孝行な息子。 *တၢ်*·*မိၤမ*·*တၢ်*·*မိၤမ*·*တၢ်*·*မိၤမ*·*တၢ်*·*မိၤမ*
ပြာသာ·*မိၤမ* 彼女は男児を出産した。 *ဝဲၤခွဲၤ*·*မိၤမ*
ဝဲၤခွဲၤ·*ပြာသာ* 息子に期待する/期待をか
ける。

※*ကုဒ်*·*ပြာသာ*·*ဝဲၤခွဲၤ* 長男。

※*ကုဒ်*·*ပြာသာ*·*တၢ်*·*မိၤမ* 一人前の男の子。
ကုဒ်·*ပြာသာ*·*တၢ်*·*မိၤမ*·*တၢ်*·*မိၤမ*·*တၢ်*·*မိၤမ*
ဝဲၤခွဲၤ·*မိၤမ*·*တၢ်*·*မိၤမ* 男の子のくせにたったこ
んなことができないなんて!。

※*ကုဒ်*·*ပြာသာ*·*ဝဲၤခွဲၤ*·*ဝဲၤခွဲၤ* 一番上の息子。

※*ကုဒ်*·*မိၤမ*·(*လာ်*) 取り木した苗。挿し穂。

※*ကုဒ်*·*တၢ်* 兵卒。

※*ကုဒ်*·*တၢ်*·*မိၤမ* オタマジャクシ。

※*ကုဒ်*·*တၢ်*·*မိၤမ* = *ကုဒ်*·*တၢ်*·*မိၤမ*·*တၢ်*·*မိၤမ*
တၢ်·*မိၤမ*。

※*ကုဒ်*·*တၢ်* 末っ子。

※*ကုဒ်*·*တၢ်*·*မိၤမ* (*တၢ်*·*မိၤမ* 上の板)。

※*ကုဒ်*·*တၢ်* 私生児。非嫡出子。

※*ကုဒ်*·*တၢ်* 双生児。

※*ကုဒ်*·*တၢ်*·*မိၤမ*·*တၢ်*·*မိၤမ* シヤム双生児。

※*ကုဒ်*·*တၢ်*·*မိၤမ* = *တၢ်*·*မိၤမ*·*တၢ်*·*မိၤမ*。三つ子。

※*ကုဒ်*·*တၢ်*·*မိၤမ*·*တၢ်*·*မိၤမ* 嫡出子。

※*ကုဒ်*·*တၢ်*·*မိၤမ* ひよこ。ニワトリのひな。 *ကုဒ်*·
တၢ်·*မိၤမ*·*တၢ်*·*မိၤမ* ひと睨りのひよこ。

△*တၢ်*·*မိၤမ*·*ကုဒ်*·*တၢ်*·*မိၤမ* (鳥)。

△*တၢ်*·*မိၤမ*·*ကုဒ်*·*တၢ်*·*မိၤမ* = *တၢ်*·*မိၤမ*·*တၢ်*·*မိၤမ*。(→
ကုဒ်·*တၢ်*·*မိၤမ*)。

△*တၢ်*·*မိၤမ*·*ကုဒ်*·*တၢ်*·*မိၤမ* (魚)(エイ)(←小さ
くて丸い)。

△*တၢ်*·*မိၤမ*·*ကုဒ်*·*တၢ်*·*မိၤမ* (星座)すばる。

※*ကုဒ်*·*တၢ်*·*မိၤမ*·*တၢ်*·*မိၤမ* 私の大切な子。

※*ကုဒ်*·*တၢ်*·*မိၤမ*·*တၢ်*·*မိၤမ* ひと睨りのひな。

※*ကုဒ်*·*တၢ်*·*မိၤမ* = *ကုဒ်*·*တၢ်*·*မိၤမ*。

※*ကုဒ်*·*တၢ်*·*မိၤမ* (檻や籠の縦の棒)。

※*ကုဒ်*·*တၢ်*·*မိၤမ* 拾いっ子。

※*ကုဒ်*·*တၢ်*·*မိၤမ* 踊り子。

※*ကုဒ်*·*တၢ်*·*မိၤမ* ①次位の人。補佐。副～。②=*တၢ်*·*မိၤမ*·
တၢ်·*မိၤမ*。(後で出てきて前に出た花の横にくっつ
いている小さな花)。

※*ကုဒ်*·*တၢ်*·*မိၤမ* 流産する。

※*ကုဒ်*·*တၢ်*·*မိၤမ*·*တၢ်*·*မိၤမ* = *ကုဒ်*·*တၢ်*·*မိၤမ*。下っ端。平社員。

※*ကုဒ်*·*တၢ်*·*မိၤမ*·*တၢ်*·*မိၤမ* 拾いっ子。

※*ကုဒ်*·*တၢ်*·*မိၤမ* *တၢ်*·*မိၤမ*の駒。

※*ကုဒ်*·*တၢ်*·*မိၤမ* (青虫)(←木を食う)。

※*ကုဒ်*·*တၢ်*·*မိၤမ* = *တၢ်*·*မိၤမ*·*တၢ်*·*မိၤမ*(俗)=*တၢ်*·
တၢ်·*မိၤမ*(方言)。(鳥)(←魚や貝を食べる)。

※*ကုဒ်*·*တၢ်*·*မိၤမ* (金や銀の小片に呪文を書いた
お守り)(←紐を通して腰につける)。

※*ကုဒ်*·*တၢ်*·*မိၤမ* (船の)バラスト。重り。

※*ကုဒ်*·*တၢ်*·*မိၤမ* ①矢(←特に呪文のこめられている)

ものを言うことが多い)。②弾丸。

※*កុន*・សិស្ស ①(小学校/中学校/高校の)

生徒。②(僧の)弟子。

※*កុន*・សៀវភៅ・ភ្នំ 手帳。

※*កុន*・សៀវភៅ・មូលប្បទានបត្រ 小切手帳。

※*កុន*・សេក្ខ = *សេក្ខ*・លោក。寺で勉強中の生徒。

※*កុន*・សោ (錠/幸福/問題解決)の鍵。

កុន・សោ・មួយជួនាស (キーホルダーなどにつけた)数個の鍵。

△*សៀង*・*កុន*・សោ 鍵爪。

※*កុន*・សោ・ហ្លា (音楽)へ音記号。低音部記号。

※*កុន*・សំ 頼んで貰ってきた子。養子。*ត្រូវ*・បង・*កុន*・សំ・២០・ឆ្នាំ・យ៉ាង・តិច (養父母は)養子より少なくとも20才年上でなければならぬ。

※*កុន*・សំណប់ お気に入りの子。

※*កុន*・ស្ទើន = *កវី*・ប្រយ。 (カエル)
(←小型。胴と足が長い)。

※*កុន*・ស្រី ①娘。②花嫁。*កុន*・ស្រី・វ័ត・មួយ ひとり娘。*លើក*・*កុន*・ស្រី・ឲ្យ 娘を嫁として与える。

※*កុន*・ស្រុក (ウシ) (→*សោ*・*ជ្រវលី*)。

※*កុន*・ស្លឹក (本の1枚) (=2ページ分)。

※*កុន*・ហ៊ុន 株主。

※*កុន*・ឡក・ឡាក់ さいころ。

※*កុន*・អណ្តើក (*មេ*・*អណ្តើក*による交渉が成立した娘)。

※*កុន*・អាត = *កុន*・បាត。

※*កុន*・អំបាត → *ថៃ*・*កុន*・អំបាត (睨ったば

かりのシラミの子)。

※*កុន*・អ្នក・មាន 金持ちの子。*មាន*・អំបូរ・*ជា*・*កុន*・អ្នក・មាន 金持ちの子である。

※*កុន*・ភតិ・ខាន់・ស្នា (婚姻届の出していない男女の子)。非嫡出子。私生児。庶子。*កុន*・*ភតិ*・*ខាន់*・*ស្នា*・*ត្រូវ*・*យក*・*ល្មោះ*・*ឪពុក*・*ជា*・*ត្រកូល* 非嫡出子は父の名を姓にするものとする。

※*កុន*・ឪពុក・*ជា*・*មួយ*・*ម្តាយ*・*ទី*・*ទី* 同父異母の子。

※*កុន*・ឪពុក・*ទី*・*ទី*・*ម្តាយ*・*ជា*・*មួយ* 異父同母の子。

※*កុន*・*ប*・*កុន* おむつ。

※*កើត*・*កុន* 子を産む(←自然出産で)。

※*កើត*・*កុន*・*កើត*・*ចៅ* 繁殖する。

※*ខូច*・*កុន* 子供を駄目にする/スポイルする。

※*ចាញ់*・*កុន* つわり。

※*ចោល*・*កុន*・*ចោល*・*ចៅ* → *វត*・*ចោល*。
កុន・*ចោល*・*ចៅ* 子供をおきざりにして逃げる。

※*ឆ្នាំ*・*ថ្ងៃ*・*A*・*ខែ*・*B*・*លើ*・(*កុន*)・*C* 子供であるCの誕生日のB月A日に(父/母の)遺骨を埋葬する。

※*ដល់*・*កុន*・*ដល់*・*ចៅ* 子々孫々に至るまで。

※*ដាក់*・*ឃុំ*・*កុន* 子を懲戒場に入れる。

※*គ*・*កុន*・*គ*・*ចៅ* 子へ孫へ。

※*ត្រួត*・*ត្រា*・*កុន* 子を監護する(←親権のひとつ)。

※*ទទួល*・*ស្គាល់*・*កុន* 子を認知する。

※*ទុក*・*ដាក់*・*កុន* → *ទុក*・*ដាក់*・*កុន*・*ចៅ*・*ត្រូវ*・*ពិនិត្យ*・*រដ្ឋ*・*ពន្ធុ*・*មុន*・*នឹង*・*ទុក*・*ដាក់*・*កុន*。

ကြွတ်·ပုလဲ·ပုလဲ·ပုလဲ·ပုလဲ·ပုလဲ·ပုလဲ 子供の結婚相手を決める前に親戚と子供の気持ちをたずねよ。

※ပြေပေး·ကုန် 子供を甘やかす／甘やかしてスボイルする／過保護にする。

※ပြေပေး·ပစ္စည်း·ပစ္စည်း·ပစ္စည်း 子の財産。

※ပြေ·ကုန် (俗) 子供を作る (=性交する)。

※ပြေ·ကုန် 受精／授精する。

※ပြေ·ကုန် 交配する。交尾させる。つがわせる。

※ပြေ·ကုန် 子を生む。

※ပြေ·ကုန် (その人が自分の) 子供であることを否認する。

※ပြေ·ကုန် ①→ပြေ·ပြေ·ကုန် (水面などに小さい波の影響で太陽の像がいくつか見えるもの)。②→ပြေ·ပြေ·ကုန်·ပြေ·ပြေ 大きい星の周りに小さい星がちらちら光る。③→ပြေ·ပြေ·ကုန် (潰瘍)。

※ပြေ·ကုန် (母が) 子供に添い寝して寝かせる。

※ပြေ·ကုန် (植) アカネ科コンロンカ属，
Mussaenda thorelii (S)。

※ပြေ·ကုန်·ကုန်·ကုန်·ကုန် 子から孫へとどんどんふえる。子孫が繁栄する。

※ပြေ·ကုန် 子供養育費。児童手当。

※ပြေ·ကုန် 子供の性格をなおす。

※ပြေ·ကုန် →ပြေ·ပြေ·ကုန် 子守歌。

※ပြေ·ကုန် 妻子。家族。

※ပြေ·ကုန်·ပြေ·ကုန် →ပြေ·ပြေ·ကုန်·ပြေ·ကုန် 子供をおきざりにして逃げる。

※ပြေ·ကုန် (子供を腰骨の所にまたがらせるよう

にして抱く)。

※ပြေ·ကုန် 人工流産／妊娠中絶をする。墮胎する。

※ပြေ·ကုန် →ပြေ·ပြေ·ကုန် 子供を後見する権利。

※ပြေ·ကုန် 子供を持つ／がある。

※ပြေ·ကုန် 子供を見る (=世話する)。

※ပြေ·ကုန် →ပြေ·ပြေ·ကုန် ①主人とその部下の両方をとる。②母と娘の両方と性的関係を持つ。③1度に2つの穴をとる (←ပြေ·ပြေ)。

※ပြေ·ကုန်·! =ပြေ·ပြေ·ကုန်·!。(怒ったり驚いたりした時の叫び声)。(このပြေは語源的には「母」とは関係ないが、タイ語の「母」を借用したပြေと混同され、「母」に対応するクメール語ပြေに置き換えられたもの)。

※ပြေ·ကုန်·! =ပြေ·ပြေ·ကုန်·!。

※ပြေ·ကုန် お前 (←子供に)。

※ပြေ·ကုန် 子供の面倒を見て守る。

※ပြေ·ကုန် 流産する。

※ပြေ·ကုန် 流産する。

※ပြေ·ကုန် 妊娠中絶をする。

※ပြေ·ကုန်·ပြေ·A 子をA (=男) に妻として与える (←この場合、女側がどうしても貰ってもらいたいのだから男は女に金をはらわれない。男はいやがる)。

※ပြေ·ကုန် (出家している子への呼び掛け)。

※ပြေ·ကုန် 出産する。

※ပြေ·ကုန် ①子が多い。多産の。②繁殖／増殖する。

※ပြေ·ကုန် →ပြေ·ပြေ·ကုန်·ပြေ·ကုန် 養子契約／

縁組。

※^ス・^ク 養子縁組。

※^マ・^ク → ^ル・^ク → ^ル・^ク (→ 見出し語^ル・^クの中)。

※^マ・^ク → ^ス・^ク・^マ・^ク いつも子供が死産するか生後すぐに死ぬ人。

^ク [ko:p] (ps. kūpa) (名) 池。水たまり。

(エ) ①→^ク・^ク。②→^ク・^ク。

※^カ・^ク (カエル) (←大型。^ク・^クと鳴く)。

※^ス・^ク 水が飲める池(?)。

^ク・^ク [ko:p ko:p] (音) (^カ・^クの鳴き声)。

^ク・^ク [ko:p k'yɔ:ŋ] (ps. kūpa. -)

(名) (ゾウの鞍) (←巻き貝のような形の屋根つき)。

^ク [ko'bal] (f. cobalt) (名) コバルト。

^ク [ko'pi:] (f. copie) (名) コピー。

^ク [ko:] (動) (茶/スープ/コーヒーを) 丸くかきまぜる。 ^ク・^ク・^ク ^ク・^クをこねる/作る。

※^ク・^ク・^ク 乳海を攪拌する (= ^ク・^ク・^クをつくる)。

※^ク・^ク 腹鳴りがする。 ^ク・^ク・^ク ^ク・^ク 腹がぐーぐーなる。

※^ク・^ク 粉をこねる (←棒でぐるぐると回すようにして) (cf. 直接手でこねる場合には ^ク・^ク)。 ^ク・^ク・^ク・^ク・^ク・^ク かわいそうな彼女は座って一生懸命粉をこねていた。

※^ク・^ク (卵を) 泡立てる。強く攪拌する。

※^ク・^ク (菓子) (←もち米の粉, ココナツミルク, 砂糖などをこねて熱して型に入れて固めたもの。 ^ク・^ク・^クを炒ってつぶしたものをかけて食べる)。

^ク [ko'ra'na:] (^クの俗)。

^ク [ko'a:n] (f. coran) (名) コーラン。

^ク [ko're:] (f. Corée) (名) 朝鮮。

^ク [ko'le:h] (f. collège) (名) 高等学校。

^ク [kəw] (助) ①(強意)。~だよ。②=^ク。(エ) ①→^ク・^ク。②→^ク・^ク。③→^ク・^ク。

^ク。 ^ク・^ク これだよ。

^ク・^ク [kəw kae] (名) = ^ク・^ク = ^ク・^ク。^ク = ^ク・^ク。(ベトナムの地名)。

※^ク・^ク・^ク = ^ク・^ク・^ク = ^ク・^ク・^ク。^ク = ^ク・^ク・^ク。(ココヤシ)

^ク (←マレーシアからベトナムの^ク・^クを経由して入った。実は小さいが甘くておいしい)。

^ク [kəwpok] (f. cowpox) (名) 牛痘。

^ク [kəwbo:i, -baoi] (f. cowboy) = ^ク・^ク。(名) カウボーイ。

※^ク・^ク ジーパン。

^ク [ko'saŋsi:n] (f. cochinchine) = ^ク・^ク。(名) コーチシナ。

※^ク・^ク = ^ク・^ク。南部ベトナム人。コーチシナのベトナム人。

^ク [ko'si'nuh] (f. cosinus) (名) (数学) コサイン。余弦。

^ク [ko'saŋsi:n] = ^ク・^ク。

^ク [ko'lecsyɔŋ] (f. collection)

(名) コレクション. $\text{ເຮັດ}\cdot\text{ກຸ້ວ}\cdot\text{ສູນ}\cdot\text{ສູນ}$

コレクションをする.

ກຸ້ວ [ku'oc] = ກຸ້ວ (稀). (動) ①結び目を作る. 結ぶ. ②渦を巻く. 渦巻き状になる.

$\text{ກຸ້ວ}\cdot\text{ເສັ້ນ}$ 草を結ぶ.

* $\text{ກຸ້ວ}\cdot\text{ກຸ້ວ}\cdot\text{ເອົາ}$ 心の中にしまっておく. 覚えておく.

* $\text{ກຸ້ວ}\cdot\text{ອຸ້ວ}$ 結ぶ. 結び目をつくる.

* $\text{ກຸ້ວ}\cdot\text{ຄູ່}\cdot\text{ສຳເນົາ}$ 縫い糸の端に結び目を作る.

* $\text{ກຸ້ວ}\cdot\text{ເອົາ}$ 愛する. 忘れられぬ.

* $\text{ກຸ້ວ}\cdot\text{ເອົາ}\cdot\text{ເອົາ}$ = $\text{ກຸ້ວ}\cdot\text{ເອົາ}$. ①友情を結ぶ. ②(婉)愛情を覚える. 愛する.

* $\text{ກຸ້ວ}\cdot\text{ເອົາ}$ = $\text{ກຸ້ວ}\cdot\text{ເອົາ}$.

* $\text{ກຸ້ວ}\cdot\text{ເອົາ}$ = $\text{ກຸ້ວ}\cdot\text{ເອົາ}\cdot\text{ເອົາ}$.

* $\text{ກຸ້ວ}\cdot\text{ເອົາ}$ = $\text{ກຸ້ວ}\cdot\text{ເອົາ}$. 愛する(←恋愛の始まり).

* $\text{ອຸ້ວ}\cdot\text{ກຸ້ວ}$ つむじ風.

* $\text{ອຸ້ວ}\cdot\text{ກຸ້ວ}$ 渦巻き.

* $\text{ກຸ້ວ}\cdot\text{ກຸ້ວ}$ 結び目ができる. もつれる.

ກຸ້ວ [ku'ot] (動) ①擦る(←火をおこすためも). (刃物を軽く研ぐために固いものに) 擦り合わせる. ②紐/糸をしごく. (バイオリンの弓に松脂を)ぬる. (出っ張っている糸などを取って)布の表面を平ら/滑らかにする.

* $\text{ກຸ້ວ}\cdot\text{ກຸ້ວ}$ (糸などを)ろうでこすってろうを塗る.

* $\text{ກຸ້ວ}\cdot\text{ກຸ້ວ}$ 火をおこす(← ກຸ້ວ をつかいて).

ກຸ້ວ [ku'on] (エ) (cf. t. ກຸ້ວ :kuan). ①→ $\text{ກຸ້ວ}\cdot\text{ກຸ້ວ}$. ②→ $\text{ກຸ້ວ}\cdot\text{ກຸ້ວ}$.

ກຸ້ວ [ku'oi] (cf. t. ກຸ້ວ :kuai) = ກຸ້ວ .

(名) クイ族. (エ)→ $\text{ກຸ້ວ}\cdot\text{ໄຜ}$.

* $\text{ກຸ້ວ}\cdot\text{ໄຜ}$ (クイ族).

* $\text{ກຸ້ວ}\cdot\text{ໄຜ}$ (クイ族).

* $\text{ກຸ້ວ}\cdot\text{ໄຜ}$ = ໄຜ . ラーチ族.

$\text{ກຸ້ວ}\cdot\text{ໄຜ}$ [ku'oi dai] (名) 肘.

ກຸ້ວ [ku'o] (名) ①(植物の)穂. ②(豆の食べる)莢. $\text{ກຸ້ວ}\cdot\text{ໄຜ}$ 稲の穂. ກຸ້ວ .

$\text{ກຸ້ວ}\cdot\text{ໄຜ}$ 豆の莢.

* $\text{ກຸ້ວ}\cdot\text{ກຸ້ວ}$ 穂を出す.

* $\text{ກຸ້ວ}\cdot\text{ກຸ້ວ}$ → $\text{ກຸ້ວ}\cdot\text{ກຸ້ວ}$ 稲が穂を出す.

* $\text{ກຸ້ວ}\cdot\text{ກຸ້ວ}$ (サヤインゲン等のさやを食べる豆類).

* $\text{ກຸ້ວ}\cdot\text{ກຸ້ວ}$ 小穂 (=イネ科の花序の基本部分).

ກຸ້ວ [kaə] (v. cò') (名) 旗. のぼり. 旗差し物. (エ) ①→ $\text{ກຸ້ວ}\cdot\text{ກຸ້ວ}$ = $\text{ກຸ້ວ}\cdot\text{ກຸ້ວ}$. ②→ $\text{ກຸ້ວ}\cdot\text{ກຸ້ວ}$ = $\text{ກຸ້ວ}\cdot\text{ກຸ້ວ}$.

* $\text{ກຸ້ວ}\cdot\text{ກຸ້ວ}$ 旗竿.

ກຸ້ວ [kaək] (名) 柱.

ກຸ້ວ [kaəŋ] (副) 一目散に(逃げる).

$\text{ກຸ້ວ}\cdot\text{ກຸ້ວ}$ 一目散に逃げる.

ກຸ້ວ [kaəc] (形) ぐいと出っ張っている/上に曲がっている. (動) 重いものなどを梃子を使って少し持ち上げる.

ກຸ້ວ [kaət] (ok. ket) (動) ①生まれる.

(苦しみ/反乱/事件が)生じる. (病気に)なる. (月が)満ちる. ②(子供を)産む(←男にも女にも可). ③できる (=能力が充分ある). ④(しても, 充分)よい. (名) ①東.

②上弦(←月の). 自分. $\text{ກຸ້ວ}\cdot\text{ໄຜ}$ $\text{ກຸ້ວ}\cdot\text{ໄຜ}$.

ກຸ້ວ 同じ年の生まれだ. $\text{ກຸ້ວ}\cdot\text{ໄຜ}$ $\text{ກຸ້ວ}\cdot\text{ໄຜ}$.

マラリアにかかる。 ប្រឆាំងនឹងគាត់មិន
 កើតទេ 彼には反論できない。 ធ្វើដូច
 ម្ដេចកើត どうすることができようか。 どう
 にもできない。 និយាយទីនេះមិនកើត
 ទេ ここで話すのはまずい/よくない。
 របៀបបម្រើគេអត់កើតទេ (この店
 は) サービスが悪い。 ថ្ងៃ២កើតខែ
 ចេត្រ ចេត្រ月上弦2日。
 ※កើតកង្វល់ 気にかかる。心配だ。
 △ស្រុកកើតកង្វល់ ①国に内乱がおこる。国
 が治安が悪い。②内乱のおこっている国。
 ※កើតកញ្ជើល 発疹が出る。
 ※កើតកញ្ជើលក្រ (麻疹の発疹が外に出な
 いて体内に出る)。
 ※កើតកល្យុត →ស្រុកកើតកល្យុត
 国が乱れる。
 ※កើតការ ①うまくいく。成功する。②役に
 立つ。 អត់កើតការអ្វីទេ 何の役にも
 立たない。使い物にならない。(←人)。
 ※កើតកូន 子を産む(←自然出産で)。
 គាត់កើតបានកូនប្រុស 彼女は男の子を
 産んだ。
 ※កើតកូនកណ្ដា リンパ線が腫れる。
 ※កើតកូនកើតទៅ 繁殖する。
 ※កើតក៏ 裁判/訴訟になる。
 △នឹកើតក៏ (→見出し語Sの中)。
 ※កើតក៏កាំ 訴訟になる。 កើតក៏កាំ
 នឹងគ្នា 互いに訴訟事になる。
 ※កើតក្រៅច្បាប់ →កូនកើតក្រៅ
 ច្បាប់ 私生児。
 ※កើតខ្លាច →មិនកើតខ្លាចអ្វី 何の役

にも立たない。
 ※កើតខ្លាម 訴訟になる。
 ※កើតចម្បាំង 戦争が起こる。
 ※កើតចម្បាំងរាំងជល =ច្បាំងរាំង
 ជល。戦争(という人災)と干ばつ(という天
 災)がおこる。
 ※កើតចាស់ឈឺស្លាប់ 生老病死(=人間の
 避けられないもの)。
 ※កើតចេញពី~ ~から起こる/生じる。
 កើតចេញតែពីខ្លួនឯង お前の身(だ
 け)から出たのだ。身から出た錆だ。
 ※កើតថែងថ្ងៃ あせもができる。
 ※កើតទៅ →កើតកូនកើតទៅ。
 ※កើតច្រាស់ជើង 逆子として生まれる。
 ※កើតជា~ ①~として生れる。②~になる。
 ※កើតជំងឺ 発病する。病気になる。
 ※កើតដំណាលគ្នា 互いにほぼ同じ頃に生ま
 れる。 កូនកើតដំណាលគ្នា 互いにほぼ
 同じ頃に生まれた子。
 ※កើតដំណើរ いさかい/トラブルが起こる。
 △វត្តកើតដំណើរ 争いの対象となっている
 /係争中の品物。
 ※កើតទ័ព →ស្រុកកើតទ័ព 国の治安が
 悪くなり、あちこち盗賊が拔扈する。(内戦や
 外国との)戦争がおこる。
 ※កើតទុក 苦しむ。苦勞する。
 △មិនកើតទុក 気にしない。平気だ。
 ※កើតទុកធ្ងន់ 大変苦しむ。
 ※កើតទុកប្រេះទ្រូងរន្ធបើម 肺が破れ肝
 臓に穴があく程の大きい苦しみで胸も張り裂け
 んばかりだ。非常に悲しむ。

※កើត·ទុក្ខ·ស្មើរ·ប្រះ·ទ្រុឌ 苦恼で胸も裂け
んばかりだ。

※កើត·ទោស·(នឹង) ~ ~に腹をたてる。~
と喧嘩する/争いを起こす。

※កើត·ទោសោ (書) 怒る。

※កើត·ឫស្សី → ស្រូវ·កើត·ឫស្សី (稲が葉ばか
り茂って花が咲かず, 稈もつかない)。

※កើត·ពី ~ ~からきている。

※កើត·ពេញ·ច្បាប់ → កូន·កើត·ពេញ·
ច្បាប់ = កូន·ពេញ·ច្បាប់. 嫡出子。

※កើត·មក 生れて来る。 កើត·មក·មាន·
ស្រាប់ 金持ちの家に生まれる。

※កើត·មក·នាំ·ឲ្យ·ធ្ងន់·វែង·ដី 役立たず
(=地球を重たくするだけ)。

※កើត·មក·ពី ~ ~から生じる。

※កើត·មក·ឡើង 生じる。起こる。

※កើត·មាន·ដល់ 生じるに至る。

※កើត·មាន·ឡើង (事件が) 生じる。
កម្រ·កើត·មាន·ឡើង 滅多に起こらない。

※កើត·មិន·គ្រប់·វែង 早産する(←子が)。

※កើត·មុន できびができる。 មុន·កើត·
មុន·រក្សី できび面。

※កើត·មុន·វែង → កូន·កើត·មុន·វែង 早産児。

※កើត·រមាស់ រមាស់ができる。

※កើត·រាក ① 歯肉炎になる。② 痔になる。

ឆ្មេញ·កើត·រាក 歯肉炎になる。

※កើត·រាក·ឆ្មេញ 歯肉炎になる。

※កើត·រាក·បាត 痔になる。

※កើត·រឿង 問題が生じる。

※កើត·រោគ ① 病気になる。② 仲たがいます。

※កើត·រំជួល 治安が乱れる。反乱/騒乱が起

こる。 ស្រុក·កើត·រំជួល 国が乱れる。

※កើត·វិតក 心配だ。気にかかる。

※កើត·វិបត្តិ ① 政変が生じる。② 心が苦しく
なる。

※កើត·វិបវិត → ស្រុក·កើត·វិបវិត 混乱し
ている/治安の悪い国。

※កើត·សង្គ្រាម 戦争がおこる。

※កើត·សន្សំណា 虫が知らせる。予感がする。

※កើត·សឹក 戦争が起こる。

※កើត·ស្និម·ក្នុង ~ ~にトラブルが起こる。

កើត·ស្និម·ក្នុង·ផ្ទះ 家族内に問題が起こる。

※កើត·ស្របាល·គ្នា 同じ頃にうまれる。

※កើត·ហេតុ·នឹង·គ្នា 互いにトラブルをおこ
す。

※កើត·ឡើង ① 起こる。発生する。② 成り立
つ。 កើត·ឡើង·ដោយ ~ ~で成り立つ。

កន្លែង·ដែល·មត់ក·នោះ·កើត·ឡើង 遺
産の生じる/発する場所。 A·ជា·ស្រី·

ដែល·កើត·ឡើង·ក្នុង·គ្រូកុល·ថោក·

ទាប·សឹង·ខុស·គ្នា·ឆ្ងាយ·ពី·B Aは卑しい
家柄に生れた, それがBとは大違いだ。

※កើត·អសន្តិសុខ 戦争が起こる。

※កើត·អាចម·អណ្តើក かびが生える。

※កើត·អី どうしたの。何が起こったのか。何
事か。

※កើត·អៀន ぎょう虫がわく。

※ក·កើត 生じる。(村/寺が) できる。(事
件が) 起こる。(アイデアが) 生れる。

※ខាង·កើត 東。東側。東部。

※ប្រើ·ការ·កើត 使える。

○មិន·កើត·(ទេ) できない。 ជាង·មិន·

កើតកុំបន្លាសដៃដក 弘法筆を選ばず。

※វិលងវើត できなくなる。

※វិលវើតវិលស្លាប់ 輪廻転生する。

※អស់កើត ①できなくなる。②完成/成功しない。

※ឯកើត → ល្ងង់មិនដឹងឯលិចឯកើត
西も東も分からない愚かな。

កើន [kaən] (cf. t. កើន : kə:n) (動) ①増える。増加する。②進歩する。 កើនបួនដង 4 倍になる。

※កើនចំនួន 数が増える。

※កើនល្បឿន スピードが上がる。

※កើនឡើង 増加する。 មាននិទ្ទាភារកើនឡើង 増加する傾向にある。

※ចម្រើនកើនឡើង 増える。

※ពន្ធកើន 累進税。

※ល្បឿនកើន 加速度。加速度。

កើប [kaəp] (ok. kep) (動) 大量に掻き寄せ
て/集めて(籠や笊)に入れる。(名) 木槌
(?)。 កើបអង្កាម 粃殻を掻き集めて笊
に入れる。

※កើបកាយ すくい/掃き寄せる。すくって
入れる。

កើយ [kaai] (cf. t. កើយ : kə:i) (動) 枕す
る。~の上に乗せる。(名) (物を車に積み下
ろすのを容易にするために人が上がるための段。
ゾウに乗るために使うタラップのような階段)。
(形) 後ろに出っ張った(頭)。

※កើយឡើយ 頭を枕に乗せる。枕する。

※កើយលើស្នា 肩に乗せる。

※ឡើយកើយ 枕。

កើល [kaəl] (動) ①座礁する。岸に乗り上げ
る。(←船首が上に持ち上がってしまい、航行
不能)。②(言葉や考えに)詰まる。(エ) →
កើលប្រើស. ទូកកើលនឹងប្រាំង 舟
が岸に乗り上げる。

※កើលពាត 船底が~に乗り上げる。

※កើលសព្ទ 言葉に詰まる。

កើលប្រើស [kaəl praah] (名) (皮膚病)
(←頭にできる)。

កើង [kuəŋ] (動) 浅瀬に乗りあげる(←潮
が満ちてくると航行可能)。

※កើងគល់ (舟/船が) 座礁する。

កើ [kiə] (エ) → កើសកើត。

កើក [kiəʔ] (動) 片手で抱く。腕を回す。腋
に挟む。(形) 近接した。

※កើកក 肩を組む。

※កើកដៃ 腕を組む。

កើង [kiəŋ] (動) ①(家畜/アヒルを) 集め
て連れていく。(牧童が牛を) 追う。②腕を回
して抱える/抱く。 កើងតោ 牛を追い立
てて/駆り立てて連れて行く。

※កើងភ្នំ (踊りでパートナーを追うように
して思いの所に導いて行く)。

※កើងចុះកើងឡើង → អុំទូកកើង
ចុះកើងឡើង 舟を漕いで蛇行しながら行
く。

※កើងញី → មានកើងញីទី១ 雄鶏が
身体を傾けて雌鶏を追う(=求愛行動)。

※កើងអារម្មណ៍ 考えをまとめる。

កើច [kiəc] (形) (強情で。怠けて) 抵抗す
る。言うことを聞こうとしない。

※កៀច·មិន~ (怠け者で、強情で)~しよう
と/動こうとしない。វា·កៀច·មិន·ព្រម·
ទៅ 彼は怠け者で行こうとしない。

កៀត [kiət] (名) ① (子供がつかまって押し
て、歩くのを練習する道具)。歩行器。②
(ជន·វៃក·កៀត の端の鉤)。

※ជន·វៃក·កៀត (先端が鉤になっている天
秤棒) (←この鉤をកៀតと呼ぶ)。

កៀន [kiən] (cf. t. កៀន : kian) (名) ①
隅。隅っこ。② 引っ込んだもの/所。入り江。
(エ) → ក្រម·កៀន。

※កៀន·កែវ 隅。隅っこ。

※កៀន·ជញ្ជាំង 壁の隅っこ。

※កៀន·ទ្វារ = កន្លើត·ទ្វារ。(開いたドア
と壁との間の隙間)。

※កៀន·សមុទ្រ 小さい入り江。

※កៀន·ស្វាយ (カンダル州の郡名)。

កៀប [kiəp] (動) ① (棒/箸/万力/ベンチ
で、腋に、指を戸に) 挟む。締めつける。(紙
をぐっとして押し付けて) 綴じる。② (圧縮して中
身を搾り出す)。(オレンジを) 搾る。③ 取り
締まる。ក្លាម·កៀប カニがはさむ。

កប្ប·កៀប·នីង·ទ្វារ バッグが扉にはさま
る。កៀប·សំបុត្រ·កង·សៀវភៅ 手紙
を本にはさむ。កៀប·ក្រដាស·ជួប·គ្នា·
ជា·សៀវភៅ·សរសេរ 紙を綴じてノート
にする。កៀប·សរសៃ·កំ·ឲ្យ·ឈាម·រត់
圧迫して止血する。

※កៀប·សន្តត់ 弾圧する。厳しく取り締まる。

※កៀប·សន្តត់·សិទ្ធិ·និយាយ 言論を弾圧す
る。

※វៃក·កៀប 万力。

※ទឹក·ក្រូច·កៀប 搾ったオレンジジュース。

※មល·កៀប = មល·ថ្មីប。ゼムクリップ。

កៀវ [kiə] (動) ① (手/足/棒で) 掻き集
める。② (升を棒で) 掻く。平らにならす。③
(喧嘩をうるためにわざとぶつかる)。

កៀវ·ដោយ·ជើង 足で掻き集める。

កៀវ·សំអាត·ពាត·ស្ទឹង 川底を浚渫する。

កៀវ·ឲ្យ·ស្មើ 平らにならす。

※កៀវ·គរ ① 沢山集める。② (ジャガ芋など
を) 山と積む。集めて積み上げる。② (仲間に
引きこむため) あれこれ話す/誘う。

និយាយ·កៀវ·គរ ① 説得する。② 勧誘する。

※កៀវ·បបរ·ភល·ៗ 粥を(箸で) ざー
ざーと掻き込む。

※កៀវ·ពាយ (箸で) 飯を掻きこむ。

កៀវី [kiəw] (動) (cf. t. កៀវី : kiaw)。
① 足を巻き付ける/巻き付けてしっかり押さえ
る。足でしがみつく。② (片手を回して) 引き
寄せる。(名) (cf. t. កៀវី : kiaw)。

(ជុក「一部分切らずに残してある子供の髪」
に付ける飾り)。

※កៀវី·ជុក 髪を巻いてជុកを作る。

※កៀវី·ពាក់·ជុក (ជុកにかぶせる飾り)。

※កៀវី·ឈោឆ 連累する。

※ប្រក·កៀវី またがる。馬乗りになる。また
がって(落ちないように) 両足を絡ませる。

កៀស [kiəh] (動) ① (棒で松明の芯の灰を)
叩いておとす。指先ではねて/なすって(ごみ
を) 取る。② (棒のような物を使って米などを)
掻き寄せる。なすり寄せる。កៀស·ចន្ទៈ

松明の灰を落とす。

※*ကျိၼ်း*・*နာယ*・*ကျိၼ်း*・*နာယ* → *ဒိယာယ*・*ကျိၼ်း*・*နာယ*・*ကျိၼ်း*・*နာယ* あれこれ婉曲に/ほのめかして言う。

※*ကျိၼ်း*・*နာယ* → *ကျိၼ်း*・*နာယ*・*ကျိၼ်း*・*နာယ*。

※*ဒိယာယ*・*ကျိၼ်း* 婉曲に/ほのめかして言う。

ကျိၼ်း・*ကျိၼ်း* [ke:k ke:k] (音) (オウムなどの鳴き声)。

ကျိၼ်း [ke:ŋ] (cf. t. ကျိၼ်း: keŋ) (動) ① 押し測る (←主として賭博で相手の腹を)。(押し測ることにより) 相手を出し抜こうとする。駆け引きする。② 予想する (←当りくじの番号などを)。③ ごまかす。(形) (満腹で) 腹の出た。(エ) ① → *ကျိၼ်း*・*ကျိၼ်း*。② → *ကျိၼ်း*・*ကျိၼ်း* = *ကျိၼ်း*・*ကျိၼ်း*。

※*ကျိၼ်း*・*ကျိၼ်း* 投機する。

※*ကျိၼ်း*・*ကျိၼ်း* ① (沢山食べて腹が) ぱんぱんにふくらんでいる。② (やくざが肩をいからせて歩くときのように腹を突き出し、股を広げて身体を左右に振って歩く様子)。③ (満腹で) 腹を突き出す。

※*ကျိၼ်း*・*ကျိၼ်း* 事実を変えてごまかす。(秤の目盛り/分け前を) ごまかす。

※*ကျိၼ်း*・*ကျိၼ်း* ごまかしてもうける。

※*ကျိၼ်း*・*ကျိၼ်း* 金をだましとる。

※*ကျိၼ်း*・*ကျိၼ်း* 当りくじを予想する/占う。

※*ကျိၼ်း*・*ကျိၼ်း* 腹が突っ張る程食べた。

ကျိၼ်း・*ကျိၼ်း* [ke:ŋ ko:ŋ] (名) = *ကျိၼ်း*・*ကျိၼ်း*。①

(鳥) オオサイチョウ。② (民話中のヘビの名) (=全てのヘビの親)。(*ကျိၼ်း*・*ကျိၼ်း* を多用)。

ကျိၼ်း [kaen] (cf. t. ကျိၼ်း: ke:n) = *ကျိၼ်း*。

(動) ① (命令により強制的に集める)。(兵を) 召集する。徴兵する。(馬や車を) 徴発する。② 予想する。*ကျိၼ်း*・*ကျိၼ်း* 徴兵する。兵を召集する。*ကျိၼ်း*・*ကျိၼ်း*・*ကျိၼ်း*・*ကျိၼ်း* 全ての警官を集める。

※*ကျိၼ်း*・*ကျိၼ်း* → *ကျိၼ်း*・*ကျိၼ်း* (?)。

※*ကျိၼ်း*・*ကျိၼ်း* 徴兵する。兵を召集する。

※*ကျိၼ်း*・*ကျိၼ်း*・*ကျိၼ်း* →

ကျိၼ်း・*ကျိၼ်း*・*ကျိၼ်း*。

※*ကျိၼ်း*・*ကျိၼ်း* 兵を召集する。

※*ကျိၼ်း*・*ကျိၼ်း* 召集兵。徴募兵。

※*ကျိၼ်း*・*ကျိၼ်း* 兵役簿。

※*ကျိၼ်း*・*ကျိၼ်း* 召集される番。

ကျိၼ်း・*ကျိၼ်း*・*ကျိၼ်း* [kaenpi'ru'na'sa:h]

(*ကျိၼ်း* + p. viruṇa + s. śāstra) =

ကျိၼ်း・*ကျိၼ်း*・*ကျိၼ်း*。(名) ① 降雨量を予想する技術。② 降雨術。

ကျိၼ်း・*ကျိၼ်း* [ke'ta'na'p'wəŋ] (p. ketana +

bhaṇḍa) (名) 象徴。シンボル。

ကျိၼ်း [kaet] ① (s. ketu) (名) ① 隕石。② 海

王星 (→ *ကျိၼ်း*・*ကျိၼ်း*: 「人の運命を定める9個の

星)」。② (ps. ketu) (名) ① 光線。② 旗。

※*ကျိၼ်း*・*ကျိၼ်း* ① 隕石が落ちる。② 流れ星が流れる。

○ *ကျိၼ်း*・*ကျိၼ်း* = *ကျိၼ်း*・*ကျိၼ်း*。海王星 (→ *ကျိၼ်း*・*ကျိၼ်း*: 「人の運命を定める9個の星」)。

△ *ကျိၼ်း*・*ကျိၼ်း*・*ကျိၼ်း* 流れ星が落ちる (= 妊娠を知らせる)。

ကျိၼ်း・*ကျိၼ်း* [ke'to'mi'ali'a] (ps. ketu + māla)

(名) ① 光背。後光。釈迦の頭上の光輪。②

(ジャーヤバルマン二世の名)。

ကေဝတ [ke'nò:] = ကိဝတ.

ကေဝ [ke:] (名) ①他人に知られたくないこと。

プライベート。②遺産。遺品。形見。③持参財産(←結婚の時の)。(この語はကိဝと混同されるのでကိဝも見よ)。(エ)→ကေဝ.ကလ→

①ဇနီးမိတ်.ကေဝ.ကလ. ②နာမိတ်.ကေဝ.ကလ. ③နာမိတ်.ကေဝ.ကလ. ④နာမိတ်.ကေဝ.ကလ. ⑤နာမိတ်.ကေဝ.ကလ. ⑥နာမိတ်.ကေဝ.ကလ. ⑦နာမိတ်.ကေဝ.ကလ. ⑧နာမိတ်.ကေဝ.ကလ. ⑨နာမိတ်.ကေဝ.ကလ. ⑩နာမိတ်.ကေဝ.ကလ.

※ကေဝ.ကေဝ 遺産。

※ကေဝ.နာမိတ်.ကေဝ 妻の持参財産。

※ကေဝ.နာမိတ် ①恥。②陰部。性器。

△ကေဝ.ကေဝ.နာမိတ် 恥を忍ぶ。

△နာမိတ်.ကေဝ.နာမိတ် 恥毛。

△ကေဝ.ကေဝ.နာမိတ် = ကေဝ.ကေဝ.ကေဝ.နာမိတ်.

※ကေဝ.ကေဝ ①→နာမိတ်.ကေဝ.ကေဝ 人の秘密のうわさ話をする。②→နာမိတ်.ကေဝ.ကေဝ 他人の悪口をいう。他人の秘密のうわさ話をする。

※ကေဝ.နာမိတ်.ကေဝ = ကေဝ.နာမိတ်.ကေဝ. 遺産。遺品。形見。

※ကေဝ.နာမိတ် (上品) 遺産。

※ကေဝ.ကေဝ 結婚持参財産として財産を与える。

※နာမိတ်.ကေဝ 他人のうわさをする。陰口をきく。

※ကေဝ.ကေဝ = ကေဝ.နာမိတ်.ကေဝ.

※ကေဝ.ကေဝ.ကေဝ. (ကေဝ.ကေဝ.ကေဝ.) 陰部がのぞいて見える。

ကေဝ.ကလ [ke: ka:l] (エ) ①→ဇနီးမိတ်.ကေဝ.ကလ. ②→နာမိတ်.ကေဝ.ကလ.

ကေဝ.နာမိတ်.ကေဝ [ke'ra'de'ka'c'w'òn] (p. kerāṭika +jana) (名) 阿諛者。

ကေဝ [ke:] (s. kirti) (ok. kirti, kirti) = ကိဝ. (名) 名声。名誉。榮譽。(この語はကိဝと混同されるのでကိဝも見よ)。

※ကေဝ.ကေဝ ①死後に追贈された名誉。② (ကေဝ.ကေဝが正しい)。

※ကေဝ.နာမိတ်.ကေဝ (ကေဝ.နာမိတ်.ကေဝが正しい)。

※ကေဝ.နာမိတ် (ကေဝ.နာမိတ်が正しい)。

※ကေဝ.ကေဝ ①評判。②名声。高名。

ကေဝ.ကေဝ.ကေဝ.နာမိတ် 名声が広まる。

ကေဝ.ကေဝ.ကေဝ.နာမိတ်.နာမိတ် 名声が広まる。

△နာမိတ်.ကေဝ.ကေဝ 名声/名誉を損なう。

△နာမိတ်.ကေဝ.ကေဝ 名声を後世に残す。

△နာမိတ်.ကေဝ.ကေဝ = နာမိတ်.ကေဝ.ကေဝ. 名誉を傷付ける/棄損する。誹謗する。

△နာမိတ်.ကေဝ.ကေဝ = နာမိတ်.ကေဝ.ကေဝ. 有名な。

△နာမိတ်.ကေဝ.ကေဝ 名を成す。

△နာမိတ်.ကေဝ.ကေဝ 体面を保つ。

△နာမိတ်.ကေဝ.ကေဝ = နာမိတ်.ကေဝ.ကေဝ.

△နာမိတ်.ကေဝ.ကေဝ 名誉を損なう。

△နာမိတ်.နာမိတ်.ကေဝ.ကေဝ 名誉が傷つく。

※ကေဝ.ကေဝ.ကေဝ 名声。良い評判。

※ကေဝ.ကေဝ.ကေဝ.နာမိတ် 悪名。

※ကေဝ.ကေဝ.ကေဝ.နာမိတ်.နာမိတ် 不名誉。悪い評判。

※ကေဝ.နာမိတ်.နာမိတ်.နာမိတ် 悪い評判。悪名。

※ကေဝ.နာမိတ်.နာမိတ် (ကေဝ.နာမိတ်.နာမိတ်が正しい)。

※ကေဝ.နာမိတ်.နာမိတ် (ကေဝ.နာမိတ်.နာမိတ်が正しい)。

※ကေဝ.နာမိတ်.နာမိတ်.နာမိတ်.နာမိတ် きわめて高い悪名。

※နာမိတ်.ကေဝ.ကေဝ (နာမိတ်.ကေဝ.ကေဝが正しい)。

※နာမိတ်.ကေဝ.ကေဝ 名誉を守るため自制する。

※*उचकःकेरि* 過去の事を話して名誉をきずつけ

る。悪口を言う。

※*उचं.केरि* 名誉/名声を失う。

※*उचोच.केरि* 名誉を傷つける。

※*उचिउर.केरि* 悪口をいう。

※*उचिउर.केरि.ते* 他人の悪口をいう。他人の秘密のうわさ話をする。

※*उचस.केरि* (*उचस.केरि*が正しい)。

※*उच.केरि* (*उच.केरि*) 名誉を守る。名誉があることを明らかにする。

※*उचय.केरि* 名誉を保つ。

※*उचक.केरि* 名誉を傷つける。

※*उचसाठ.केरि* (*उचसाठ*) 名誉を汚す/害う。

※*उचसास.केरि* ①悪名高い。②名誉を汚す。不名誉な。

केरि [ke:l] (動) (踵をつけたままで足先を回して蹴る)。(副) こっそりと。こそこそと。

केरि [ke:w] (動) ①(ポップコーンを入れるために新聞紙を丸めるように丸める)。(葉などの)両端を折って箱の形にする。(バナナの葉を折って) *केरि* を作る。②フックで打つ(←ボクシングで)。

केस [ka:sh] (p. kesa, s. keśa) (名) = *केसा* = *केसि*。(王。坊)髪。

※*उच.केरि.केस* 王の理髪師。

※*उच.केरि.केस.उचय* 王の散髪をして差し上げる。

※*उच.केरि.केस* (坊)髪を剃る。

केसनाडि [ke'sa'nirəli:] (p. kesa+nāḍi) (名) 毛細血管。

※*केसनाडि.लसि* 脳の毛細血管。

केसमंडा [ke'sa'm'ṇṇanti'ṇṇa] (p. kesa+manda) (名) 散髪。

केसर [ka:so:] (ps. kesara) (ok. 人名) (名) ①花の芯。花のしべ。②花粉。③たてがみ(←ライオンなどの)。

※*केसर.मंडा* 花のしべ{蕊}。*उच.केरि.उच.*

केसर.मंडा ミツバチが花の蜜を吸う。

※*उच.केसर* しべ(=雄しべ+雌しべ)。

※*मंडा.केसर* (植)ラン。

※*उच.मंडा.केसर* 花粉。

केसरकुल [ke'sa'rēṇṇ'ko:l] (ps. kesara+kula) (名) (植物学) アヤメ科(?)。

केसरमंडसिहा: [ke'sa'rēṇṇ'ri'ṇṇcēṇṇ'saiha']

(p. kesara+rāja+sīha) (名) =

केसरसिहा: 百獣の王であるたてがみのあるライオン。

केसरसिहा: [ke'sa'rēṇṇ'saiha'] (p. kesara+sīha). = *केसरमंडसिहा*。

केसा [ke'sa:, kaesa:] (s. keśā). = *केस*。

केसाकंड [ke'sa'kan] (s. keśā+kanta). = *सकंड*。

केसि [ke'sai] (s. keśi). = *केस*。

के: [keh] = *के:*。(動) = *के:*。①爪で引っ掻く/つつく。爪で引っ掻いたり指先でつついたりして(合図する。知らせる)。②掻く。③(弦楽器を)指で弾く。④(指の爪でちょっと)皮をむく。⑤爪を鳴らす。⑥(引き金を)引く。

※*के.के* 引き金を引く。

※*के.मंड.दाय.मंड.* → *मंड.उच.के.मंड.* *दाय.मंड.* 小心者/おとなしい人は鍋を爪で

引っ掻いて穴をあける (=何をするかはかり知れない).

※ကေးဝဲမာလံ 痒いところを掻く.

※ကေးဝဲဇျ်မာလံ 贈賄する. ကေးဝဲဇျ်မာလံ

မာလံ 税関の官吏に賄賂をおくる.

※ကေးဝဲကေး ライター.

ကေး [kae] (t. ကေး : kē:) (動) ① (故障/病氣

/服/家/機械/気分/計画/悪条件を) なおす. (法律を) 改める. 矯正する. (答案/宿題を) 添削する. 校正する. (気分を) 変える.

② (トラブルを) 解決する. (エ) ㊦①→ကေးကေး. ②→ကေးဝဲကေး=ကေးဝဲကေး. ③→ကေးဝဲကေး. ④→ကေးဝဲကေး=ကေးဝဲကေး. ⑤→ကေးဝဲကေး=ကေးဝဲကေး. ㊦ (t. ကေး : kē:). →ကေးဝဲကေး.

※ကေးဝဲကေးမာလံ 変圧器. ကေးဝဲကေးမာလံ

※ကေးဝဲကေးမာလံ 気晴らしをしてストレスを取る.

※ကေးဝဲကေးမာလံ =ကေးဝဲကေးမာလံ. 窮地を脱する. うまく言い抜ける. 計略から逃れる.

△ကေးဝဲကေးမာလံ =ကေးဝဲကေးမာလံ. 言い抜ける.

※ကေးဝဲကေး (誤りを) 取り繕う.

※ကေးဝဲ (t. ကေး : kē: k'ai). ①意味をよく考える. 注釈する. ②良くするために考える. 良く考えて解決策を講じる. ③言い訳をする/考える.

△ကေးဝဲ (t. ကေး : kē: k'ai). 解決法.

※ကေးဝဲ ①品行を改める. ②言い訳する.

△ကေးဝဲ 言い訳する.

※ကေးဝဲ (ほんこつ車のように) 使えないものをどうにか使えるように直す.

※ကေးဝဲ 恨みをそそぐ/はらす.

※ကေးဝဲမာလံ =ကေးဝဲမာလံ. 所々手直しする.

※ကေးဝဲမာလံ =ကေးဝဲမာလံ.

※ကေးဝဲ ①修正する. ②まっすぐにする.

※ကေးဝဲ 間違いを直す. 改正/訂正/修正する.

△ကေးဝဲမာလံ 改訂する.

※ကေးဝဲ (服を) 身体に合わせる.

※ကေးဝဲ 改める. 改善する.

※ကေးဝဲ 整体する.

※ကေးဝဲ 捏造/歪曲する. (事実を) 曲げて騙す.

※ကေးဝဲ ①改善/改良/改正/修正/改革する. ② (話を都合の良いように) 変える.

※ကေးဝဲ 法律を改正する.

※ကေးဝဲ 値段を改訂する.

※ကေးဝဲ 再修正する.

※ကေးဝဲ 社会を改革する.

※ကေးဝဲ 宗教改革をする.

△ကေးဝဲ 宗教改革者.

※ကေးဝဲ 遺言補足書.

※ကေးဝဲ 病気を治す.

※ကေးဝဲ 校正する.

※ကေးဝဲ 念入りに仕上げる.

※ကေးဝဲ 言ったことを変える (←貸すと言ったのに貸さない, など).

※ကေးဝဲ (言い間違っただけを) 言い直す.

※ကေးဝဲ 機械の故障をなおす.

※ကေးဝဲ →ကေးဝဲ 直せない.

※**ໄກ່**·**ສກຽງ**·**ຕຸ້ຍ** 活字の差しかえをする。
 △**ສຸກ**·**ໄກ່**·**ສກຽງ**·**ຕຸ້ຍ** (印刷) 差しかえ工。
 ※**ໄກ່**·**ສຸຍູງ** 退屈をまぎらわす。退屈しのぎをする。
 ※**ໄກ່**·**ສຸກ** (曲) (←チャーマンが靈を呼び出す時に奏する)。
 ※**ເຈດ**·**ໄກ່** (事実を) 認めようとしない。言を左右にする。言い逃れ/弁解をする。
 ※**ເຍີນ**·**ໄກ່** 見て直す。校正する。
ໄກ່·**ໄກຍ** [kae kra:i] (副) ①(酔って) 千鳥足で。左右へ行ったり来たりして。②しゃなりしゃなりと。 **ເຜີນ**·**ໄກ່**·**ໄກຍ** 気取って歩く。
ໄກ່ກ [kaek] (形) 均整のとれていない。曲った。不斉の(目。角)。斜視/がにまたの。
 ※**ໄກ່ກ**·**ຜູນ**·**ກຸ້ນ** 内反足の。
 ※**ຜຸ້**·**ຄຸ້ນ**·**ຕາຍ**·**ໄກ່ກ** 偏四面体。
 ※**ຜຸ້**·**ຄຸ້ນ**·**ຕາຍ**·**ໄກ່ກ** 台形。
 ※**ຜຸ້**·**ຄຸ້ນ**·**ຕາຍ**·**ໄກ່ກ**·**ໄກ່ນ** 直角台形。
 ※**ຜຸ້**·**ຄຸ້ນ**·**ຕາຍ**·**ໄກ່ກ**·**ເຊຍຍາຍ** 等脚台形。
 ※**ເຜີນ**·**ໄກ່ກ** X脚。
 ※**ຜຸ້**·**ໄກ່ກ** (植) オトギリソウ科テリハボク属, Calophyllum (S)。
 ※**ໄກ່ກ**·**ໄກ່ກ** = **ເກດ**·**ໄກ່ກ**·**ໄກ່ກ**。(黒目の位置が普通でない目)(←斜視も可)。
ໄກ່ນ [kaen] (名) ①直角。②直角に曲がっている所/もの。③定規。④(足/靴の) 踵。
 (動) (稀) 踵で蹴る。(エ) → **ໄກ່ນ**·**ເກດ**。
 ※**ໄກ່ນ**·**ຂຸ້ນ** → **ໄສຽງ**·**ເຜີນ**·**ໄກ່ນ**·**ຂຸ້ນ** = **ໄສຽງ**·**ເຜີນ**·**ໄກ່ນ**·**ເອາດ**。(→**ໄກ່ນ**·**ເອາດ**)。

※**ໄກ່ນ**·**ເອາດ** → **ໄສຽງ**·**ເຜີນ**·**ໄກ່ນ**·**ເອາດ**
 = **ໄສຽງ**·**ເຜີນ**·**ໄກ່ນ**·**ຂຸ້ນ**。ハイヒール。
 ※**ໄກ່ນ**·**ເຜີນ** 踵。
 △**ເຜີນ**·**ໄກ່ນ**·**ເຜີນ** 足の踵の骨。
 △**ສາວ**·**ໄກ່ນ**·**ເຜີນ** アキレス腱。
 ※**ໄກ່ນ**·**ໄຜ** 肘。
 △**ໄກ່ນ**·**ໄຜ** 肘をつく。
 △**ໄກ່ນ**·**ໄຜ** ①肘の折り曲げ。②直角に曲がっている所。
 ※**ໄກ່ນ**·**ຜູ້ນ** 曲がり角。道路の角。
 ※**ໄກ່ນ**·**ໄຮ** (棚などを支えるL字形の金具)。
 ※**ໄກ່ນ**·**ໄສຽງ**·**ເຜີນ** 靴の踵。
 ※**ໄກ່ນ**·**ເຜີນ** → **ຜຸ້**·**ໄກ່ນ**·**ເຜີນ** 正方形。
 ※**ໄກ່ນ**·**ໄສຽງ** → **ໄສຽງ**·**ເຜີນ**·**ໄກ່ນ**·**ໄສຽງ**
 (稀) ハイヒール。
 ※**ໄກ່ນ**·**ໄກ່ນ** → **ຮີຍາຍ**·**ໄກ່ນ**·**ໄກ່ນ** 自ら矛盾したことを言う。
 ※**ໄກ່ນ**·**ໄກ່ນ** 垂直になる。直角に交わる(←立体交差も)。
 ※**ໄກ່ນ**·**ໄກ່ນ** → **ຜຸ້**·**ໄກ່ນ**·**ໄກ່ນ** 直角台形。
 ※**ໄກ່ນ**·**ໄກ່ນ** 曲尺(←大工の)。
 ※**ໄກ່ນ**·**ໄກ່ນ** 踵を強く打ちつける。
 ※**ໄກ່ນ**·**ໄກ່ນ** あげ足をとる。痛いところをつく。
 しっぺ返しをする。(←走っている人の踵を踏むと転ぶことから)。
 ※**ໄກ່ນ**·**ໄກ່ນ** ①曲尺。②定規。三角定規。
 ※**ໄກ່ນ**·**ໄກ່ນ** 曲尺(←大工の)。
 ※**ໄກ່ນ**·**ໄກ່ນ** 面が4つある(建物)。交差している。
 ※**ໄກ່ນ**·**ໄກ່ນ**·**ໄກ່ນ** → **ໄກ່ນ**·**ໄກ່ນ**·**ໄກ່ນ**。

ໄກສ໌·ບູສ = ຜູ້·ໂຕໄຊນ໌·ໄກສ໌. 四差路.

※ໄກສ໌·ເກດາ·ໄກສ໌ 直角三角形.

※ໄກສ໌·ບູສ → ໄກສ໌·ບູສ 前に
いる人の踵を踏まんばかりにくっついて歩く.

※ໄກສ໌·ໄກສ໌ 曲り角.

※ໄກສ໌·ໄກສ໌ 直角.

ໄກສ໌·ເກດາ [kaeŋ kaŋ] (形) (あるべき姿
から外れている). 態度の大きい. 生意気な.

曲っている(物). 喧嘩好きな. 非行をする.

ໄກສ໌ [kaeŋ:] = ໄກສ໌.

ໄກສ [kaen] = ໄກສ.

ໄກສຕິນ໌·ເກດາ [kaenpi'ru'na'sa:h] =
ໄກສຕິນ໌·ເກດາ.

ໄກບ [kaep] (名) ①鞍(←普通の馬用の).

サドル(←自転車の). ②(赤ん坊用の小さい
薄い枕). ③クッション. ④=ໄກບ.

※ໄກບ·ເກດາ 自転車のサドル.

※ໄກບ·ເກດາ (オートバイの後部座席).

※ໄກບ·ເກດາ シクロの客席.

※ໄກບ·ເກດາ 馬の鞍.

ໄກບ·ເກດາ (馬の鞍の前後の弓状部
分).

ໄກບ·ເກດາ ກຸ້ມ (←馬具).

※ໄກບ·ເກດາ ກຸ້ມ (←座っても可. 元
来は赤ん坊のマットレスを意味した).

※ໄກບ = ໄກບ. (地名) ケップ(←海岸
のリゾート地. 中国語名は白馬).

ໄກຍ [kaem] (動) 補強したり良くしたりする
(←何かを添えて).

ໄກວ [kaew] (t. ແກ້ວ : kɛ:w) (名) ①珠玉.
(特に) 水晶. ②大切なもの. ③(愛する人へ

の呼び掛け). ④ガラスのコップ. ガラス鉢.

⑤レンズ. ⑥(民話で, 竜やイノシシや鬼がもっ
ている魔法の玉)(←これを持っていると水上
を歩いたり空中を飛ぶことができる).

※ໄກວ·ເກດາ (輪の形の装飾品). 金の腕輪/
足輪.

※ໄກວ·ເກດາ (呼び掛け)(←愛する女性
へ).

※ໄກວ·ເກດາ = ໄກວ·ເກດາ. (呼
び掛け)(←男が恋人へ).

※ໄກວ·ເກດາ 角膜.

ໄກວ·ເກດາ 角膜炎.

※ໄກວ·ເກດາ ①研磨済みの水晶. ②(比)

愛する/大切な人. かわいい/美しい女. (←
詩. 呼び掛け).

※ໄກວ·ເກດາ (顕微鏡, 望遠鏡, 虫めがねなど,
見るための道具でレンズを使用してある物).

※ໄກວ·ເກດາ 吸い玉(←瀉血用の).

※ໄກວ·ເກດາ = ໄກວ·ເກດາ = ໄກວ·ເກດາ. (呼び掛け)
(←恋人である女性へ).

※ໄກວ·ເກດາ 望遠レンズ.

※ໄກວ·ເກດາ 試験管.

※ໄກວ·ເກດາ = ໄກວ·ເກດາ. (→見出し語
ໄກວ).

※ໄກວ·ເກດາ = ໄກວ·ເກດາ = ໄກວ·ເກດາ. ①水晶
(→ໄກວ·ເກດາ「9種の宝石」). ②クリスタル
ガラス.

※ໄກວ·ເກດາ ガラス製の花びん.

※ໄກວ·ເກດາ 水晶.

※ໄກວ·ເກດາ ①顕微鏡. ②虫眼鏡. 拡大鏡.

※ໄກວ·ເກດາ·ເກດາ ສູ່ມື ສູ່ມື.

※**ໄກ່ວິ**·ຕຽກ (呼び掛け) (←愛する女性へ)。
※**ໄກ່ວິ**·ຕີຈາຍ = ຕີຈາຍ. ジルコン。
※**ໄກ່ວິ**·ຕິຈຽງ = ຕິຈຽງ = ໄຕຈຽງ. 猫目石。
※**ໄກ່ວິ**·ຕີສີ (呼び掛け) (←愛する女性へ)。
※**ໄກ່ວິ**·ຕີສິາ 美女. 佳人。
※**ໄກ່ວິ**·ໂຕເລີສີ = ໂຕເລີສີ·ໄກ່ວິ. ①魂. ②最愛のもの。
※**ໄກ່ວິ**·ໄກ່ວິ ①目の角膜. ②目(←美称)。
△**ກາດ**·ໄກ່ວິ·ໄກ່ວິ 角膜炎。
※**ໄກ່ວິ**·ຍຸດີ 宝石. 宝玉。
※**ໄກ່ວິ**·ຍຸດີ·ໂບຮາລ = ໂບຮາລ. (→見出し語[ໂບຮາລ])。
※**ໄກ່ວິ**·ຍຸກຄ ະ ມຣາລດ. エメラルド。
△**ຕຽນ**·ໄກ່ວິ·ຍຸກຄ ະ ມຣາລດ ະ ມຣາລດの仏像。
※**ໄກ່ວິ**·ຍຸກາ = ຄັ່·ຍຸກາ = ຍຸກາ = ຍຸກາ. 真珠。
(→**ສຽງຄູ່**「9種の宝石」)。
※**ໄກ່ວິ**·ຍຸຍ → ໄກ່ວິ·ຄາ·ໄກ່ວິ·ຍຸຍ 片眼鏡。
モノクル。
※**ໄກ່ວິ**·ຍັກ = ບູ່·ຍັກ = ຍັກ. 玉{ぎょく}。
翡翠。
※**ໄກ່ວິ**·ເຍັດ 望遠鏡. 双眼鏡. 潜望鏡. ສະ·
ໄກ່ວິ·ເຍັດ 望遠鏡/双眼鏡/潜望鏡で見る。
※**ໄກ່ວິ**·ເຍັດ·ຄາກາສາໂສ່ງ 天体望遠鏡。
※**ໄກ່ວິ**·ວິດີນ ະ ດາຍາມອນດ.
※**ໄກ່ວິ**·ໄກ່ວິ·ຄາ ະ ຄາ 眼鏡のレンズ。
※**ໄກ່ວິ**·ໄກ່ວິ·ຄາ·ຕາກັ·ຜາລີ·ໄກ່ວິ ະ ຄາ ະ ຄາ
トレンズ。
※**ໄກ່ວິ**·ສຸຍາ ະ ສຸຍາ 心から愛する人(←呼び掛け)。
※**ໄກ່ວິ**·ສຸຍາລີ = ສຸຍາລີ. (呼び掛け)
(←愛する人へ)。
※**ໄກ່ວິ**·ສຸວິ ①水準器(←ガラス管中に気泡が

入っている). ②体温計。
※**ໄກ່ວິ**·ເສຍັ້ (呼び掛け) (←恋人へ)。
△**ຄຣີມ**·ໄກ່ວິ·ເສຍັ້ (曲)。
※**ໄກ່ວິ**·ເບີຍ ະ ບູເຍຍ. 虫眼鏡。
※**ໄກ່ວິ**·ບູ້າ (t. แก้วฟ้า: kēw fá:). (昔の
王族の称号)。
※**ໄກ່ວິ**·ເສຍັ້ ະ ສຸໂຟນ.
※**ໄກ່ວິ**·ເສຍັ້ ະ ສຸໂຟນ (t. ข้าวเหนียวแก้ว: k'ā:w
niaw kē:w). (菓子)(←もち米にココナ
ツクリームや砂糖を入れて粥状に煮詰めたも
の)。
※**ໄກ່ວິ**·ເສຍັ້ ະ ສຸໂຟນ ະ ສຸໂຟນ. ガラス器具/製品。
※**ໄກ່ວິ**·ເສຍັ້ ະ ສຸໂຟນ → **ຕຽນ**·ເສຍັ້ ະ ສຸໂຟນ ະ ສຸໂຟນ. 釈迦の犬歯。
※**ໄກ່ວິ**·ເສຍັ້ ະ ສຸໂຟນ ະ ສຸໂຟນ. シャンデリア。
※**ໄກ່ວິ**·ເສຍັ້ ະ ສຸໂຟນ ①(白地に黒の紋の入った美しい
板)(←マメ科, Inga vulgarisの板)。②
(植)ミカン科ゲッキツ属, Murraya exotica
(S)。
※**ໄກ່ວິ**·ເສຍັ້ ະ ສຸໂຟນ ①玉{ぎょく}。(魔力がある)
珠。②大切な物(←これに触れると、その
持主は何をやっても負ける)。③大切な/愛す
る/可愛い人。④人としての誇り。
※**ໄກ່ວິ**·ເສຍັ້ ະ ສຸໂຟນ ①(鹿の角などでこしらえた)帽子
/洋服掛け。②(経を乗せる台)。
※**ໄກ່ວິ**·ເສຍັ້ ະ ສຸໂຟນ (州名)タケオ. タカエウ。
※**ໄກ່ວິ**·ເສຍັ້ ະ ສຸໂຟນ 廣口のガラスびん(←蓋つき. 駄菓
子屋で飴などが入れてある)。
※**ໄກ່ວິ**·ເສຍັ້ ະ ສຸໂຟນ 大理石。
※**ໄກ່ວິ**·ເສຍັ້ ະ ສຸໂຟນ ະ ສຸໂຟນ (乾杯の前に)グラスを合わ
せる。
※**ໄກ່ວິ**·ເສຍັ້ ະ ສຸໂຟນ → **ຕຽນ**·ເສຍັ້ ະ ສຸໂຟນ ະ ສຸໂຟນ ະ ສຸໂຟນ. コップをのせる

盆。

※^び・^い・^け? (曲)。

※^じ・^い・^け? → ^ろ・^う・^ち・^じ・^い・^け? → ^ろ・^う・^ち・^じ・^い・^け?
スライド写真。

※^じ・^い・^け? ①ガラスを吹いてコップを作る。②
ガラスを吹いて～をつくる。

※^て・^い・^け? = ^い・^け?・^て・^い・^け?

※^て・^い・^け? ①(人名)。②エメラルドの仏像。

※^て・^い・^け? (昔の王族の称号)。

※^じ・^い・^け? = ^じ・^い・^け? = ^じ・^い・^け? (植)ノボタン
科, Memecylon laevigatum (S). Scutula
scutellata (H). ノボタン科コムツブノボタン
属コムツブノボタン, Memecylon coeruleum,
พลอง.

※^い・^け? (散文の形式)。

※^ろ・^う・^け? 水ぶくれ。

※^ろ・^う・^け? 柔らかい毛。うぶ毛。(鳥の)綿
毛。(ひなの)生えたばかりの毛。

※^ろ・^う・^け? (t. ลอยแก้ว : lo:i kē:w). =
^ろ・^う・^け? (食物)(←薄い果物片を砂糖
水に浮かべたもの)。

※^ろ・^う・^け?・^じ・^い・^け?・^て・^い・^け? グラスをぶつける。乾
杯する。

※^ろ・^う・^け?・^ろ・^う・^け? 乾杯する。

※^ろ・^う・^け?・^じ・^い・^け?・^て・^い・^け? 祝杯をあげる。乾杯
する。

※^ろ・^う・^け? = ^ろ・^う・^け?・^じ・^い・^け? (鳥)ム
クドリ科キュウカンチョウ, Gracula religiosa,
ขุนทอง, Eulabeo javanensis (H)。

※^ろ・^う・^け?・^ろ・^う・^け? = ^ろ・^う・^け?・^ろ・^う・^け? (鳥)
ムクドリ科。

※^ろ・^う・^け?・^ろ・^う・^け? (呼び掛け)(←
^ろ・^う・^け?・^ろ・^う・^け?へ)。

※^ろ・^う・^け?・^ろ・^う・^け? ファイバーグラス。

※^ろ・^う・^け?・^ろ・^う・^け? → ^ろ・^う・^け?・^ろ・^う・^け?・^ろ・^う・^け?
^ろ・^う・^け?・^ろ・^う・^け? やぶにらみの人と角の曲がっ
た水牛(←性質が悪いとされている)。

※^ろ・^う・^け? 大羽根(=鳥の翼や尾中の主と
なる羽根)。

※^ろ・^う・^け? (木)ウルシ科マンゴー属マン
ゴー, Mangifera indica, มะม่วงแก้ว。

※^ろ・^う・^け? = ^ろ・^う・^け?。

※^ろ・^う・^け? 宝石の珠。

※^ろ・^う・^け? コップの破片。

※^ろ・^う・^け? (サトウキビ)。

※^ろ・^う・^け? = ^ろ・^う・^け?・^ろ・^う・^け? ①(中心となる大
きな根)。主根。②出自。③(比)支持者。頼
り所。

※^ろ・^う・^け? (タケ)。

^ろ・^う・^け? [kaeh] (名)①=^ろ・^う・^け? =

^ろ・^う・^け? (木)アカテツ科, Manilkara
hexandra (H)(←釈迦が悟って42日目に、

この木の下で7日間休息した。その場所が

^ろ・^う・^け? (魚)ปลาเนื้ออ่อน。

(エ)→^ろ・^う・^け?。

※^ろ・^う・^け?・^ろ・^う・^け? (魚)(^ろ・^う・^け?)。

※^ろ・^う・^け?・^ろ・^う・^け? (魚)(^ろ・^う・^け?)。

※^ろ・^う・^け?・^ろ・^う・^け? (魚)(^ろ・^う・^け?)。

^ろ・^う・^け?・^ろ・^う・^け? [kaeh tro'aon] (動)お世辞を
言う。

^ろ・^う・^け? [keh] (名)(cf. t. แกะ : kè?)。野生
のヤギ(?)。(動)=^ろ・^う・^け?。

※*ကော့စ်·ကော့စ်·ကျီ* ヒルギ科ヤエヤマヒルギ属フ

タゴヒルギ, *Rhizophora conjugata* (S).

※*ကော့စ်·ကော့စ်·ကို* = *ဗရိတ်·ဖြေ*. ホルトノキ科ホルトノキ属, *Flaeococarpus*? (S).

ကော့ဏာ [kaonca'niət] (p. koñca+nāda)
(名) ①ゾウが大声で吠えること。②ゾウの大きい吠え声。

ကော့ [kaot] (ps. koṭi) (ok. koti) (数) 1
千万 (←俗には*သဗ·လား*を使用)。
※*သဗ·ကော့* 1億。

ကော့ [kaot] (p. koṭṭha) (名) ①骨壺。②座
棺 (←貴人用)。③倉庫。④(木)。

※*ဟိတ်·ဖြေ·ကော့* 没して棺中にある王。

ကော့ [kaon] (ps. koṇa) (名) ①角 {かく。
かど}。②円錐形。

ကော့ဂ် [kaonon] (p. koṇa+anta) (名) 頂
上。

※*တြိတ်·ကော့ဂ်* → *ဗုဗ·လဗ·တြိတ်·*
ကော့ဂ် 対頂角。

※*လ္လိတ်·ကော့ဂ်* 頂上会谈。

ကော့ဗာတြိတ် [kaona'miət] (s. koṇa+mātra)
(名) 角度計。

ကော့ဗာတြိတ်သီ [kaona'miətra'vi'ti:] (s.
koṇa+mātra+vidhi) (名) 角度測定法。

ကော့ [kaot] (動) ①感心/賛嘆/尊敬/敬服
する。尊敬しかつ恐れる。シャッポを脱ぐ。②
(反語) ~とは恐れ入る。

※*ကော့·ကြိတ်* 畏れる。遠慮する。(他人の権
利を) 尊重する。 *ကော့·ကြိတ်* 不遜
な。

※*ကော့·စာ* 畏怖する。恐れ敬う。参る (=

かなわない)。

※*ကော့·စာ* 畏れ敬う。畏敬する。

※*ကော့·ဗိတ်* (何故あなのか) 気持ちがわから
ぬ (←あんな奴とは思わなかった)。

※*ကော့·ကျီတ်* 尊敬しかつ畏れる。畏怖す
る。

ကော့·ကျီတ်·ဂ် 不遜な。誰
にも遠慮をしない。

※*ကော့·ပုဏ္ဏ·ကော့·လ္လိတ်* 地位や身分を恐
れる。

※*ကော့·လ္လိတ်* → *ကော့·ပုဏ္ဏ·ကော့·လ္လိတ်*。

※*ကော့·လ္လိတ်* 驚嘆する。

※*ကော့·ဂ်* 敬服/感心すべき。

ကော့ဟလ [kaoto'həl] (p. kotūhala) (名)
熱情。興奮。

ကော့ [kaon] (工) → *ဖြေ·ကော့*。

ကော့ဂ်ဗိတ် [kaoni'akəə'məə'nəə'] (p.
konāgamana) (名) 拘那含仏 (= 過去七仏の
1. → *ကော့*)。

ကော့ [kaop] (名) = *ကော့·ကော့* = *ကော့·*
ကော့ (書) = *ကော့·လ္လိတ်* (書) = *ဖြေ·ကော့*
(書) = *ကော့·ကော့* (書)。そけいヘルニア。

ကော့လ [kaoməl] (s. komala) (形) 柔和/
温和/ソフトな。優しい。(名) = *ကော့*。

ကော့လ္လိတ် [kaoma'la'p'irəp] (s. komala +
bhāva) (名) 柔和。温和。

ကော့ [kaomi:] (f. commis) (名) 職員。店
員。

ကော့ [kaoi] (名) ①監督者。後見人。②
(*ကော့* 遊び) で使う *ကော့* 樹の種子。(動)
(cf. t. ကို : ko:i)。(液体を) すくいあげ

る。

※*ကေယ*・*မာ်* (*မၢ်ၣ်ၣ်ၣ်* 遊びで倒すために立てておく*ကေယ*)。

※*ကေယ*・*တၢ်* = *ကေယ*・*တၢ်*。

※*ကေယ*・*တၢ်* = *ကေယ*・*တၢ်* (*မၢ်ၣ်ၣ်ၣ်* 遊びで*ကေယ*・*မာ်*を倒すために投げる*ကေယ*)。

※*ကေယ*・*ပၢ်* (*မၢ်ၣ်ၣ်ၣ်* 遊びで使う転がすための*ကေယ*)。

※*ကၢ်*・*ကေယ* (*မၢ်ၣ်ၣ်ၣ်* 遊びで使う*ကေယ*) (この場合、*ကေယ*は [kaai] と発音されることもある)。

※*မၢ်*・*ကေယ* (cf. この場合は [kaai] と発音されることもある) ①監督者。監視者。後见人。 ②チーフ。団長。親分。ボス。 ③ (*မၢ်ၣ်ၣ်ၣ်* 遊びで立ててある*ကေယ*)。

※*မၢ်ၣ်ၣ်ၣ်*・*ကေယ* (*မၢ်ၣ်ၣ်ၣ်* 遊びで使う*မၢ်ၣ်ၣ်ၣ်*の種子)。

ကေ [kao] (動) ①剃る。②ごまかして暴利をむさぼる (←商売で)。高く売りつける。

※*ကေ*・*မၢ်* *မၢ်*を剃る (=昔の元服式)。

△*တၢ်*・*ကေ*・*မၢ်* *မၢ်*を剃り落とす式 (←地位の高い家だけが行う)。

△*မၢ်ၣ်ၣ်ၣ်*・*ကေ*・*မၢ်* = *မၢ်ၣ်ၣ်ၣ်*・*ကေ*・*မၢ်* (*မၢ်*を剃る儀式のための吉日吉時を求める*မၢ်ၣ်ၣ်ၣ်*)。

※*ကေ*・*တၢ်* *တၢ်*に剃る。

※*ကေ*・*တၢ်*・*မၢ်*・*တၢ်* 頭を剃って*မၢ်*を残す。

※*ကေ*・*မၢ်*・*တၢ်* 客をだまして暴利をむさぼる。法外な値段をふっかける。

※*ကေ*・*မၢ်* 頭を剃る。

△*မၢ်ၣ်ၣ်ၣ်*・*ကေ*・*မၢ်* = *မၢ်ၣ်ၣ်ၣ်*・*ကေ*・*မၢ်* (→*ကေ*・*မၢ်*)。

※*ကေ*・*မၢ်*・*တၢ်* → *မၢ်ၣ်ၣ်ၣ်*・*ကေ*・*မၢ်*・*တၢ်* (*မၢ်*・*တၢ်*を剃り落とす式)。

※*ကံ*・*ကေ* *かみそり* (→*မၢ်ၣ်ၣ်ၣ်*「八物。僧が私有を許されている8種の物」)。

※*တၢ်*・*ကေ* *剃髮日* (=新月と満月の前日で、僧はこの日に剃髪する)。

※*တၢ်*・*ကေ* = *တၢ်*・*မၢ်*。白胡椒 (=皮を除去して干したもの)。

ကေ・*တၢ်* [kaola'hol] (ps. kolāhala) (動) 慌てる。大騒ぎ/動揺する。(名) 不穩。(政情) 不安。治安が悪いこと。 *ကံ*・*ကေ*・*တၢ်* *そうばたばた慌てるな!*。

ကေ [kaovut] (ps. kovida) (形) 熟達した。上手な。②智謀にたけた。

ကေ・*တၢ်* [kao'vi'tò'ba:i] (s. kovida + upāya) (名) ①狡猾。陰險な手口。ずる賢い手段。②巧妙な策。

ကေ [kaoh] (動) 削りとり。削り/こすりおとす。(おろし金で)おろす。(名) (p. kosa, s. kośa)。①(ok.)。箱。②食器。③倉庫。④さや {莢}。

※*ကေ*・*တၢ်* (鉄片などの固いもので身体中をこすり、内出血させることによって熱病をなおす民間療法)。

※*ကေ*・*တၢ်* ①(ブタの皮を湯の中でこすって削って白くする)。②(肌の色を白くするために包丁のみねなどで擦る)。

※*ကေ*・*တၢ်* *ココヤシ*の実の脂を削りとり。
△*ကေ*・*တၢ်*・*တၢ်* *ココヤシ*削り器。

※*ကောလ်*・*ရူပ* 色々しつこく、昔の事などをも
ちだして話して～させる。当てこすりを言う。
ဒိယာယ・*ကောလ်*・*ရူပ* あてこする。

※*ပိဋိမ်*・*ကောလ်* (仏塔や寺の建物の基礎)。

ကောလ် [kaosa'la'] (s. kosala) (名) コー
サラ (= *သမုဒ္ဒိပ* 「南瞻部州=インド」21カ
国の中のひとつ)。

ကောလ်လာဗ် [kaosa'li:əp] (p. kosa+lābha, s.
kośa) (名) 奨励金。

※*ကောလ်လာဗ်*・*တရုကောလ်လျ* 奨学金。

ကောလ်လျ [kaosol] (s. kausalya. タイ語を
經由?) (名) = *ကောလ်လျ*。①優れていること。
エキスパートであること。②才能。 *ဗာဒ*・
ကောလ်လျ・*တိ*・*ကံ*・*ပေါက်* 生れつき才能がある。

※*ပိဋိမ်*・*ကောလ်လျ* 教育学。

ကောလ်လျ [kaosol] (p. kosalla) . =
ကောလ်လျ。

ကောလ်လျ・*ဝိဇ္ဇာ* [kaosalla'vi'cai] (p. kosalla +
vicaya) (名) ①鑑定。②鑑定報告書。

ကောလ်ကာ [kaose'ka:] (p. kosa+ika, s. kośa)
(名) 細胞 (←生物のも共産党のも可)。

※*ကောလ်ကာ*・*ကာယဗျူဟာ* 神経細胞。ニュー
ロン。

※*ကောလ်ကာ*・*ဆီမ်* 骨細胞。

ကောလ်ကာ・*သိပ္ပံ* [kaose'ka'sa:h] (s. kośa +
ika+sāstra) (名) 細胞学。

ကောလ်ယ [kaosai] (p. kosiya) (名) ①イン
ドラ神。②富裕者。

ကောလ်မ [kaosom] (*ကုလ်မ*の俗)。

ကောလ်ယျ [kaosai] (p. koseyya) (名) ①
絹布。② (高貴な女性が肩に掛ける薄い美しい

絹の布)。

ကောလ်ယျ・*တရု* [kaosaiya'p'əəh] (p.
koseyya+s. vastra) (名) =

ကောလ်ယျ・*တရု*。絹布。

ကောလ်ယျ・*တရု* [kaosaiya'p'əəh] (p.
koseyya+တရု) . = *ကောလ်ယျ*・*တရု*。

ကောလ်ယျ・*မိယ* [kaosaiya'mai] (p. koseyya
+maya) (名) ①絹布工場。②絹布。

ကောလ်ယျ・*ဗျူဟာ* [kaosaiya'vappa'kam] (p.
koseyya+vappa+kamma) (名) 養蚕。

ကောလ်ယျ・*ဗျူကာ* [kaosaiya'vappa'ko:] (p.
koseyya+vappa+kara) (名) 養蚕家。

ကော [kəh] (名) ①島。中州。②鳥の砂囊。
(動) ①召喚する。呼び出す。②吠える (←犬
が獲物を知らせる)。③(矢を) つがえる。④
(瓦が鉤に) 引っか掛かる。⑤回りに水をはっ
て島のようにする。

※*ကော*・*ကုမ်* (州名) コホコン。 *ကော*・*ကော*・
ကုမ် コホコン州 (←1958年1月13日に
ကံ・*တရု*州から分離)。

※*ကော*・*ခါမ်* 拘留する。

ဒါ・*ကော*・*ခါမ်* 拘留命令。

※*ကော*・*ခူဟာ* 砂州。

※*ကော*・*တရု* ဇူးコック島 (←ベトナム)。

※*ကော*・*ခိမ်* → *ယက*・*လှ*・*ကော*・*ခိမ်* 砂
糖の周りに水を張っておく (←アリが来ない/
溶けないように)。

※*ကော*・*တံ* (カンダル州の郡名)。

※*ကော*・*သံ*・*ဗျူ* 珊瑚礁。

※*ကော*・*ဗာဒ* ニワトリの砂ぎも。

※*ကော*・*ရူပ* 群島。

※*កោះរដបរដប* 島が散在している。

※*កោះសរ* 矢をつがえる。

※*កោះស៊ីរ៉ូល* セイロン島。

※*កោះសូទិន* (コンボンチャム州の郡名)。

※*កោះហៅ* 召喚する。

※*កោះអណ្តែត* (タケオ州の郡名)。

※*កោះច្រូចល្អ* 召喚する。

※*កន្ទុយកោះ* = *ចុងកោះ*。(中州の川下側)。

※*កូនកោះ* 小島。

※*កៀនកោះ* 隅。隅っこ。

※*កេរកោះ* 遺産。

※*កេរកោះ* ①死後に追贈された名誉。②(*កេរកោះ*が正しい)。

※*ក្បាលកោះ* (中州の川上側)。

※*ក្រុមកោះ* = *ប្រជុំកោះ*。

※*ចុងកោះ* = *កន្ទុយកោះ*。

※*ជួរកោះ* 列島。

※*ដីកាកោះ* 召喚状。出廷命令状。

※*គ្រឹយកោះ* 島の岸。

※*ទៀបកោះ* = *ស្ទឹងកោះ*。半島。

※*ប្រជុំកោះ* = *ក្រុមកោះ*。群島。列島。

(=島の集まり)。

※*រំកោះ* ①(借金が)とても返しきれない位
沢山ある。(借金で)首が回らない。②全身
(借金。泥。垢)だらけ。③めちゃくちゃにも
つれている。

※*ស្ទឹងកោះ* = *ទៀបកោះ*。

※*ហ្នឹងកោះ* 群島。

កៅស៊ូប [kaw sɔp] (t. កៅស៊ូប: kâw sɔp)
(数) 90。

កៅសាយ [kawc'a:i] (c. ?) (動) その日の
最初の客が買う。

កៅទណ [kawtɔən] (ps. kodanḍa) (cf. t.
កៅណ៍: kawt'an) (名) (王) 弓。

※*ចំពើមដូចកៅទណ* 弓のようにカーブし
た眉(←美しいとされる)。

កៅយក [kawy'ò:] = *ការអៀក*。

កៅស៊ូ [kawsu:] (f. caoutchouc) (名) ①ゴ
ム。②(ゴムでできたもの)。ゴム紐。輪ゴム。
タイヤ。③アスファルト。

※*កៅស៊ូក្រាលថ្ម* = *កៅស៊ូចាក់ថ្ម*。

※*កៅស៊ូចាក់ថ្ម* = *កៅស៊ូ(ស្ន)*。

ក្រាលថ្ម。アスファルト。

※*កៅស៊ូភាន់* (チューブのない全部ゴムのタ
イヤ)。

※*កៅស៊ូប៉ោង* 風船。

※*កៅស៊ូពពុះ* フォームラバー。

※*កៅស៊ូពោះរៀនកង់* = *ពោះរៀន*。
កង់。タイヤのチューブ。

※*កៅស៊ូលុប* = *ជ័រលុប*。消しゴム。

※*កៅស៊ូសន្លឹក* クレープゴム(←靴底などに
使う)。

※*កៅស៊ូសំយោគ* 合成/人工ゴム。

※*កៅស៊ូសំទ្រ* フォームラバー。

※*កៅស៊ូស្ន* 合成ゴム。

※*កៅស៊ូស្នក្រាលថ្ម* = *កៅស៊ូចាក់*。
ថ្ម。

※*កង់កៅស៊ូ* タイヤの車輪(=タイヤ+ホイ
ール)。

※*ខ្សែកៅស៊ូ* ゴム紐。ゴムバンド。

※*ចម្ការកៅស៊ូ* ゴム園。

- ※*ဇမ္ဗူယာ·ကေလီ* ゴム銃。ばちんこ。
- ※*ဇာကံ·ကေလီ* アスファルトで舗装する。道に
アスファルトを敷く。
- ※*မိာ်·ကေလီ* 生ゴム (=パラゴムの木の樹液)。
- ※*မိာ်ဗဲ·ကေလီ* (木) トウダイグサ科パラゴム
ノキ, *Hevea brasiliensis*, ပၤၤကၤကၤကၤ
- ※*ကၤကေလီ* ゴム印。
- ※*ခၤယော·ကေလီ* ゴムホース。
- ※*ပံတံခံ·ကေလီ* ゴムホース。
- ※*ပံတံခံ·ခိက·ကေလီ* ゴムホース。
- ※*ဓာမ·ကေလီ* ゴム銃。
- ※*လၢကံခံ·မိာ်ဗဲ·ကေလီ* ゴムの乳首 (←哺乳
びん)。
- ※*လၢကံ·ကေလီ* チューインガム。

ကေဟာယ [hawha:i] (?) (名) (書名)
(←娯楽書)。

ကေဂျာကံ [kawla'] (c. 交絡) (名) = *ဂိက*。
滑車 (←重い物を吊り上げるための)。滑車巻
揚機。

ကေကော့ [kawlaw] (cf. c. 高楼。t.
ကျာ်ကော့: kawlaw. v. cao lāu) (名) ①ピ
ル。② (特に) 高級レストラン。
※*ခံ·ကေကော့* (菓子)。

ကေမိ [kaw'oi] (cf. c. 交椅。t. ကျံအိ:
kâw'oi:) (名) 椅子 (←背があるもの)。
ကေမိ·ပံ·ကေမိ 椅子から立ち上がる。
※*ကေမိ·ခိက·ကေမိ* 揺り椅子。

※*ကေမိ·မိာ်ဗဲ* = *ကေမိ·ပံတံခံ* = *ကေမိ*。テッ
キチェア。

※*ကေမိ·ခၤဗြေစိ* ソファ。リクライニングチェ
ア。

※*ကေမိ·ခံဒေ* 空席。

※*ကေမိ·ပံခံ* ベンチ。

※*ကေမိ·ပံခံက* 背椅子。

※*ကေမိ·ပံခံ* 折りたたみ椅子。

※*ကေမိ·ပံခံ·ပိက* = *ကေမိ·ယောလ* (ပံခံ·
ပိက)。

※*ကေမိ·ခိက* テッキチェア。

※*ကေမိ·ခိက·ခိက* 肘掛け椅子。

※*ကေမိ·ယောလ* (ပံခံ·ပိက) = *ကေမိ·
ပံခံ·ပိက*。揺り椅子。ロッキングチェア。
(*ကေမိ·ယောလ* を多用)。

※*ကေမိ·ခိက* 長い。ベンチ。ソファ。

※*ကေမိ·လၢကံခံ* = *လၢကံခံ*。ソファ。

※*ကေမိ·ခိက* = *ကေမိ·ခိက*。

※*ကေမိ·ပံတံခံ* = *ကေမိ·မိာ်ဗဲ*。

※*ကေမိ·ခိက* = *ကေမိ·ခိက*。輿。

※*ခိက·ကေမိ* 椅子のクッション。

※*ခိက·ကေမိ* 椅子の肘。

※*ခိက·ကေမိ* 家具。

ကေမုာ် [kaw'əw] (c. ?) = *ကေခံ* (名) ①
(賭で) 当りの最高額。大当たり。② (商売で)
大もうけ。

※*ဇာကံ·ကေမုာ်* (博打で大勝ちを狙って、二股
かけずに1点にかける) (←*ဇာကံ·ခိက* の反
対)。

ကေခံ [kaw'əw] = *ကေမုာ်*。

ကံ [kom] (動) ① 大勢 / ととも沢山集まる。②
あちこちグループになって大勢集まる。(連用)
(ok. kampi, kum?)。① (禁止を表わす)。
② ~しないように。 *ကံ!* するな!。やめ
ろ!。 *ကံ·ခိက·ယောလ·ခိက·ခိက* もうこん

なこととしてはいけませんよ。

※កំ·គោលាហល そうばたばた慌てるな！

※កំ·ក្រែង 遠慮するな。 សូម·កំ·ក្រែង 遠慮しないでください。

※~·កំ·ខាន きっと／必ず～せよ。

※កំ·ខ្យល់·ភាម·រលក →កំ·ខ្វែក·ភាម·ខ្យល់·កំ·ខ្យល់·ភាម·រលក。

※កំ·ខ្វែក·ភាម·ខ្យល់·កំ·ខ្យល់·ភាម·រលក
大それた望みを持つな。身の程相応にしろ。

※កំ·គិត·ច្រើន·ពេក くよくよ考えるな。気にするな。

※កំ·ធ្វើ·ដោយ·ខ្យល់ 人のうわさに惑わされるな。

※កំ·ចង់·ដល់ →ពង·មាន់·កំ·ចង់·ដល់·នឹង·ថ្ម 権力のある者には逆らうな。長いものには巻かれる。

※កំ·ចាំ·បាច់～ =កំ·បាច់～。

※កំ·ច្រម·ច្រម·ទៅ·មើល·មើល とりあえず行ってみよう。

※កំ·ជក់·បារី 禁煙。

※កំ·ជាន់·កែង →ដេញ·ទាន់·កំ·ជាន់·កែង
他人の弱点を見てもそれをつくな。

※កំ·ជ្រុល·ពេក いい加減にしなさい。

※កំ·ឈោង →ខ្លួន·ទាប·កំ·គោង·ដៃ·ខ្លី·កំ·ឈោង·ប្រវា·ទឹប·ភ្នំ。(→កំ·គោង)。

※កំ·តែ·A·កំ·អី·B AでなかったらきっとBだったろう。AしなかったらBしただろう。

※កំ·គោង →ខ្លួន·ទាប·កំ·គោង·ដៃ·ខ្លី·កំ·ឈោង·ប្រវា·ទឹប·ភ្នំ 身分不相応な高望みをするな。

※កំ·ត្រាប់ →ពុត·ត្រូ·កំ·ត្រាប់·ច្បាប់·ត្រូ。

ឲ្យ·យក 先生の悪いごまかしは真似るな。

※កំ·ថា·ដល់～ ～はもちろんのこと。

※កំ·ថា·ខ្លី·យ·តែ～ ～ばかりでなく。 កំ·ថា·ខ្លី·យ·តែ·A·សូម្បី·B AばかりでなくBも。

※កំ·ថា·អ្វី 何も言うな。

※កំ·ទទឹង·មុខ·ទ័ព 権勢には逆らうな。長いものには巻かれる。

※កំ·ទទឹង·មុខ·សឹក →កំ·រឹង·មុខ·ជើង·កំ·ទទឹង·មុខ·សឹក。

※កំ·ទុក·ស្រែក →ចំណី·ល·កំ·ទុក·ស្រែក
今日できる良いことは明日に延ばすな。

※កំ·ធ្វើ·បាយ·ឡូក·បាយ·ឡូ ままごとじゃないぞ、まじめにやれ。

※កំ·ធ្វើ·ផ្ទះ →កំ·ធ្វើ·ស្រែ·ប្រវាស់·កំ·ធ្វើ·ផ្ទះ·ចូល·ភ្នា。

※កំ·ធ្វើ·ស្រែ·ប្រវាស់·កំ·ធ្វើ·ផ្ទះ·ចូល·ភ្នា
田仕事を**ប្រវាស់**するな、一緒に暮らす家は作るな(＝とかく争いの元になるから)。

※កំ·ធ្វើ·អី ～なんかするな。～なんかしても何の役にもたたないではないか。

※កំ·នាំ·មាត់ 言葉に気をつけろ！。不吉なことと言うな！。

※កំ·បន្ទាស·ដៃក →ជាន់·មិន·កើត·កំ·បន្ទាស·ដៃក 弘法筆を選ばず。

※កំ·បាច់～ =កំ·ចាំ·បាច់～。～するな／必要はない。

※កំ·បី～ ①(否定)。②～してはいけない。～すべきではない。 ដូច·ជា·សព្វ·ថ្ងៃ·រនៈ·កំ·បី·ឃ្លាត·ឃ្លា·ខ្លី·យ 毎日と同様に変わらず。 កំ·បី·យឺត·យូរ 遅滞なく(～しなけ

ればならない). $\text{កំ.បី.ចោល.ទំព័រ.ឲ្យ.ទំនរ}$ ページに空白を残してはいけない。
 $\text{កំ.បី.ឃ្លៀង.ឃ្លាត.ឡើយ}$ (幸運/健康が) 去ることがありませんように。 $\text{សូវ.ស្ងប់.ទៅ.តាប.រសធម៌.កំ.បី.បង្គំ}$ 戒律を破る位なら死んだ方がましだ。
 ※កំ.បី.ឡើយ ~しないでよ。 កំ.បី.បង្គំ.ឡើយ ぐずぐずしないでよ。
 ※កំ.បំបោល → $\text{សន្សឹម.កំ.បំបោល.ក្រែង.ពុំ.ដល់.ដូច.ប្រាថ្នា}$ 急いては事をし損じる。急がば回れ。
 ※កំ.ប្រដូច → $\text{ទុក.តូច.កំ.ប្រដូច.នឹង.ទុក.ថែ}$ 貧乏人は貧乏人らしくして金持ちの真似をするな。
 ※កំ.ប្រដៅ → $\text{កំ.ពត់.ស្រឡៅ.កំ.ប្រដៅ.ស្រី.ខូច}$ 。
 ※កំ.ផ្តស.ផ្តស ぶざけるな!
 ※កំ.ផុក.តាម.ថែ 大それた望みを持つな。身の程相応にしろ。
 $\text{※កំ.ពត់.ស្រឡៅ.កំ.ប្រដៅ.ស្រី.ខូច}$ 無駄なことは止めろ。
 ※កំ.យក.ជើង.វា.ទឹក → $\text{បើ.មិន.ជួយ.ចូក.ជួយ.ថែវ}$) កំ.យក.ជើង.វា.ទឹក 手伝わないのならせめて邪魔をするな。
 $\text{※កំ.រក.ឆ្មាំង.វៃវៃ}$ → $\text{អន្ទឹង.វៃវៃ.កំ.រក.ឆ្មាំង.វៃវៃ}$ = $\text{អន្ទឹង.វៃវៃ.ឆ្មាំង.វៃវៃ}$ 。簡単なことをわざわざ難しくするな。
 $\text{※កំ.រឹង.មុខ.ជើង.កំ.ទទឹង.មុខ.សឹក}$ いい気になって調子に乗り過ぎるな。
 ※កំ.លង.វី ぶざけるな!
 ※កំ.អាល ~ 慌てて/急いで/まだ~するな。~

するのは見合わせろ。 កំ.អាល.សិន ちょっと待て。 កំ.អាល.អី 承諾するのは待て。
 $\text{※កំ.អាល.អត់.មិន.ឲ្យ.សិន.ខូច.ការ}$ まだ与えていないのに与えたと言うな、ことが駄目になるから。
 ※កំ.អី ~ ①もう少しで~のところだった。② 思いとどまる。③ → $\text{កំ.វៃត. A. កំ.អី. B. យប់.មិញ.ខំ.អុំ.ទូក.ទៅ.ប៉ះ.នឹង.ក្បួន.គ្រោះ.ជា.កំ.អី.លិច.ទឹក.ទៅ.ហើយ}$ 昨夜舟を漕いでいて筏にぶつかった、運が悪かったら (=幸運がなかったら) 溺れてしまったよ。
 $\text{ចង់.ទៅ.វៃវៃ.វៃត.កំ.អី}$ 行きたいけれどやめます。
 ※កំ.ឲ្យ ~ ①~させないように。②~するな (←格言で)。 $\text{ប្រយ័ត្ន.កំ.ឲ្យ.ប្រឡាក់}$ 汚れさせないように/汚さないように気をつけろ。
 Δ ជើង.កំ.ឲ្យ ~ ~させないように。
 Δ ធ្វើ.កំ.ឲ្យ ~ ~させないようにする。
 Δ ហាម.កំ.ឲ្យ ~ ~するのを禁止する。
 $\text{ហាម.កូន.កំ.ឲ្យ.ធ្វើ.បាប}$ お前、いじめては駄目よ。
 ※កំ.ឲ្យ.ជឿ → $\text{ទឹក.ហូរ.មិន.វៃវៃ.ហត់}$ 。
 $\text{ប្រស.ស្បថ.កំ.ឲ្យ.ជឿ}$ 水は流れて疲れることを知らないように、男が誓ってもそれを信じるな。
 ※កំ.ឲ្យ.វៃត ~ ~だけはするな。 $\text{ប្រាំ.បួន.ទាល់.ដប់.ទាល់.ទាល់.ចុះ.កំ.ឲ្យ.វៃត}$ 。
 ទាល់.គំនិត 他のことに困ってもいいが、考えには窮するな。
 $\text{※កំ.ឲ្យ.ត្រចៀក.ស្រាល}$ 割引して聞けよ。

※*កំព្រឹយកលើចាក* → *ខ្វែងកលក* .

កំព្រឹយកលើចាក 藪をつついて蛇を出すような事をするな.

※*កំព្រឹលកទឹក* → *អូសទូកកំព្រឹលាន* .

ចាប់ត្រីកំព្រឹលកទឹក . (→ *កំព្រឹលាន*) .

※*កំព្រឹលាន* → *អូសទូកកំព្រឹលាន* .

ចាប់ត្រីកំព្រឹលកទឹក 証拠を残さず上手にやれ (← 悪い意味にも悪い意味にも可) .

※*កំព្រឹលា* : 決して~するな.

※*កំ* = *កំ* . ① 沢山の. 豊富な. ② 大勢いる. 雑踏する. 大勢/沢山集まる.

※*ចូរកំ* ~ ~するな.

※*ដើម្បីកំ* ~ ~しないように.

※*ត្រូវកំ* ~ ~してはいけない.

※*យកលកំ* ~ ~しない方がよい.

※*សូមកំ* ~ ~しないで下さい.

※*សុំកំ* ~ ~しないで下さい.

※*អាណិតកំ* ~ ~どうか~しないで下さい.

កំល្ល [komp'le:] = *កំល្ល* .

កំមង [komməŋ] = *កំមង* .

កំចាត់ [kəmtət] = *កំចាត់* .

កំចាយ [kəmtai:] (<*ខ្វាយ*) (動) = *កំចាយ* . (エ) = *កំចាយ* . ① → *កំចាយ* . ② → *កំចាយ* .

កំចាយ . ① *កំចាយ* . ② → *កំចាយ* .

កំចាយ . ① *កំចាយ* . ② → *កំចាយ* .

កំចាយ . ① *កំចាយ* . ② → *កំចាយ* .

កំចាយ . ① *កំចាយ* . ② → *កំចាយ* .

កំចាយ . ① *កំចាយ* . ② → *កំចាយ* .

② ひとく困らせる/迷惑させる.

កំចាក [kəmtəot] (<*ខ្វាក*) (動) ① ぴっこをひく. ② つま先で歩く. ③ 片だけ高くして斜めにする.

កំផល [kəmt'əul] (<*ផល*) (名) かーっと立腹していること. 憤激.

កំជាប់ [kəmtəəp] = *កំជាប់* .

កំជិល [kəmtɕil] = *កំជិល* .

កំជញ [kəmtɕɛŋ] = *កំជញ* .

កំញាម [kəmtɕə:m] (<*ខ្វាម*) = *កំញាម* (俗) = *ខ្វាម* (古). (名) (燃えて黒くなったもの). 黒い灰 (← ランプの芯のもえた部分も). 燃え残り.

※*កំញាម* . ① *កំញាម* . ② → *កំញាម* .

※*កំញាម* . ① *កំញាម* . ② → *កំញាម* .

កំញាន [kəmtɕə:n] (名) ① (ok. kamyan). (木) 安息香, 𣚰ヤム. ② = *គគីរ* . *កំញាន* = *គគីរ* . 𣚰バガキ科サラノキ属, *Shorea hypochra?* (S). ③ 安息香.

※*កំញាន* . ① *កំញាន* . ② → *កំញាន* .

※*កំញាន* . ① *កំញាន* . ② → *កំញាន* .

※*កំញាន* . ① *កំញាន* . ② → *កំញាន* .

កំញើញ [kəmtɕəŋ] (動) ① 脅迫する. 脅す. ② (特に) 歯や牙をむき出して脅す.

កំញើញ . ① *កំញើញ* . ② → *កំញើញ* .

កំញើញ . ① *កំញើញ* . ② → *កំញើញ* .

កំញើញ . ① *កំញើញ* . ② → *កំញើញ* .

កំញើញ . ① *កំញើញ* . ② → *កំញើញ* .

កំញើញ . ① *កំញើញ* . ② → *កំញើញ* .

កំញើញ . ① *កំញើញ* . ② → *កំញើញ* .

※កំដរខ្លាច 通夜をする。

△ដួចគេយកទ្រាំងមកកំដរខ្លាច (夜遊びばかりして昼間いつまでも寝ている人についていう表現)。

△ទ្រាំងកំដរខ្លាច (ទ្រាំងの葉の中肋を家に上る階段の手すりなどに結びつけたもの) (←ខ្លាចはទ្រាំងを恐れるということからខ្លាច除けのおまじない)。

※កំដរជីវិត (趣味などを)生活につけくわえてうるおいをもたせる。

※កំដរពេល (何もしないでいるのは時間が惜しいので)暇潰しに~する。

△ភ្លើងកំដរពេល = ភ្លើងកំដររោង (結婚式で儀式と儀式との間の時間の音楽)。

※កំដរភ្លៀវ 客の相手をする。

※កំដររោង → ភ្លើងកំដររោង = ភ្លើងកំដរពេល (→ កំដរពេល)。

※កំដរអារម្មណ៍ → ភ្លៀងកំដរអារម្មណ៍ 静かな心がなごむ音楽。

※ខ្ញុំកំដរ 小間使い。

※រេកកំដរ (寂しいから/怖いから母や友人们と一緒に泊まる/寝る)。

※រេកកំដរ 付き添う。

※ប្រសូកំដរ 新郎の付添人。

※ភ្លៀវកំដរ 仕事などに付き合ってくれる客。

※ស្រីកំដរ 貴人の世話をする女性。

※អ្នកកំដរ 付添人。結婚式の介添人。

កំដីង [kəmdəŋ] (動) ① (ok. kamtiñ 「借金」。

cf. ktiñ, ktiññ). 借金する。②悩む。悩みがある。(名)(古)債務者。

※ម្ចាស់កំដីង (古)債権者。

កំដៅ [kəmdaw] = កម្រៅ。

កំណក [kəmnəːk] (<កក) (名) ①凝固。凝固すること。②凝固物。固まり。

※កំណកសំរាម (川を流れてきた)ごみの堆積。

កំណត់ [kəmnət] (<កត់) (ok. kamnat?)

(名) ①予定(←定めてあった)。規定。(時間の)約束。②制限。期限。割り当て。③ノートしたもの。ノート。メモ。記録。日記。④注意(←文書の後などの)。注釈。注。(動) ①

規定する。(期日を)約束する。(期限を)定める。②制限する。(価格を)統制する。③銘記する。覚えておく。សរសេរកំណត់。

រាល់ថ្ងៃ 毎日日記を書く。កំណត់。

គោលបំណង 用途/使途を決める。

ដែលសាលាកំណត់ 学校指定の。មុនផុតកំណត់មួយឆ្នាំ 1年の定められた期限が過ぎる前。

កំណត់ហោះទ្រឿងភាមពេលដែលបានកំណត់ 飛行機が定刻通りに出発/離陸する。កំណត់ចំនួន。

មនុស្ស 人数を制限する。

※កំណត់ឃុំ (子供を)懲戒場に入れる期間。

※កំណត់ចរាចរណ៍ ①交通法規。②回章。

※កំណត់ចាត់ការ 指図書。指定書き。

※កំណត់ចំណាំ 注記。脚注。

※កំណត់ចាំ 記憶する。

※កំណត់ឈ្មោះ 命名する。名前を決める。

※កំណត់ដៃ 抄本。

※កំណត់ដៃនៃសញ្ញាបត្រ 証書の写し/抄本。

※កំណត់ដោយលាយលក្ខណ៍ (外交の)

口上書。

※**កំណត់ថ្ងៃ** → **រូបិយណាតិកំណត់ថ្ងៃ** 期日指定手形。

※**កំណត់ទុកក្នុងចិត្ត** 心に銘記しておく。

※**កំណត់ទុកជាមុន** 予め定めておく。

※**កំណត់ទុក** 外交覚え書き。

※**កំណត់នយោបាយ** 政策を立てる/決める。

※**កំណត់នាម** 命名する。

※**កំណត់បន្ថែម** 備考。注記。

※**កំណត់ប្រែសំណើ** 郵便為替(?)。

※**កំណត់ពិនិត្យ** ①特に注意すべきこと。②検討メモ。

※**កំណត់ពេល** ①定めた時刻。②期限。③時刻表。កំណត់ពេលផុត 期限が切れる。

△**ទៀងកំណត់ពេល** 定期的な。

△**ផុតកំណត់ពេល** 時間切れ/時効になる。

△**ហួសកំណត់ពេល** 期限を過ぎる。ផុតសិទ្ធិប្តឹងដោយហួសកំណត់ពេល 時効で訴権を失う。

※**កំណត់ព្រំដែន** ①場所/範囲を定める。②制限する。

△**គ្មានកំណត់ព្រំដែន** 無限の。

※**កំណត់សម្គាល់** ①観察記録。調査メモ。②目印し。

※**កំណត់ហេតុ** 記録。備忘(録)。調査報告。注釈。(法廷での)裁判記録。事件記録。(事件の)現場調査記録。調査。

△**រដ្ឋកំណត់ហេតុ** (警察で)調書をとる。

△**អនុសាវកំណត់ហេតុ** 副本。

※**កំណត់ហេតុរឿង** 口述書。

※**កត់កំណត់** メモをとる。

※**កាលកំណត់** 規定の期日。

※**គ្មានកំណត់** 無制限/無期限の。

※**ចំនួនកំណត់** 規定の数/量。

※**ជាក់កំណត់** ①期日を定める。②制限を加える。

※**ដុំកំណត់** メモの固まり。

※**ជំរឿនកំណត់** 定価。

※**ថ្ងៃកំណត់** 期日。

※**ផុតកំណត់** 期限が過ぎる/切れる。満期になる。

※**ពេលកំណត់** 規定の期日/時間。締め切り日。期限。

※**ព្រឹត្តិបត្រកំណត់** 記録書。

※**ព្រឹត្តិបត្រកំណត់បច្ចេកជន** 職員録。

※**មានកំណត់** 規定/制限がある。

※**មិនកំណត់** 制限/規定のない。

※**រាជកំណត់** → **រាជកំណត់**。

※**លក្ខណកំណត់** 規格。基準。

※**សៀវភៅកំណត់** メモ。メモ帳。手帳。

※**សៀវភៅកំណត់ប្រចាំឆ្នាំ** 年報。年鑑。

※**ហួសកំណត់** ①(予定/規定/現実を)超える。超過する。日限をすぎる。②極端に。

※**អស់កំណត់** 期限/時間が切れる。

កំណប់ [kɑmnɑp] (<កប់) (名) 埋蔵物。

※**កំណប់ទ្រព្យ** = **រណ្តៅទ្រព្យ**。①宝の山。②宝庫。

※**កំណប់ប្រាក់** 埋蔵金。

※**កំណប់រ៉ែ** 鉱床。

※**តាស់កំណប់** 埋めてあるものを掘り出す。

※**ទ្រព្យកំណប់** 埋蔵物。

កំណល់ [kɑmnɔl] (<កល់) (名) ①(物が動

かめように下に入れる／はめるもの)。ころ。

②(呪術による医者^ニに病気を直してもらった時、医者への謝礼の他に、その医者^ノの師への謝礼として医者^ノの指示通り^ノのろうそく、線香、魚、布などの物を供えなければならない。その供え物)。③奨励／報償金。

※^{កំណល់}・^{ទប់} 車輪止め。

※^{កំណល់}・^{ផ្លូវ}・^{អយស្ម័យយាន} 枕木。

※^{កំណល់}・^{ពេទ្យ} 医者への謝礼。

※^{កំណល់}・^{អក្សរ} (組み版の版面の均し木)。

※^{ខុស}・^{កំណល់} (医者^ノの指示通り^ノの医者^ノの師への謝礼^ヲを供えないこと)(←再び病気になる^トと信じられている)。

※^{ជូន}・^{កំណល់} 医師や呪術師へお礼の品を贈る。

※^{រយី}・^{កំណល់} 枕木。

^{កំណា} [kɑmna:] (<កា) (名) 表書き(←手紙の)。宛名。

^{កំណាង} [kɑmna:ŋ] (<កាង) (名) 翼長。

^{កំណាច} [kɑmna:c] (<កាច) (名) ①凶悪さ。

②凶悪な人／物。(形) ①凶悪／暴力的／無慈悲な。悪意に満ちた。②勇敢な。

※^{ក្រួន}・^{កំណាច} 腕白。野生児。

※^{មនុស្ស}・^{កំណាច} 悪漢。意地悪な人。

※^{រម្ម}・^{កំណាច} 枯れ葉剤。

※^{សត្វ}・^{កំណាច} 猛獣。

^{កំណាច់} [kɑmna:c] (<កាច់) (名) 折れた／折った物。破片。

^{កំណាញ់} [kɑmna:ŋ] (<កាញ់) (形) けちな

(cf. ^{ទ្រីស្តិ៍}・^{ស្មុំ} > ^{ស្មិត} > ^{ស្មុំ} > ^{កំណាញ់} の順に強い)。(名) ①けち。②けちん坊。

※^{កំណាញ់}・^{ក្រៅ}・^{ដំរា} ものすごくけちな。

※^{កំណាញ់}・^{ស្មុំ}・^{ជន} = ^{ស្មុំ}・^{ជន}。恥も外聞もなくけちな。

※^{កំណាញ់}・^{ស្មិត}・^{ស្មាញ} とてもけちな。

※^{កំណាញ់}・^{អន្យតិវិធី} ものすごくけちな。

※^{ចិត្ត}・^{កំណាញ់} ①けちな心／気持ち。吝嗇心。

②他人／金品を援助する気持ちのない。

^{កំណាត់} [kɑmna:t] (<កាត់) (名) ①(ok.

kɑmna:t, kɑmna:t)。切ったもの／片／部分。

②布。③ぼろ布。 ^{កាត់}・^{ជា}・^{បី}・^{កំណាត់} 3つに切る。

※^{កំណាត់}・^{ជួត}・^{ជួ} 雑巾。

※^{កំណាត់}・^{រយី} 木片。

※^{កំណាត់}・^{ពរ}・^{ទុក} (舟の板の間につめる布)。

※^{កំណាត់}・^{រុំ} 包帯。 ^{លា}・^{កំណាត់}・^{រុំ} 包帯をとる。

※^{កំណាត់}・^{សំពត់} ぼろ布。雑巾。古い ^{សំពត់} の雑巾。

※^{មួយ}・^{កំណាត់}・^{ខ្លួន} 半身。

○^{មួយ}・^{កំណាត់}・^{ថ្ងៃ} 半日。 ^{ធ្វើ}・^{អ្វី}・^{បាន}・^{ខ្លះ}・^{ហើយ}・^{មួយ}・^{កំណាត់}・^{ថ្ងៃ} この半日で何ができたか。

^{កំណាន់} [kɑmnan] (<កាន់) (名) ①手にもっ

ているもの。②行き先。方角。③お気に入り。

④恋人。心を許した友人。⑤(cf. t. កាំណ័ន:

kamnan)。 (古) (バットアンパン方言) 区長(←村長の下)。

※^{កំណាន់}・^{ខេត្ត} 州知事の職。

※^{កំណាន់}・^{ចិត្ត} 恋人。

△^{គូ}・^{កំណាន់}・^{ចិត្ត} = ^{គូ}・^{កំណាន់}。

※^{គូ}・^{កំណាន់}・^(ចិត្ត) 恋人。フィアンセ。

(←相手もベアーも可)。